

BRED
BANK

CAMBODIA

The smarter
way to bank.

2023 | របាយការណ៍ ប្រចាំឆ្នាំ



លេខទំនាក់ទំនងឥតគិតថ្លៃ៖ 1800 20 1234
លេខទំនាក់ទំនង៖ (+855) 23 999 222
វេបសាយ៖ www.bredcambodia.com.kh
អ៊ីម៉ែល៖ contact@bredcambodia.com.kh

អាសយដ្ឋាន៖ អគារលេខ 30 មហាវិថី ព្រះនរោត្តម សង្កាត់ផ្សារថ្មី 3
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

មាតិកា

សាររបស់នាយកប្រតិបត្តិ	05
អំពីធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី	07
យុទ្ធសាស្ត្ររបស់យើង	08
ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ	09
សមិទ្ធផលក្នុងឆ្នាំ 2023	10
ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2024	11
រចនាសម្ព័ន្ធអង្គភាព	12
អ្នកទទួលបន្ទុកអភិបាលកិច្ច	14
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	16
របាយការណ៍របស់សវនករឯករាជ្យ	25

សាររបស់នាយកប្រតិបត្តិ

ចក្ខុវិស័យសេដ្ឋកិច្ច

ពួកយើងពិតជាមានសំណាងណាស់ដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែបន្តដំណើរទៅមុខដោយភាពវិជ្ជមាន។ ទោះបីជាបរិបទពិភពលោកមានភាពអាប់អួយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានៅតែមានមហិច្ឆតាដ៏មុតមាំ ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ 2030 និងជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ 2050។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលប្រទេសកម្ពុជាបានដាក់ចេញនូវដំណាក់កាលទី 1 នៃយុទ្ធសាស្ត្របញ្ចេញកោណ ដែលផ្ដោតលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចរាចរ និងបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបចំនួន 5.4% ក្នុងឆ្នាំ 2023 និងការព្យាករណ៍ប្រហែល 6% នៅក្នុងឆ្នាំ 2024 សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងដើរឡើងវិញបន្ទាប់ពីវិបត្តិកូវីដ ស្របពេលដែលអតិផរណាអាចគ្រប់គ្រងបានត្រឹម 2.7% ។ បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ដែលប្រទេសកម្ពុជាកំពុងប្រឈម គឺការគ្រប់គ្រងឥណទានមិនដំណើរការដែលបានកើនឡើងជាមធ្យមពី 3.1% ក្នុងឆ្នាំ 2022 ដល់ 5.4% ក្នុងខែ ធ្នូ ឆ្នាំ 2023។

វិស័យមួយចំនួននៃសេដ្ឋកិច្ចនៅតែមិនទាន់ត្រលប់ទៅកាន់ស្ថានភាពមុនសម័យកូវីដវិញទេ ដូច្នេះវានៅតែមានកន្លែងសម្រាប់ការកែលម្អ និងពង្រីកនៅឆ្នាំខាងមុខ។ ឧទាហរណ៍ វិស័យទេសចរណ៍ ទោះបីជាមានការកើនឡើងតួលេខជាលំដាប់ក្នុងឆ្នាំ 2023 វិស័យនេះក៏នៅតែជួបប្រទះផលវិបាក ហើយត្រូវបានឆ្លងកាត់ការផ្លាស់ប្តូរដ៏វិជ្ជមាន ដោយកាត់បន្ថយការពឹងផ្អែកលើទីផ្សារពីមុន ហើយប្តូរគោលដៅទៅទីផ្សារដែលកំពុងរីកចម្រើនវិញម្តង។ តែជាសំណាងល្អ ប្រទេសកម្ពុជាមានកន្លែងជាច្រើនដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ដ៏ខ្លាំងក្លា ហើយនេះជាយុទ្ធសាស្ត្រដែលជួយឲ្យវិស័យទេសចរណ៍កាន់តំណែងជាវិស័យដែលមានការរួមចំណែកដ៏សំខាន់ឡើងវិញក្នុងកំណើនសេដ្ឋកិច្ច។

វិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មសំណង់ផងដែរ ត្រូវបានជួបប្រទះបញ្ហាលំបាកពេញមួយឆ្នាំក្នុងឆ្នាំ 2023។ ជាការពិតណាស់ វិស័យទាំងនេះភាគច្រើនមានការផ្គត់ផ្គង់ច្រើនលើសលុបដូចជាការិយាល័យ អចលនទ្រព្យផ្នែកពាណិជ្ជ និងសូម្បីតែសណ្ឋាគារ។ ជាលទ្ធផល គម្រោងសំណង់ដែលកំពុងដំណើរការគឺមានតិចជាងមុន ហើយប្រហែលជាត្រូវការពេលខ្លះដើម្បីធ្វើឲ្យទីផ្សារនេះមានតុល្យភាពឡើងវិញ។

ទោះបីជាមានការកើនឡើងគួរឲ្យកត់សម្គាល់លើការចំណាយនៃការផ្ទេរឥណទាន និងអត្រាការប្រាក់នៃអនុបាតដើមទុនបម្រុងរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកត្រូវបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ 2022 តែវិស័យធនាគារក្នុងស្រុកនៅតែអាចវិវឌ្ឍន៍ទៅមុខដោយវិជ្ជមាន រួមមានការកើនឡើងចំនួន 14.7% លើផលបំព្រៃឥណទានទាំងមូល។ ជាការពិតណាស់ កម្រិតអត្រាការប្រាក់ខ្ពស់ផ្តល់នូវអត្ថប្រយោជន៍សម្រាប់អ្នកសន្សំប្រាក់ និងកំណើននៃប្រាក់បញ្ញើ ដែលបាន



លោក Nicolas Christian Roman Hollanders
នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា ភីអិលស៊ី

កើនឡើងគួរឲ្យកត់សម្គាល់រហូតដល់ 22.3% ក្នុងឆ្នាំ 2023 ។ ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជាបានកាត់បន្ថយអនុបាតដើមទុនបម្រុងប្រាក់ដុល្លារអាមេរិកមកនៅត្រឹម 7% សម្រាប់ឆ្នាំ 2023 ដែលនាំមកនូវសន្តិសុខភាពបន្ថែមទៀតទៅកាន់ទីផ្សារ។

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ក្នុងឆ្នាំ 2023

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានបន្តការអភិវឌ្ឍន៍ដោយភាពវិជ្ជមានក្នុងឆ្នាំ 2023 តាមរយៈការអនុវត្តតាមផែនការ "TARGET 25" របស់ពួកយើង។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ BRED Group របស់ពួកយើងក៏បានបន្ថែមដើមទុនចំនួន 35 លានដុល្លារនៅខែ មេសា ឆ្នាំ 2023 ដោយបានពង្រឹងមូលដ្ឋានគ្រឹះរបស់ពួកយើង ដែលអនុញ្ញាតឲ្យពួកយើងបន្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ កត្តាមួយដែលគួរឲ្យកត់សម្គាល់នោះ គឺពួកយើងបានពង្រីកបណ្តាញសាខាបន្ថែម (បច្ចុប្បន្នមាន 15 សាខា រួមទាំង 3 សាខាស្ថិតនៅក្នុងខេត្តសំខាន់ៗ) និងពង្រីកផលិតផល និងសេវាកម្មរបស់ពួកយើងជាមួយនឹងការដាក់ដំណើរការកាតឥណទាន និងសេវាធនាគារតាមកម្មវិធីទូរសព្ទថ្មី សម្រាប់អតិថិជនសាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម។ ពួកយើងក៏បានបង្កើតជាប្រព័ន្ធផ្តល់ហិរញ្ញប្បទានសម្រាប់អតិថិជន និងបានដាក់ឲ្យប្រើប្រាស់នូវមុខងារស្នើសុំហិរញ្ញប្បទានតាមប្រព័ន្ធអ៊ីនធឺណិតទាំងស្រុងសម្រាប់ដៃគូសហការរបស់ពួកយើង។ គ្រប់សេវា និងផលិតផលដែលពួកយើងផ្តល់ជូន គឺសុទ្ធតែផ្តោតលើអតិថិជនទាំងស្រុង រួមទាំងការបំពេញតម្រូវការរបស់អតិថិជនតាមរយៈការផ្តល់ជំនួយផ្នែកបច្ចេកទេស ការផ្តល់ជំនួយយ៉ាងទាន់ចិត្តពីបុគ្គលិករបស់ពួកយើង និងដំណោះស្រាយដ៏មានប្រសិទ្ធភាពដែលពួកយើងផ្តល់ជូនដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ការរំពឹងទុក

ស្របពេលដែលពួកយើងបានបិទបញ្ជីអាជីវកម្មឆ្នាំនេះរួចរាល់ ពួកយើងក៏មានការរំពឹងទុកអំពីការអភិវឌ្ឍន៍ប្រកបដោយសាមគ្គីភាព និងនិរន្តរភាពនៅឆ្នាំ 2024។ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ពួកយើងមានជំហរដ៏រឹងមាំក្នុងការបន្តវឌ្ឍនភាពទៅតាមគម្រោងដែលបានគ្រោងទុក ព្រមទាំងធ្វើការរួមចំណែកដ៏សំខាន់ក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងមានភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។ ពួកយើងក៏មានឱកាសដើម្បីផ្តល់ជូនទៅកាន់សង្គមវិញផងដែរ ដោយពួកយើងប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវសង្គមរបស់សាជីវកម្មយ៉ាងយកចិត្តទុកដាក់ ហើយពួកយើងរំពឹងថានឹងអាចពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយដៃគូសហការ CSR របស់ពួកយើង ដែលកំពុងខិតខំប្រឹងប្រែងជួយដល់សង្គមដោយភាពវិជ្ជមានក្នុងប្រទេសកម្ពុជា។

ធនាគាររបស់ពួកយើងនឹងមានការអភិវឌ្ឍន៍ជាច្រើនដែលគួរឲ្យទន្ទឹមរង់ចាំ ហើយយើងខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ចំពោះការលះបង់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ពួកគេ ក៏ដូចជាអតិថិជនរបស់ពួកយើងទាំងអស់ចំពោះការគាំទ្រជាបន្តបន្ទាប់។



លោក **Nicolas Christian Roman Hollanders**
នាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

21 មិថុនា 2024



អំពីធនាគារ ប្រេដ ប៊ែដ (ខេមបូឌា) ភីអិលស៊ី

ព័ត៌មានអំពីធនាគារ

ធនាគារ ប្រេដ ប៊ែដ (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ជាកម្មសិទ្ធិ 100% ដោយ BRED Banque Populaire (“BRED”) ដែលជាធនាគារសហករណ៍ក្នុងតំបន់របស់បារាំងដែលដាក់បញ្ចូលក្រោមច្បាប់របស់ប្រទេសបារាំង។ ធនាគារត្រូវបានដាក់បញ្ចូលក្នុងប្រទេសកម្ពុជាក្រោមលេខចុះបញ្ជី 00002982 ដែលចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 2016។

ធនាគារបានទទួលអាជ្ញាប័ណ្ណរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី 10 ខែ មករា ឆ្នាំ 2017 ហើយបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី 2 ខែ មីនា ឆ្នាំ 2017។

ការិយាល័យកណ្តាលដែលបានចុះបញ្ជីមានទីតាំងនៅផ្ទះលេខ 30 មហាវិថីនឆាកម្ពុជា សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារមានបុគ្គលិកចំនួន 395 នាក់គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023 (2022: បុគ្គលិក 374 នាក់)។

ព័ត៌មានអំពីក្រុមហ៊ុនសម្ព័ន្ធ

BRED គឺជាសមាជិកនៃក្រុមហ៊ុនសម្ព័ន្ធ Banque Populaire នៃធនាគារសហប្រតិបត្តិការ។ ធនាគារ ប្រេដ មានសមាជិកសហករណ៍ចំនួន 200,000 នាក់ កាន់កាប់មូលធនភាគហ៊ុនចំនួន 6.2 ពាន់លានអឺរូ និងមានបុគ្គលិកចំនួន 6,300 នាក់ ដែល 30% នៃពួកគេមានទីតាំងនៅខាងក្រៅប្រទេសបារាំង ឬនៅក្នុងទឹកដីក្រៅប្រទេសរបស់បារាំង។ អាជីវកម្មស្នូលរបស់វាគឺធនាគារពាណិជ្ជនៅប្រទេសបារាំងតាមរយៈប្រតិបត្តិការក្នុងតំបន់

របស់ខ្លួននៅ Greater Paris នៅ Normandy នៅ Seine-et-Marne/ Aisne និងនៅក្នុងនាយកដ្ឋានក្រៅប្រទេសរបស់បារាំង ក៏ដូចជាតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធនៃធនាគារពាណិជ្ជកម្មរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ គឺ South Pacific Horn of Africa និង Switzerland ។ ធនាគារ ប្រេដ មានបណ្តាញភ្នាក់ងាររបស់ខ្លួនចំនួន 475 (រួមទាំង 75 នៅក្រៅប្រទេសបារាំង) ហើយរក្សាទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជនជាងមួយលានប៊ីសេននាក់។


BRED Banque Populaire បានចូលរួមក្នុងអាជីវកម្មចម្រុះជាច្រើនដូចជាធនាគារហិរញ្ញវត្ថុបុគ្គល ធនាគារសាជីវកម្ម និងស្ថាប័ន ធនាគារឯកជន ការគ្រប់គ្រងទ្រព្យសកម្ម ការផ្សព្វផ្សាយលម្អិត ក្រុមហ៊ុនធានារ៉ាប់រង និងពាណិជ្ជកម្មអន្តរជាតិ។

ក្នុងឆ្នាំ 2023 ធនាគារ ប្រេដ បានកត់ត្រាប្រាក់ចំណូលធនាគារសុទ្ធរួមបញ្ចូលគ្នា(NBI) ចំនួន 1,336 លានអឺរូ។ ធនាគារបានកត់ត្រាប្រាក់ចំណេញចំនួន 319 លានអឺរូ។

ធនាគារ BRED Banque Populaire គឺជាផ្នែកនៃ BPCE Group ដែលជាក្រុមធនាគារធំទីពីរនៅក្នុងប្រទេសបារាំង។ ធនាគារនេះដែរក៏មានវត្តមានជាង 50 ប្រទេស ដែលបម្រើអតិថិជនជាង 35 លាននាក់ ផ្តល់ការងារដល់មនុស្សជាង 100,000 នាក់ នៅទូទាំងពិភពលោក និងរាប់បញ្ចូលម្ចាស់ភាគហ៊ុនសហករណ៍ចំនួន 9.5 លាននាក់។ BPCE Group មានចំណាត់ថ្នាក់ A/A+ ហើយជាធនាគារមួយក្នុងចំណោមធនាគារដែលមានស្តង់ដារអន្តរជាតិខ្ពស់បំផុត។

យុទ្ធសាស្ត្ររបស់យើង

យុទ្ធសាស្ត្ររបស់យើងខ្ញុំ គឺដើម្បីក្លាយខ្លួនជាធនាគារនាំមុខ មួយក្នុងរយៈពេល 10 ឆ្នាំខាងមុខ តាមរយៈការផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារ ដែលមានគុណភាពដល់អតិថិជនរបស់យើងខ្ញុំជាមួយនឹងសេវាកម្មគ្រប់ប្រភេទតាមស្តង់ដារអន្តរជាតិ។




ការប្តេជ្ញាចិត្តរបស់យើងចំពោះគុណភាពសេវាកម្មខ្ពស់បំផុត៖	
ការរៀបចំដំណើរការ	- មានភាពរហ័សក្នុងការសំរេចចិត្ត - ធ្វើឲ្យប្រសើរឡើងនូវដំណើរការ - ដំណើរការទៅកាន់ប្រព័ន្ធខ្ចីជីថល (អនឡាញ ប្រព័ន្ធប្រើប្រាស់ពីចម្ងាយ...)
ការទំនាក់ទំនងជាមួយអតិថិជន	- ប្តេជ្ញាឲ្យមានតម្លាភាព - ធានានូវតម្លៃសេវាកម្មសមរម្យ - បង្កើតវិធីសាស្ត្រត្រៀមដើម្បីបង្កើនសេវាកម្មអតិថិជន និងកាន់តែទទួលបានការពេញចិត្តជាងមុន - ផ្តល់នូវបទពិសោធន៍ល្អបំផុត តាមរយៈការចាត់តាំងបុគ្គលិកក្នុងការបម្រើជូនអតិថិជន - លើកកម្ពស់នូវក្រមសីលធម៌របស់បុគ្គលិក
បណ្តាញសាខា	- បង្កើតបណ្តាញសាខាគ្រប់គ្រាន់ - កែប្រែម៉ោងដំណើរការ - បង្កើតសាខាតាមតំបន់ដែលផ្តល់ភាពងាយស្រួល - ចំណុចដែលផ្តោតការយកចិត្តទុកដាក់ (អតិថិជនសំខាន់ អាជីវកម្ម សេវាកម្មធនាគារឯកជន)
ការប្រើប្រាស់ពីចម្ងាយ	- ការឆ្លើយតបឆាប់រហ័សទៅអតិថិជន - ការបង្ហាញព័ត៌មានតាមរយៈ វេបសាយ ហ្វេសប៊ុក និងការផ្ញើសារ - ការផ្តល់ជូននូវបទពិសោធន៍ត្រឹមត្រូវតាមរយៈ online banking និង mobile App - បង្កើតផលិតផលថ្មីៗ ដូចជា mobile wallet និង agent banking

ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2021 ដុល្លារអាមេរិក	2020 ដុល្លារអាមេរិក
តារាងតុល្យការ				
ប្រាក់បញ្ញើរបស់អតិថិជន	305,685,373	279,328,342	255,350,246	230,127,647
ឥណទាន និងបុរេប្រទានសុទ្ធ	541,072,267	536,235,448	385,323,227	288,232,795
មូលធន	126,254,233	97,852,369	96,124,704	60,246,411
ទ្រព្យសកម្មសរុប	755,047,768	702,117,935	531,128,995	414,004,902
របាយការណ៍លទ្ធផល				
ចំណូលការប្រាក់សុទ្ធ	14,908,619	18,904,370	15,352,746	12,143,785
ចំណូលកម្រៃជើងសារសុទ្ធ	(58,251)	502,972	385,813	415,383
ព័ត៌មានទូទៅ				
ចំនួនសាខា	15	14	10	9
ចំនួនបុគ្គលិក	395	379	282	240
ចំនួន ATMs	79	79	62	48
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	15,540	12,032	8,926	7,128
ចំនួនអតិថិជនឥណទាន	2,161	1,941	1,553	1,223
ចំនួនកាតប្រើប្រាស់	10,492	8,796	7,239	6,465


បញ្ជីរបស់អតិថិជនគិតជាដុល្លារអាមេរិក

អាជីវកម្ម	18%	95,167,117
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	41%	212,539,905
បុគ្គល	41%	210,518,256
សរុប	100%	518,225,278



ឥណទានដុលរបស់អតិថិជនគិតជាដុល្លារអាមេរិក

អាជីវកម្ម	44%	242,305,897
ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	7%	36,797,123
បុគ្គល	49%	269,372,737
សរុប	100%	548,475,757



សមិទ្ធផលក្នុងឆ្នាំ 2023



អភិវឌ្ឍបណ្តាញចែកចាយច្រើនខ្សែ

- សាខា និងម៉ាស៊ីន ATM

 - សាខាបន្ថែមចំនួន 1 និងបន្ថែមម៉ាស៊ីន ATM រហូតដល់ចំនួន 79
 - បន្ទប់ទទួលភ្ញៀវអាទិភាព និងការបន្ថែមម៉ោងបើកធ្វើការនៅក្នុងសាខាដែលបានជ្រើសរើស
 - បង្កើតប្រព័ន្ធផ្តល់កម្ចីបង់រំលស់ (ADVANCE) តាមរយៈដៃគូសហការ
- ការបន្តសេវាកម្ម

 - បន្តអភិវឌ្ឍសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់បុគ្គល
 - បង្កើតសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់សាជីវកម្ម/អាជីវកម្ម
- មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរសព្ទ

មជ្ឈមណ្ឌលផ្តល់សេវាព័ត៌មានតាមទូរសព្ទកម្រិតខ្ពស់ជាមួយការបង្កើនម៉ោងប្រតិបត្តិការ



រចនាសម្ព័ន្ធ

- កែលម្អដំណើរការបើកគណនី
- ការបែងចែកបណ្តាញសាខា និងការកំណត់ទំហំផលបត្រអតិថិជនជាក់លាក់ទៅតាមកម្រិត RM



ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

- សេវាធនាគារប្រចាំថ្ងៃ

 - បន្តបង្កើនផ្លូវបំប្លែងប័ណ្ណថ្មី
 - ការអភិវឌ្ឍន៍កញ្ចប់សេវាធនាគារ
 - ការដាក់ឱ្យប្រើប្រាស់កាតឥណទាន
- សេវាធនាគារអាជីវករ

 - ពង្រីកប្រព័ន្ធទូទាត់តាមកូដ KHQR
 - ពង្រីកប្រព័ន្ធទូទាត់វិក្កយបត្រ



ផលិតផល និងសេវាកម្ម - ផ្នែកហិរញ្ញវត្ថុបុគ្គល

- សេវាធនាគារប្រចាំថ្ងៃ

 - អភិវឌ្ឍកញ្ចប់សេវាធនាគារ
 - ការដាក់ឱ្យប្រើប្រាស់កាតឥណទាន
 - បន្តបង្កើនផ្លូវបំប្លែងប័ណ្ណថ្មី
 - ការផ្តល់សេវាធនាគារឯកសិទ្ធិថ្មីៗ
- ឌីជីថល

 - ការទូទាត់វិក្កយបត្រតាមសេវាធនាគារតាមទូរសព្ទ
 - ពង្រីកប្រព័ន្ធទូទាត់តាមកូដ KHQR

ការអភិវឌ្ឍន៍សម្រាប់ឆ្នាំ 2024



ផលិតផល និងសេវាកម្ម

- សេវាធនាគារប្រចាំថ្ងៃ

 - កម្មវិធីសម្រាប់អតិថិជនប្រចាំធនាគារ
 - ការទូទាត់វិក្កយបត្រតាមសេវាធនាគារលើទូរសព្ទថ្មី
 - គម្រោង CSS
- ឌីជីថល

 - បន្ថែមការផ្តល់ជូនរបស់កាតឥណទាន
 - ការពង្រីកភាពជាដៃគូជាមួយនិងសាលារៀនមន្ទីរពេទ្យ អ្នកលក់បន្តបរិក្ខារប្រើប្រាស់ទូទៅ



ផលិតផល និងសេវាកម្ម - ផ្នែកអាជីវកម្ម

- សេវាធនាគារប្រចាំថ្ងៃ

 - សេវាបន្តបង្កើនផ្លូវបំប្លែងប័ណ្ណថ្មី
 - គម្រោងប្រាក់សោធននិវត្តន៍សម្រាប់បុគ្គលិក
 - សេវាកម្ម Escrow ការប្រមូលសាច់ប្រាក់
 - គម្រោង CSS
- សេវាធនាគារអាជីវករ

 - ផលិតផលសម្រាប់អាជីវករ
 - ម៉ាស៊ីនឆ្លុះកាត POS ចុចលើអេក្រង់
- ការផ្តល់កម្ចី

 - Syndications
 - បង្កើនជំនាញផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម
- ឌីជីថល

 - ផលិតផលសម្រាប់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច
 - បង្កើនសមត្ថភាពសេវាធនាគារអេឡិចត្រូនិចសាជីវកម្ម



អភិវឌ្ឍបណ្តាញចែកចាយច្រើនខ្សែ

- សាខា និងម៉ាស៊ីន ATM

 - បន្តបន្ថែមម៉ាស៊ីន ATM និងម៉ាស៊ីនដាក់ប្រាក់
 - ការកែលម្អកន្លែងសម្រាកនៅក្នុងសាខា
- ចល័ត និងអនឡាញ

 - ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនឆ្លុះកាត POS បន្ថែម
 - មុខងារធនាគារអេឡិចត្រូនិចថ្មីៗ
 - ធ្វើប្រតិបត្តិការលើឌីជីថល៖ បើកគណនីជូនអតិថិជនតាមកម្មវិធីស្នើសុំកម្ចីជាដើម




រចនាសម្ព័ន្ធ

- អភិវឌ្ឍដំណើរការរបស់ប្រព័ន្ធផ្តល់កម្ចីបង់រំលស់ ADVANCE
- ការបង្កើនពិន្ទុកម្ចីឥណទាន
- ផលិតផលសាខា៖ ពិនិត្យអតិថិជន 360° CRM

រចនាសម្ព័ន្ធអង្គភាព

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2023



អ្នកទទួលបន្ទុកអភិបាលកិច្ច

I. ក្រុមប្រឹក្សាភិបាល

តួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល ត្រូវបានចែងនៅក្នុងលក្ខន្តិកៈ និងត្រូវបានកំណត់ដូចខាងក្រោម៖

- ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវក្នុងការកំណត់យុទ្ធសាស្ត្ររបស់ធនាគារ និងត្រួតពិនិត្យមើលការប្រព្រឹត្តទៅនៃកិច្ចការ និងអាជីវកម្មរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលត្រូវបំពេញកិច្ចដើម្បីអត្ថប្រយោជន៍របស់ធនាគារ។
- តែងតាំង និង/ឬ ដកមន្ត្រី និង/ឬ បណ្តាធិការ សម្រាប់គ្រប់គ្រងធនាគារប្រចាំថ្ងៃ កំណត់សិទ្ធិអំណាចដាក់លាក់សំរាប់មន្ត្រី និង/ឬ បណ្តាធិការទាំងនោះ។
- កំណត់ប្រាក់ខែ ព្រមទាំងសំណងផ្សេងទៀតសម្រាប់មន្ត្រី និង/ឬ បណ្តាធិការធនាគារទាំងឡាយនោះ។
- លើកសំណើប្រាក់ខែ និងសំណងផ្សេងទៀត សម្រាប់អភិបាលទាំងអស់និងបញ្ជូនសំណើនេះដើម្បីឲ្យបណ្តាភាគទុនិកៈអនុម័តយល់ព្រម។
- ចេញលិខិតសន្យាសងបំណុល សញ្ញាប័ណ្ណ ប័ណ្ណបំណុល និងទម្រង់ភស្តុតាងផ្សេងៗទៀត អំពីបំណុលរបស់ធនាគារ និងអាណត្តិរបស់លិខិតតុបករណ៍នោះ។
- ស្នើទៅភាគទុនិកៈសម្រាប់សុំក្រោមលក្ខន្តិកៈរបស់ធនាគារ។
- ស្នើទៅភាគទុនិកៈដើម្បីសុំបង្កើន ឬបន្ថយដើមទុន។

- លើកសំណើអំពីកិច្ចព្រមព្រៀងរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបង្រួបបង្រួមក្រុមហ៊ុន រវាងធនាគារ និងបុគ្គលផ្សេងទៀតណាមួយដើម្បីឲ្យភាគទុនិកៈអនុម័ត។
- ស្នើទៅភាគទុនិកៈដើម្បីសុំលក់ទ្រព្យសកម្មទាំងអស់ ឬទ្រព្យសកម្មភាគច្រើនរបស់ធនាគារ។
- លើកសំណើអំពីការរំលាយក្រុមហ៊ុន ឬការជំរះបញ្ជីធនាគារ ដើម្បីឲ្យភាគទុនិកៈអនុម័ត។
- ប្រកាសភាគលាភស្របតាមគោលការណ៍គណនេយ្យ និងលក្ខខណ្ឌទូទាត់សំរាប់ថ្នាក់ភាគហ៊ុននីមួយៗដែលមានសិទ្ធិទទួលភាគលាភបាន។
- ចេញភាគហ៊ុននៅក្នុងធនាគារទៅតាមវិសាលភាពដែលត្រូវបានអនុញ្ញាតឲ្យនៅក្រោមលក្ខន្តិកៈ និងអនុលោមតាមច្បាប់នៃប្រទេសកម្ពុជា។
- ខ្ចីប្រាក់ក្នុងនាមធនាគារ។
- ចេញសារឡើងវិញ ឬលក់ប័ណ្ណភាគហ៊ុន ឬមូលបត្រនៅក្នុងធនាគារផ្តល់ការធានាក្នុងនាមធនាគារ។
- ដាក់ហ៊ុំប៉ូតែក ដាក់បញ្ចាំ ឬបង្កើតអ្វីផ្សេងពីនេះជាផលប្រយោជន៍ប្រាតិភោគលើទ្រព្យសម្បត្តិមួយផ្នែក ឬទាំងអស់របស់ធនាគារដើម្បីធានាដល់កាតព្វកិច្ចណាមួយរបស់ធនាគារ។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុសំរាប់ឆ្នាំសារពើពន្ធនីមួយៗ ដើម្បីដាក់ជូនឲ្យភាគទុនិកៈអនុម័តយល់ព្រម។

សមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Guillaume Claude Perdon	ប្រធានក្រុមប្រឹក្សាភិបាល
លោក Baltasar Jean Gonzalez Collado	អភិបាល
លោក Jean-Paul Arokiasamy Julia	អភិបាល (កាន់តួនាទី ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2023)
លោក Olivier Jean Klein	អភិបាល (ផុតអាណត្តិ ថ្ងៃទី 29 ខែ មិថុនា ឆ្នាំ 2023)
លោក Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
លោក Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ
លោក Philippe de Fontaine Vive Curtaz	អភិបាលឯករាជ្យ

II. គណៈកម្មការគ្រប់គ្រងហានិភ័យ

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការសវនកម្ម គឺធានាឲ្យបានថាគណៈគ្រប់គ្រងបង្កើត និងប្រកាន់ភ្ជាប់នូវប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ ហើយនីតិវិធីដែលមានទាំងនោះអាចធ្វើការវាយតម្លៃការអនុវត្តរបស់គណៈគ្រប់គ្រង និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ហើយតាមការពិនិត្យមើលរបស់សវនករខាងក្រៅអាចវាយតម្លៃលើការអនុវត្តរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។



គណៈកម្មការសវនកម្មសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Bernard Marie Albert Ramanantsoa	ប្រធាន និងអភិបាលឯករាជ្យ
លោក Baltasar Gonzalez Collado	សមាជិក
លោក Guillaume Claude Perdon	សមាជិក

III. គណៈកម្មការសវនកម្ម

តួនាទី និងការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងហានិភ័យ គឺការគ្រប់គ្រងលើគោលនយោបាយ និងបង្កើតសកម្មភាពគ្រប់គ្រងហានិភ័យ ហើយធ្វើការវាយតម្លៃដល់ក្រុមប្រឹក្សាភិបាល។

គណៈកម្មការគ្រប់គ្រងហានិភ័យសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ និងនាការបរិច្ឆេទរបាយការណ៍នេះមានដូចខាងក្រោម៖

លោក Philippe de Fontaine Vive Curtaz	ប្រធាន និងអភិបាលឯករាជ្យ
លោក Bernard Marie Albert Ramanantsoa	សមាជិក និងអភិបាលឯករាជ្យ
លោក Baltasar Jean Gonzalez Collado	សមាជិក
លោក Guillaume Claude Perdon	សមាជិក



The smarter way to bank.

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
និង
របាយការណ៍របស់សវនករឯករាជ្យ



The smarter way to bank.

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី	
លេខចុះបញ្ជីពាណិជ្ជកម្ម	00002982	
ទីស្នាក់ការចុះបញ្ជី	អគារលេខ 30 មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	BRED Banque Populaire ("BRED")	
ក្រុមប្រឹក្សាភិបាល	Guillaume Claude Perdon	ប្រធានក្រុមប្រឹក្សាភិបាល
	Baltasar Jean Gonzalez Collado	អភិបាលឯករាជ្យ
	Jean-Paul, Arokiasamy Julia	អភិបាល (តែងតាំងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣)
	Olivier Jean Klein	អភិបាល (ដាច់អាណត្តិនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣)
	Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
	Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ
	Philippe de Fontaine Vive Curtaz	អភិបាលឯករាជ្យ
អ្នកគ្រប់គ្រង	Nicolas Christian Romain Hollanders	ប្រធាននាយកប្រតិបត្តិ
	មិន សុដ្ឋា	នាយករងប្រតិបត្តិ
	Jean Bourrelly	នាយករងប្រតិបត្តិ
	Sam Vannak	នាយកគ្រប់គ្រងបណ្តាញសាខា (តែងតាំងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣)
	មាស គន្ធា	នាយកគ្រប់គ្រងបណ្តាញ (ដាច់អាណត្តិនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣)
	Marion Quintin	នាយកផ្នែកឥណទាន
	Alexandre BERTOCCI	ប្រធានផ្នែកប្រតិបត្តិការ (តែងតាំងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣)
	នាយ ហ្វូយ	នាយកផ្នែករដ្ឋបាលឥណទាន (ដាច់អាណត្តិនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣)
	វិទ្យា ចាន់តាណា	នាយកផ្នែកធនធានមនុស្ស (លាលែងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣)



The smarter
way to bank.

David Da Costa
សុដឺ គុណសត្យា
Louis-Xavier Fretin
Alexandre CORMIER

Nicolas Vannavong

Frederic Reynaud

សវនករ

ខេត្តអ៊ីមដ្ឋី ខេមបូឌា

ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន
នាយកផ្នែកច្បាប់
នាយកផ្នែកគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម
នាយកផ្នែកសវនកម្មផ្ទៃក្នុង
(តែងតាំងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣)
នាយកផ្នែកសវនកម្មផ្ទៃក្នុង
(ដាច់អាណត្តិនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣)
នាយកគ្រប់គ្រងអចលនទ្រព្យ



The smarter
way to bank.

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	20
2. របាយការណ៍របស់សវនករឯករាជ្យ	25
3. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	29
4. របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	31
5. របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	33
6. របាយការណ៍លំហូរទឹកប្រាក់	35
7. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	38



The smarter way to bank.

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់បង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ប្រេង ច័ង (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) ដែលបានធ្វើសវនកម្មច្បាស់លាស់ ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុងអំឡុងពេលការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	2022 ពាន់រៀល
ប្រាក់(ខាត)/ចំណេញមុនពន្ធ	(7,314,856)	1,931,414	(30,064,058)	7,893,689
អត្ថប្រយោជន៍/(ចំណាយ) ពន្ធលើប្រាក់ចំណេញ	716,720	(203,749)	2,945,719	(832,722)
ប្រាក់(ខាត)/ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ	(6,598,136)	1,727,665	(27,118,339)	7,060,967

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

ដើមទុន

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនពី 110,000,000 ដុល្លារអាមេរិកទៅ 145,000,000 ដុល្លារអាមេរិក ដោយយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជាទៅលើការបង្កើនដើមទុននេះ។ អនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារ ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។



The smarter way to bank.

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលនៃទុនបម្រុង និងសំវិធានធន នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទាន និងបុរេប្រទាន

មុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របនានាដើម្បីធ្វើឲ្យប្រកដថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថា រាល់ឥណទាន និងបុរេប្រទានអាក្រក់ ដែលបានដឹងយ៉ាងច្បាស់ថាមិនអាចទាញបាន ត្រូវបានលុបចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់ សម្រាប់ឥណទាន និងបុរេប្រទានជាប់សង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួនឥណទានអាក្រក់ដែលលុបចេញពីបញ្ជី ឬចំនួននៃការធ្វើសំវិធានធនលើឥណទាននិងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានលក្ខណៈមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមហេតុផលដើម្បីធ្វើឲ្យប្រកដថា បណ្តាទ្រព្យសកម្ម (លើកលែងតែឥណទាន និងបុរេប្រទាន) ដែលទំនងជាមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធនាគារ តាមតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលអាចរំពឹងថានឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ពុំមានការផ្លាស់ប្តូរលើទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទសម្រាប់ការការងារនាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) ពុំមានបំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅពីប្រតិបត្តិការអាជីវកម្មធនាគាររបស់ធនាគារឡើយ។



The smarter way to bank.

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត (ត)

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវទាមទារឲ្យសង ឬអាចនឹងទាមទារឲ្យសងក្នុងអំឡុងពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ដែលនឹងបង្កឲ្យមានផលប៉ះពាល់ជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន នៅពេលដែលដល់ថ្ងៃកំណត់ឡើយ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានកែតម្រូវនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងអំឡុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

Guillaume Claude Perdon	ប្រធានក្រុមប្រឹក្សាភិបាល
Baltasar Jean Gonzalez Collado	អភិបាល
Jean-Paul, Arokiasamy JULIA	អភិបាល (តែងតាំងនៅថ្ងៃទី30 ខែមិថុនា ឆ្នាំ2023)
Olivier Jean Klein	អភិបាល (ដាច់អាណត្តិនៅថ្ងៃទី29 ខែមិថុនា ឆ្នាំ2023)
Bernard Marie Albert Ramanantsoa	អភិបាលឯករាជ្យ
Guillaume Jean Marie Henri Massin	អភិបាលឯករាជ្យ
Philippe de Fontaine Vive Curtaz	អភិបាលឯករាជ្យ

ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានភាគកម្មដោយផ្ទាល់ ក្នុងមូលធនរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។



The smarter way to bank.

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលមានក្រុមហ៊ុនជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះ បានផ្តល់លទ្ធភាពដល់សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលរបស់ធនាគារ ឬរបស់សាជីវកម្មដទៃទៀត។

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬជាមួយនឹងធនាគារដែលមានអភិបាលនោះជាសមាជិក ឬក៏ជាមួយ ក្រុមហ៊ុនណាមួយដែលអភិបាលនោះ មានភាគកម្មផ្នែកហិរញ្ញវត្ថុជាសារវន្តនោះឡើយ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ ដូចបានបង្ហាញនៅទំព័រទី10 ដល់ទី144 បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្របនានា ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និងដោយគោលប្រុងប្រយ័ត្ន ហើយត្រូវអនុវត្តគោលនយោបាយទាំងនេះប្រកបដោយសង្គតិភាព។
- អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឲ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ។
- រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមានភាពមិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងអាចបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតបាន។
- បង្កើតគោលការណ៍ជាមូលដ្ឋានសម្រាប់ក្រុមហ៊ុន អនុម័តរាល់សេចក្តីសម្រេច និងសកម្មភាពទាំងឡាយធ្វើឡើងដោយគណៈគ្រប់គ្រង ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយត្រូវធានាថាគោលនយោបាយ និងសេចក្តីសម្រេចទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា គណៈគ្រប់គ្រងបានអនុវត្តតាមលក្ខខណ្ឌតម្រូវខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។



The smarter way to bank.

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរួមទាំងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយថា បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាតំណាងឲ្យក្រុមប្រឹក្សាភិបាលដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖

Nicolas Christian Romain Hollanders

នាយកប្រតិបត្តិ



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤



KPMG Cambodia Ltd
GIA Tower, Sopheap Mongkul Street, Phum 14
Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh, Cambodia
+885 (17) 666 537 / +885 (81) 533 999 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់

ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលផលចំណែកផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀត ដូចបានបង្ហាញនៅទំព័រទី១០ ដល់ទី១៤៤ (ដែលតទៅហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារ ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ការទាញចំណាប់អារម្មណ៍ – ព័ត៌មានប្រៀបធៀប

យើងខ្ញុំ សូមធ្វើការទាញចំណាប់អារម្មណ៍ទៅកំណត់សម្គាល់ 43 នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបញ្ជាក់ថាព័ត៌មានប្រៀបធៀប ទាក់ទងនឹងរបាយការណ៍លំហូរទឹកប្រាក់ដែលបានបង្ហាញ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022 ត្រូវបានធ្វើការរាយការណ៍ឡើងវិញ។ មតិរបស់យើងខ្ញុំ មិនត្រូវបានកែប្រែចំពោះបញ្ហានេះឡើយ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី1 ដល់ទី5 និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានអសង្គតិភាពជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានការបង្ហាញនូវកំហុសឆ្គងជាសារវន្តដែរ ឬទេ។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធ នូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែវាមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសមហេតុផលថានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈដ្ឋាននិយម ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចទាក់ទងនឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាតើភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើងពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចបង្កឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្មដែរ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។

- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសាធារណៈ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតជាសាធារណៈក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមឌី ខេមបូឌា**

ឃឹម ឡុងឌី
 Director

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 10 ខែមេសា ឆ្នាំ 2024

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023

		ថ្ងៃទី 31 ខែធ្នូ		ថ្ងៃទី 31 ខែធ្នូ	
		ឆ្នាំ 2023	ឆ្នាំ 2022	ឆ្នាំ 2023	ឆ្នាំ 2022
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
(កំណត់សម្គាល់ 5) (កំណត់សម្គាល់ 5)					
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	6	24,549,839	22,606,828	100,286,092	93,072,311
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	7	120,115,201	103,321,927	490,670,596	425,376,373
សមតុល្យនៅធនាគារ					
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	8	45,550,258	17,640,738	186,072,804	72,626,919
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	9	140,000	140,000	571,900	576,380
ឥណទាន និងបុរេប្រទាន					
ផ្តល់ដល់ធនាគារ និង					
គ្រឹះស្ថានហិរញ្ញវត្ថុនានា	10	36,575,255	42,885,602	149,409,917	176,560,024
ឥណទាន និងបុរេប្រទាន					
ផ្តល់ដល់អតិថិជន	11	504,497,012	493,349,846	2,060,870,294	2,031,121,316
ឧបករណ៍និស្សន្ទសម្រាប់					
ទប់ស្កាត់ហានិភ័យ	12	1,100,881	1,725,238	4,497,099	7,102,805
ទ្រព្យសកម្មផ្សេងៗ	13	2,814,634	1,309,060	11,497,780	5,389,400
ទ្រព្យសកម្មអរូបី	14	3,511,643	2,913,882	14,345,062	11,996,452
ទ្រព្យ និងបរិក្ខារ	15	5,910,086	6,399,259	24,142,701	26,345,749
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	16	7,493,796	8,213,029	30,612,157	33,813,040
ឥណទានពន្ធលើប្រាក់ចំណេញ	23(ខ)	1,457,271	-	5,952,952	-
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	23(ក)	1,331,892	1,612,526	5,440,779	6,638,770
ទ្រព្យសកម្មសរុប		755,047,768	702,117,935	3,084,370,133	2,890,619,539



The smarter way to bank.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (ត)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ចំណូល និងមូលធនរបស់ភាគទុនិក					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	17	305,685,373	279,328,342	1,248,724,749	1,149,994,784
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	18	212,539,905	136,098,008	868,225,512	560,315,499
ប្រាក់កម្ចី	19	94,805,216	169,812,012	387,279,307	699,116,053
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	12	1,100,881	2,083,612	4,497,099	8,578,231
បំណុលភតិសន្យា	20	7,564,760	8,593,073	30,902,045	35,377,682
បំណុលផ្សេងៗ	21	6,413,136	7,066,842	26,197,660	29,094,189
សំវិធានធនលើឱនភាពនៃតម្លៃលើធាតុក្រៅតារាងតុល្យការ	38(ខ)(v)	658,731	1,199,978	2,690,916	4,940,310
កាតព្វកិច្ចប្រាក់រំលឹកអតីតភាពការងារ	22	25,533	48,652	104,302	200,300
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	23(ខ)	-	35,047	-	144,288
បំណុលសរុប		628,793,535	604,265,566	2,568,621,590	2,487,761,336
មូលធនរបស់ភាគទុនិក					
ដើមទុន	24	145,000,000	110,000,000	580,000,000	442,870,000
ទុនបម្រុង	25	21,133,063	9,986,437	86,628,710	40,814,568
ប្រាក់ខាតបង្គរ		(39,878,830)	(22,134,068)	(162,851,503)	(89,919,022)
ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		-	-	11,971,336	9,092,657
មូលធនរបស់ភាគទុនិកសរុប		126,254,233	97,852,369	515,748,543	402,858,203
ចំណូល និងមូលធនរបស់ភាគទុនិកសរុប		755,047,768	702,117,935	3,084,370,133	2,890,619,539

កំណត់សម្គាល់ដូចមានភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



The smarter way to bank.

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		2023	2022	2023	2022
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ចំណូលពីប្រតិបត្តិការ					
ចំណូលពីការប្រាក់	26	43,357,145	34,361,457	178,197,866	140,435,275
ចំណាយលើការប្រាក់	27	(28,448,526)	(15,457,087)	(116,923,442)	(63,173,115)
ចំណូលពីការប្រាក់សុទ្ធ		14,908,619	18,904,370	61,274,424	77,262,160
ចំណូលពីកម្រៃ និងជើងសា	28	2,502,085	2,078,257	10,283,569	8,493,836
ចំណាយលើកម្រៃ និងជើងសា	28	(2,560,336)	(1,575,285)	(10,522,981)	(6,438,190)
(ចំណាយ)ចំណូលសុទ្ធពីកម្រៃ និងជើងសា		(58,251)	502,972	(239,412)	2,055,646
ចំណូលផ្សេងៗ	29	835,113	337,846	3,432,314	1,380,777
ប្រាក់ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗវាស់វែងតាម FVTPL	30	(889,566)	(292,752)	(3,656,116)	(1,196,477)
ប្រាក់ចំណេញពីប្រតិបត្តិការសរុប		14,795,915	19,452,436	60,811,210	79,502,106
ចំណាយបុគ្គលិក	31	(9,106,066)	(7,102,161)	(37,425,931)	(29,026,532)
ចំណាយប្រតិបត្តិការផ្សេងៗ	32	(12,944,413)	(10,772,026)	(53,201,537)	(44,025,270)
ចំណាយពន្ធអប្បបរមា	23(គ)	-	(367,491)	-	(1,501,936)
ចំណាយប្រតិបត្តិការសរុប		(22,050,479)	(18,241,678)	(90,627,468)	(74,553,738)
ប្រាក់(ខាត)ចំណេញពីប្រតិបត្តិការមុនដកឱនភាពនៃតម្លៃ		(7,254,564)	1,210,758	(29,816,258)	4,948,368
(ខាត)ចំណេញសុទ្ធលើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	36	(56,720)	720,656	(233,119)	2,945,321
ចំណាយផ្សេងៗ		(3,572)	-	(14,681)	-
ប្រាក់(ខាត)ចំណេញមុនដកពន្ធ		(7,314,856)	1,931,414	(30,064,058)	7,893,689
អត្ថប្រយោជន៍/(ចំណាយ)ពន្ធលើប្រាក់ចំណេញ	23(គ)	716,720	(203,749)	2,945,719	(832,722)
ប្រាក់(ខាត)ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		(6,598,136)	1,727,665	(27,118,339)	7,060,967

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	2023	2022	2023	2022
	កំណត់ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	សម្គាល់		(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
លទ្ធផលលម្អិតផ្សេងៗ				
ធាតុដែលប្រហែល ឬត្រូវបានចាត់ថ្នាក់បន្តបន្ទាប់ឡើងវិញនៅក្នុងរបាយការណ៍ចំណេញ ឬខាត				
ការទប់ស្កាត់ហានិភ័យតាមរយៈលំហូរទឹកប្រាក់ – ផ្នែកដែលមានប្រសិទ្ធភាពនៃបម្រែបម្រួលតម្លៃសមស្រប	65,622	(65,622)	268,197	(268,197)
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញនៅក្នុងរបាយការណ៍ចំណេញ ឬខាត				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	8,679	4,185,192
	65,622	(65,622)	276,876	3,916,995
លទ្ធផល(ខាត)/ចំណេញលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	(6,532,514)	1,662,043	(26,841,463)	10,977,962

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដើមទុន ដុល្លារអាមេរិក	ដើមទុន ពាន់រៀល (កំណត់សម្គាល់ ៥)	ទុនប្រុង ដុល្លារអាមេរិក	ទុនប្រុង ពាន់រៀល (កំណត់សម្គាល់ ៥)	ប្រាក់ខាតបង្ក ដុល្លារអាមេរិក	ប្រាក់ខាតបង្ក ពាន់រៀល (កំណត់សម្គាល់ ៥)	ទុនប្រុងពីការប្តូររូបិយប័ណ្ណ ដុល្លារអាមេរិក	ទុនប្រុងពីការប្តូររូបិយប័ណ្ណ ពាន់រៀល (កំណត់សម្គាល់ ៥)	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣	110,000,000	442,870,000	9,986,437	40,814,588	(22,134,088)	(89,919,022)	-	9,092,657	97,862,369	402,858,203
ប្រតិបត្តិការដែលបានទទួលស្គាល់ដោយផ្ទាល់ក្នុងមូលធន										
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ (កំណត់សម្គាល់ ២៥)	-	-	11,212,248	46,082,339	(11,212,248)	(46,082,339)	-	-	-	-
ប្រតិបត្តិការជាមួយភាគទុនិក										
ការបង្កើនដើមទុន	35,000,000	140,000,000	-	-	-	-	-	-	35,000,000	140,000,000
លទ្ធផលខាតលម្អិតសរុប	-	-	-	-	(6,598,136)	(27,118,339)	-	-	(6,598,136)	(27,118,339)
ប្រាក់ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទលទ្ធផលលម្អិតផ្សេងៗ										
ការទប់ស្កាត់ហានិភ័យតាមរយៈលំហូរទឹកប្រាក់ – ផ្នែកដែលមានប្រសិទ្ធភាពនៃបម្រែបម្រួលតម្លៃសមស្រប	-	-	(65,622)	(268,197)	65,622	268,197	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(2,870,000)	-	-	-	-	-	2,878,679	-	8,679
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	145,000,000	580,000,000	21,133,063	86,628,710	(39,878,830)	(162,851,503)	-	11,971,336	126,254,233	515,748,543

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដើមទុន		ទុនបម្រុង		ប្រាក់ខាតបង់		ទុនបម្រុងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ១)
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	110,000,000	442,870,000	-	-	(13,875,296)	(56,165,421)	-	4,907,465	96,124,704	391,612,044
ប្រតិបត្តិការដែលបានទទួលស្គាល់ ដោយផ្ទាល់ក្នុងមូលធន										
ផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង តាមបទប្បញ្ញត្តិ (កំណត់សម្គាល់២៥)	-	-	9,920,815	40,546,371	(9,920,815)	(40,546,371)	-	-	-	-
លទ្ធផលបង្កើតសរុប										
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ លទ្ធផលបង្កើតផ្សេងៗ	-	-	-	-	1,727,665	7,060,967	-	-	1,727,665	7,060,967
ការទប់ស្កាត់ហានិភ័យតាមរយៈលំហូរទឹក ប្រាក់ – ផ្នែកដែលមានប្រសិទ្ធភាពនៃ បម្រែបម្រួលតម្លៃសមស្រប លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	65,622	268,197	(65,622)	(268,197)	-	4,185,192	-	4,185,192
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	110,000,000	442,870,000	9,986,437	40,814,568	(22,134,068)	(89,919,022)	-	9,092,667	97,852,369	402,858,203



របាយការណ៍លំហូរទឹកប្រាក់
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		2023	2022	2023	2022
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
			(បានរាយការណ៍ ឡើងវិញ)		(បានរាយការណ៍ ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់(ខាត)/ចំណេញសុទ្ធ សម្រាប់ការិយបរិច្ឆេទ		(6,598,136)	1,727,665	(27,118,339)	7,060,967
និយ័តភាពលើ៖					
រំលស់	32	3,079,758	2,689,393	12,657,805	10,991,549
ចំណូលពីការប្រាក់	26	(43,357,145)	(34,361,457)	(178,197,866)	(140,435,275)
ភាគលាភ		(67,378)	-	(276,924)	-
ចំណាយលើការប្រាក់	27	28,448,526	15,457,087	116,923,442	63,173,115
ចំណាយពន្ធអប្បបរមា	23(គ)	-	367,491	-	1,501,936
(អត្ថប្រយោជន៍)/ចំណាយពន្ធ លើប្រាក់ចំណេញ	23(គ)	(716,720)	203,749	(2,945,719)	832,722
(ខាត)/ចំណេញពីឱនភាពនៃ តម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	36	56,720	(720,656)	233,119	(2,945,321)
ប្រាក់ខាតសុទ្ធពីឧបករណ៍និស្សន្ទ សម្រាប់ទប់ស្កាត់ហានិភ័យ មិនទាន់បានទទួលស្គាល់		-	292,752	-	1,196,477
កាតព្វកិច្ចប្រាក់រំលឹក អតីតភាពការងារសុទ្ធ		(23,119)	(12,348)	(95,019)	(50,466)
ប្រាក់ចំណេញពីការលក់ ទ្រព្យ និងបរិក្ខារ		(1,382)	-	(5,680)	-
ការលុបចោលទ្រព្យ និងបរិក្ខារ		3,341	-	13,732	-
ការលុបចោលទ្រព្យសកម្មអរូបី	14	-	172,342	-	704,362
		(19,175,535)	(14,183,982)	(78,811,449)	(57,969,934)
បម្រែបម្រួលនៃ៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(16,254,252)	(4,321,636)	(66,804,976)	(17,662,526)
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		(30,000,000)	(5,000,000)	(123,300,000)	(20,435,000)
ឥណទាន និងបុរេប្រទាន ផ្តល់ដល់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា		6,495,475	(14,181,516)	26,696,402	(57,959,856)
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន		(11,647,055)	(123,397,594)	(47,869,396)	(504,325,967)



The smarter
way to bank.



របាយការណ៍លំហូរទឹកប្រាក់ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

The smarter way to bank.

	2023	2022	2023	2022
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
			(បានរាយការណ៍ ឡើងវិញ)	(បានរាយការណ៍ ឡើងវិញ)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ (ត)				
បម្រែបម្រួលនៃ៖ (ត)				
ទ្រព្យសកម្មផ្សេងៗ		(1,834,656)	(87,376)	(7,540,436)
ប្រាក់បញ្ញើរបស់អតិថិជន		28,913,832	56,518,978	118,835,850
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		74,660,878	25,918,111	306,856,209
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ		(358,374)	-	(1,472,917)
បំណុលផ្សេងៗ		(653,706)	3,918,589	(2,686,732)
សាច់ប្រាក់ទទួលបានពី/ (ប្រើប្រាស់)ក្នុងប្រតិបត្តិការ		30,146,607	(74,816,426)	123,902,555
ការប្រាក់បានទទួល		42,686,683	31,065,946	175,442,267
ការប្រាក់បានបង់លើបំណុលភតិសន្យា		(222,889)	(233,109)	(916,074)
ការប្រាក់បានបង់		(29,027,971)	(18,495,502)	(119,304,961)
ពន្ធលើប្រាក់ចំណេញបានបង់	23(ខ)	(494,964)	(357,455)	(2,034,302)
សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង)សកម្មភាពប្រតិបត្តិការ		43,087,466	(62,836,546)	177,089,485
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ				
ប្រាក់តម្កល់ធានាដើមទុន		(3,500,000)	-	(14,385,000)
ភាគលាភបានទទួល		67,378	-	276,924
ការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី	14,15	(1,591,952)	(4,303,725)	(6,542,922)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		1,991	-	8,183
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(5,022,583)	(4,303,725)	(20,642,815)



របាយការណ៍លំហូរទឹកប្រាក់ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

The smarter way to bank.

	2023	2022	2023	2022
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	19	2,131,082,725	328,110,811	8,758,750,000
ការបន្ថែមដើមទុន	24	35,000,000	-	143,850,000
ការទូទាត់ប្រាក់កម្ចី	19	(2,206,062,969)	(244,199,398)	(9,066,918,803)
ការទូទាត់ប្រាក់ដើមនៃបំណុលភតិសន្យា	20	(1,580,342)	(934,976)	(6,495,206)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/ទទួលបានពីសកម្មភាពហិរញ្ញប្បទាន		(41,560,586)	82,976,437	(170,814,009)
ការ(ថយចុះ)/កើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(3,495,703)	15,836,166	(14,367,339)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		87,774,032	71,937,866	361,365,690
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(2,721,377)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ	35	84,278,329	87,774,032	344,276,974



**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

**The smarter
way to bank.**

កំណត់សម្គាល់ទាំងនេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ ហើយគួរតែត្រូវបានអានជាមួយគ្នានឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ។

1. អំពីធនាគារ

ធនាគារ ប្រេង ប៊ែង (ខេមបូឌា) ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ក្រោមការចុះបញ្ជីពាណិជ្ជកម្មលេខ ០០០០២៩៨២ ចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ធនាគារ បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មធនាគារពាណិជ្ជ និងចាប់ផ្តើមអាជីវកម្មនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ និងបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃដដែល។

ធនាគារមេ គឺ BRED Banque Populaire ដែលបានបង្កើតឡើងនៅប្រទេសបារាំង។

សកម្មភាពចម្បងរបស់ធនាគាររួមមានប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពធនាគារ និងការផ្តល់ សេវាកម្មផ្សេងៗ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីស្ថិតនៅអគារលេខ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ មានបុគ្គលិកចំនួន ៣៩៥ នាក់ (ឆ្នាំ២០២២៖ ៣៧៤ នាក់)។

2. របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

ព័ត៌មានលម្អិត ទាក់ទងនឹងគោលនយោបាយគណនេយ្យសារវន្តរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ ៤០។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

ធនាគារ ធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ ត្រូវបានបង្កត់ចំនួនមួយដុល្លារអាមេរិកដែលជិតបំផុត បើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ។



**The smarter
way to bank.**

4. ការប្រើប្រាស់ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ ៤០គ(៧)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ (“SPPI”) លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ ៤០គ(vii)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថា តើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) និងការជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានអំពីភាពមិនប្រាកដប្រជានៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ ៤០គ(vi)៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបានជាសារវន្ត។
- កំណត់សម្គាល់ ៤០គ(vii)៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់សមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើ ECL រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលមើលនាពេលអនាគត។
- កំណត់សម្គាល់ ៤០គ(viii)៖ ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវបានប្តូរជាប្រាក់រៀល ដោយការប្តូររូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀលខ្មែរ បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណនេះ ធ្វើឡើងដោយអនុលោមទៅតាម ស.គ.អ.ក. 21 – កិច្ចព័ន្ធនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការណ៍ប្រើប្រាស់ក្នុងការប្រកាស និងគណនីមូលធនត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសម្ព័ន្ធផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរនៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានលក្ខណៈសមស្រប ពីព្រោះអត្រាប្តូរប្រាក់នេះ មិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលសម្ព័ន្ធផ្សេងៗ។

ធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

		អត្រានាការណ៍ប្រើប្រាស់	
ការិយបរិច្ឆេទហិរញ្ញវត្ថុដែលបានបញ្ចប់		រាយការណ៍	អត្រាប្តូរ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	1 ដុល្លារអាមេរិក =	4,085 រៀល	4,110 រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	1 ដុល្លារអាមេរិក =	4,117 រៀល	4,087 រៀល

ការកែសម្រួលនេះ មិនគួរត្រូវបានយកមកបកស្រាយថា គួរលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬគួរត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

6. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល	ឆ្នាំ២០២២ ពាន់រៀល
	(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)			
សាច់ប្រាក់ក្នុងដៃ	16,400,548	13,935,803	66,996,239	57,373,701
សាច់ប្រាក់នៅទូរ ATM	8,149,291	8,671,025	33,289,853	35,698,610
	24,549,839	22,606,828	100,286,092	93,072,311

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

		ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
		ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល	ឆ្នាំ២០២២ ពាន់រៀល
		(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)			
គណនីចរន្ត		49,481,072	42,682,556	202,130,179	175,724,083
មូលបត្រអាចជួញដូរបាន	(ក)	8,812,244	14,361,066	35,998,017	59,124,509
ប្រាក់តម្កល់ធានាលើដើមទុន	(ខ)	14,500,000	11,036,240	59,232,500	45,436,200
ប្រាក់បម្រុងកាតព្វកិច្ចលើ					
ប្រាក់បញ្ញើរបស់អតិថិជន	(គ)	47,321,885	35,242,065	193,309,900	145,091,581
		120,115,201	103,321,927	490,670,596	425,376,373

ក. មូលបត្រអាចជួញដូរបាន

មូលបត្រអាចជួញដូរបានមានកាលស្ថាន ចាប់ពី 6ខែ ដល់ 12ខែ និងទទួលបានអត្រាការប្រាក់ចាប់ពី 1.02% ទៅ 1.07% (ឆ្នាំ២០២២៖ 0.08% ទៅ 2.98%) ក្នុងមួយឆ្នាំ។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ បានតម្កល់មូលបត្រអាចជួញដូរបាន (NCD) ចំនួន 6,268,496 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ 1,548,475 ដុល្លារអាមេរិក) នៅធនាគារជាតិនៃកម្ពុជា ជាវត្ថុបញ្ចាំសម្រាប់ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (“LPCO”) ខណៈពេលដែលមូលបត្រអាចជួញដូរបានដែលនៅសល់ចំនួន 2,543,748 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ 3,078,000 ដុល្លារអាមេរិក) ត្រូវបានដាក់ជាវត្ថុបញ្ចាំសម្រាប់ឥណទានវិបារូបន៍។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមិនទាន់បានប្រើប្រាស់ឥណទានវិបារូបន៍នេះនៅឡើយទេ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ មិនមាន)។

ខ. ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-01-136 ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារតម្រូវឲ្យក្រុមប្រាក់តម្កល់ធានាលើដើមទុនក្នុងអត្រា 10% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ធនាគារបានបង្កើនប្រាក់ធានាដើមទុនចំនួន 14.5 លានដុល្លារអាមេរិក បន្ទាប់ពីការបន្ថែមក្នុងដើមទុនដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ប្រាក់តម្កល់នេះគឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារបានឡើយ ប៉ុន្តែអាចដកវិញបាន នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

7. សមតុល្យនៅធនាគារជាតិនៃកម្ពុជា (ត)

គ. ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបាននិករណ៍ប្រកាសលេខ ៨៧-០២០-២៣ ស្តីពីការរក្សាប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ហើយបានចេញប្រកាសថ្មីលេខ ៨៧-០២៣-០០៥ ដែលតម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតម្កល់ប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីនៅជាមធ្យមប្រចាំថ្ងៃនៅ ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖

- សម្រាប់រូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀលខ្មែរ)៖
 - ប្រាក់បម្រុងកាតព្វកិច្ច គួរត្រូវបានរក្សាទុកនៅអត្រា ៧%
- សម្រាប់រូបិយប័ណ្ណបរទេស (ក្រៅពីប្រាក់រៀលខ្មែរ)៖
 - ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រាក់បម្រុងកាតព្វកិច្ច គួរត្រូវបានរក្សាទុកនៅអត្រា ៩%
 - ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ប្រាក់បម្រុងកាតព្វកិច្ច គួរត្រូវបានរក្សាទុកនៅអត្រា ១២.៥%

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតលេខ ៨៧-០២៣-២៦២១ អនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីរក្សាប្រាក់បម្រុងកាតព្វកិច្ចជាប្រចាំប្រចាំថ្ងៃរបស់ប័ណ្ណបរទេសនៅអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់អតិថិជន ពុំទទួលបានការប្រាក់។

ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
គណនីចរន្ត	មិនមាន	មិនមាន
មូលបត្រអាចជួញដូរបាន	1.02% - 1.07%	0.80% - 2.98%
ប្រាក់តម្កល់ធានាលើដើមទុន	1.33%	0.65%
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	មិនមាន	មិនមាន

8. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
សមតុល្យនៅធនាគារ និងគ្រឹះស្ថាន				
ហិរញ្ញវត្ថុនានាតាមរំលស់ថ្លៃដើម	45,656,459	17,777,199	186,506,635	73,188,729
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(106,201)	(136,461)	(433,831)	(561,810)
	<u>45,550,258</u>	<u>17,640,738</u>	<u>186,072,804</u>	<u>72,626,919</u>

បម្រែបម្រួលនៃសំវិធានធនទៅលើការខាតបង់ឱនភាពនៃតម្លៃលើសមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2023	2022	2023	2022
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
នៅថ្ងៃទី១ ខែមករា	136,461	349,283	561,810	1,422,979
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ				
ប្រឌាត (កំណត់សម្គាល់ ៣៦)	(30,260)	(212,822)	(124,369)	(869,804)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(3,610)	8,635
នៅថ្ងៃទី៣១ ខែធ្នូ	<u>106,201</u>	<u>136,461</u>	<u>433,831</u>	<u>561,810</u>

8. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមប្រភេទគណនី៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	10,247,418	(53,701)	10,193,717	41,641,334
ប្រាក់បញ្ញើមានកាលកំណត់	35,409,041	(52,500)	35,356,541	144,431,470
	<u>45,656,459</u>	<u>(106,201)</u>	<u>45,550,258</u>	<u>186,072,804</u>

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	12,768,404	(98,061)	12,670,343	52,163,802
ប្រាក់បញ្ញើមានកាលកំណត់	5,008,795	(38,400)	4,970,395	20,463,117
	<u>17,777,199</u>	<u>(136,461)</u>	<u>17,640,738</u>	<u>72,626,919</u>

ខ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះសមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
គណនីចរន្ត	0.50% - 2.60%	0.50% - 2.60%
ប្រាក់បញ្ញើមានកាលកំណត់	<u>2.00% - 5.00%</u>	<u>0.20%</u>

9. ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)
ការវិនិយោគក្នុងក្រុមហ៊ុន ក្រេឌីតប្រៀប (ខេមបូឌា)	<u>140,000</u>	<u>140,000</u>	<u>571,900</u>	<u>576,380</u>

ការវិនិយោគក្នុងក្រុមហ៊ុនក្រេឌីតប្រៀប (ខេមបូឌា) ជាការវិនិយោគដែលត្រូវបានវាស់វែងតាមតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ (FVOCI) ដោយសារទ្រព្យទាំងនោះមិនត្រូវបានកាន់កាប់សម្រាប់ធ្វើការដេញដូរទេ ហើយធនាគារបានជ្រើសរើសការទទួលស្គាល់ដំបូងជាទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI។ នេះ គឺជាយុទ្ធសាស្ត្រក្នុងការវិនិយោគ ហើយធនាគារយល់ឃើញថាការចាត់ថ្នាក់បែបនេះ គឺមានភាពសមស្រប។

ភាគលាភទទួលបាននៅក្នុងឆ្នាំមានចំនួន 67,378 ដុល្លារអាមេរិក (ឆ្នាំ២០២២៖ 19,556 ដុល្លារអាមេរិក)។ ពុំមានការចំណេញ ឬការខាតណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗទេ ដោយសារតែតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃយោង។ ពុំមានសំវិធានធនសម្រាប់ការខាតបង់សម្រាប់ការវាស់វែងជា FVOCI នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឡើយ (ឆ្នាំ២០២២៖ មិនមាន)។

10. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានាតាមរំលស់ថ្លៃដើម	36,797,123	43,256,155	150,316,248	178,085,590
ដក៖ សំវិធានធនលើ ការខាតបង់ឱនភាពនៃតម្លៃ	<u>(221,868)</u>	<u>(370,553)</u>	<u>(906,331)</u>	<u>(1,525,566)</u>
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានា - សុទ្ធ	<u>36,575,255</u>	<u>42,885,602</u>	<u>149,409,917</u>	<u>176,560,024</u>

10. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងអំឡុងកាលបរិច្ឆេទមានដូចខាងក្រោម៖

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	370,553	350,793	1,525,566	1,429,131
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ				
ឬខាត (កំណត់សម្គាល់ 36)	(148,685)	19,760	(611,095)	80,759
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(8,140)	15,676
នៅថ្ងៃទី៣១ ខែធ្នូ	221,868	370,553	906,331	1,525,566

ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមប្រភេទឥណទាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទានមានកាលកំណត់	36,797,123	(221,868)	36,575,255	149,409,917
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទានមានកាលកំណត់	43,256,155	(370,553)	42,885,602	176,560,024

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា សូមមើលកំណត់សម្គាល់ 38ខ។

11. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ 5)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម	511,678,634	499,852,543	2,090,207,220	2,057,892,920
ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	(7,181,622)	(6,502,697)	(29,336,926)	(26,771,604)
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន – សុទ្ធ	504,497,012	493,349,846	2,060,870,294	2,031,121,316

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនក្នុងអំឡុងកាលបរិច្ឆេទ មានដូចខាងក្រោម៖

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	6,502,697	6,792,828	26,771,604	27,673,981
ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ				
ឬខាត (កំណត់សម្គាល់ 38)	776,912	(290,131)	3,193,108	(1,185,765)
ឥណទានលុបចោលក្នុងកាលបរិច្ឆេទ	(97,987)	-	(402,727)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(225,059)	283,388
នៅថ្ងៃទី៣១ ខែធ្នូ	7,181,622	6,502,697	29,336,926	26,771,604

11. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមប្រភេទគណនី៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ៥)
ឥណទានមានកាលកំណត់	322,769,003	(5,145,352)	317,623,651	1,297,492,615
ឥណទានគេហដ្ឋាន	137,877,607	(1,391,133)	136,486,474	557,547,246
ឥណទានវិបារូបន៍	39,352,888	(565,484)	38,787,404	158,446,545
ឥណទានបុគ្គលិក	9,970,956	(69,404)	9,901,552	40,447,840
លិខិតបរិច្ចាគបញ្ចូល	1,671,608	(10,030)	1,661,578	6,787,546
កាតឥណទាន	36,572	(219)	36,353	148,502
	<u>511,678,634</u>	<u>(7,181,622)</u>	<u>504,497,012</u>	<u>2,060,870,294</u>
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោងសុទ្ធ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សំគាល់ ៥)
ឥណទានមានកាលកំណត់	314,049,609	(4,624,353)	309,425,256	1,273,903,779
ឥណទានគេហដ្ឋាន	133,156,394	(1,298,116)	131,858,278	542,860,531
ឥណទានវិបារូបន៍	36,502,125	(451,973)	36,050,152	148,418,475
ឥណទានបុគ្គលិក	10,347,325	(83,610)	10,263,715	42,255,715
លិខិតបរិច្ចាគបញ្ចូល	5,797,090	(44,645)	5,752,445	23,682,816
	<u>499,852,543</u>	<u>(6,502,697)</u>	<u>493,349,846</u>	<u>2,031,121,316</u>

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 38ខ។

12. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល	ឆ្នាំ២០២២ ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ទ្រព្យសកម្មនិស្សន្ទ				
កិច្ចសន្យាប្តូរអត្រាការប្រាក់ (*)	1,100,881	1,725,238	4,497,099	7,102,805
បំណុលនិស្សន្ទ				
កិច្ចសន្យាប្តូរអត្រាការប្រាក់ (*)	(1,100,881)	(1,725,238)	(4,497,099)	(7,102,805)
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស កើតឡើងពីការទប់ស្កាត់ ហានិភ័យលំហូរទឹកប្រាក់ (**)	-	(358,374)	-	(1,475,426)
	<u>(1,100,881)</u>	<u>(2,083,612)</u>	<u>(4,497,099)</u>	<u>(8,578,231)</u>

(*) នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានចុះកិច្ចព្រមព្រៀងប្តូរអត្រាការប្រាក់ជាមួយ Bred Banque Populaire និង ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលកិច្ចព្រមព្រៀងនីមួយៗមានទឹកប្រាក់ ចំនួន ២០ លានដុល្លារអាមេរិក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។

(**) ធនាគារ មានកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណបរទេសចំនួនបួនជាមួយធនាគារនានា ដែលមានតម្លៃចំនួន 50,000,000 ដុល្លារអាមេរិក ដែលត្រូវបានដាក់បញ្ចូលជាមួយចំនួនឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ក្នុងអំឡុងពេលបរិច្ចេកទេស កិច្ចសន្យាព្រមព្រៀងទាំងអស់នេះ ត្រូវបានផុតកំណត់ ហើយមានប្រាក់ខាត សរុបចំនួន 889,566 ដុល្លារអាមេរិក ក្នុងរបាយការណ៍ចំណេញ ឬខាត។ ផ្នែកដែលមានប្រសិទ្ធភាពសម្រាប់ទប់ស្កាត់ហានិភ័យមានចំនួន 65,622 ដុល្លារអាមេរិកនៅក្នុងរបាយការណ៍លទ្ធផលសង្ខេបផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងរបាយការណ៍ចំណេញ ឬខាត។

13. ប្រព័ន្ធសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់៥)	(កំណត់សម្គាល់៥)
អត្ថប្រយោជន៍បង់មុនលើ				
អត្ថប្រយោជន៍បុគ្គលិក (*)	1,596,388	-	6,521,245	-
ប្រាក់កក់លើការជួល				
ដែលត្រូវបង្វិលត្រឡប់មកវិញ	513,835	507,348	2,099,016	2,088,752
ចំណាយបង់មុន	410,737	590,424	1,677,861	2,430,776
ផ្សេងៗ	293,674	211,288	1,199,658	869,872
	<u>2,814,634</u>	<u>1,309,060</u>	<u>11,497,780</u>	<u>5,389,400</u>

(*) ចំនួននេះសំដៅលើ អត្ថប្រយោជន៍សម្រាប់បុគ្គលិកក្នុងទម្រង់ជាឥណទានផ្តល់ដល់បុគ្គលិក ក្នុងអត្រាការប្រាក់ទាប បើធៀបទៅនឹងអត្រាទីផ្សារទូទៅ។

14. ប្រព័ន្ធសកម្មផ្សេងៗ

2023	កំពូលស្វែងរក ដុល្លារអាមេរិក	ការបង្កើតគេហទំព័រ ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់៥)
ផ្នែកដើម					
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣	3,214,957	357,926	2,240,581	5,813,464	23,934,031
ការទិញបន្ថែម	40,128	34,910	829,521	904,559	3,717,737
ការផ្ទេរចេញ	1,606,967	134,464	(1,741,431)	-	-
ការផ្ទេរពីទ្រព្យនិងបរិក្ខារកំពុងបង្កើត លម្អៀងពីការប្តូរប្រាក់បញ្ញើ	-	-	42,888	42,888	176,270
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>4,862,052</u>	<u>527,300</u>	<u>1,371,559</u>	<u>6,760,911</u>	<u>27,618,321</u>
ដកចេញពីសរុប					
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣	2,644,540	255,042	-	2,899,582	11,937,579
រំលស់ក្នុងការិយបរិច្ឆេទ	235,297	114,389	-	349,686	1,437,209
លម្អៀងពីការប្តូរប្រាក់បញ្ញើ	-	-	-	-	(101,529)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>2,879,837</u>	<u>369,431</u>	<u>-</u>	<u>3,249,268</u>	<u>13,273,259</u>
សរុបសរុប					
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣	<u>570,417</u>	<u>102,884</u>	<u>2,240,581</u>	<u>2,913,882</u>	<u>11,996,452</u>
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>1,982,215</u>	<u>157,869</u>	<u>1,371,559</u>	<u>3,511,643</u>	<u>14,345,062</u>

14. ព្រែងស្រកម្មស្ទឹង (ត)

2022	កុំព្យូទ័រសរុបប្រើ ដុល្លារអាមេរិក	ការបង្កើតគេហទំព័រ ដុល្លារអាមេរិក	ទ្រព្យកំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់១)
ផ្នែកដីធ្លី					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	3,033,984	328,234	924,091	4,286,309	17,462,423
ការទិញបន្ថែម	75,763	29,692	1,594,042	1,699,497	6,945,844
ការផ្ទេរចេញ	105,210	-	(105,210)	-	-
ការលុបចោល	-	-	(172,342)	(172,342)	(704,362)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	230,126
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	3,214,957	357,926	2,240,581	5,813,464	23,334,031
ដក៖ រំលស់បង្គុះ					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	2,398,430	174,587	-	2,573,017	10,482,471
រំលស់ក្នុងកាលិយបរិច្ឆេទ	246,110	80,455	-	326,565	1,334,671
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	120,437
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	2,644,540	255,042	-	2,899,582	11,937,579
តម្លៃប្រសើរ					
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	635,554	153,647	924,091	1,713,292	6,979,952
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	570,417	102,884	2,240,581	2,913,882	11,996,452

15. ព្រែងនិយមវិទ្យា

2023	គ្រឿងសង្ហារឹម និងគ្រឿងបំបាក់ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	ឃានយន្ត ដុល្លារអាមេរិក	ទ្រព្យ កំពុងបង្កើត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់១)
ផ្នែកដីធ្លី							
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	2,680,208	1,321,746	3,004,127	960,402	2,157,299	10,123,782	41,679,610
ការទិញបន្ថែម	143,452	63,695	97,307	26,000	356,939	687,393	2,825,185
ការផ្ទេរចេញ	403,234	110,823	479,313	2,580	(995,950)	-	-
ការផ្ទេរទៅទ្រព្យប្តូរកំពុងបង្កើត	-	-	-	-	(42,888)	(42,888)	(176,270)
ការលក់ចេញ	-	(7,755)	(170,506)	-	-	(178,261)	(732,653)
ការលុបចោល	-	(6,868)	(42,658)	-	-	(49,526)	(203,552)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(334,377)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	3,226,894	1,481,641	3,367,583	988,982	1,475,400	10,540,500	43,057,943
ដក៖ រំលស់បង្គុះ							
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	641,296	678,720	1,913,666	490,841	-	3,724,523	15,333,861
រំលស់ក្នុងកាលិយបរិច្ឆេទ	306,121	229,999	430,861	162,747	-	1,129,728	4,643,182
ការលក់ចេញ	-	(7,755)	(169,897)	-	-	(177,652)	(730,150)
ការលុបចោល	-	(3,527)	(42,658)	-	-	(46,185)	(189,820)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(141,831)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	947,417	897,437	2,131,972	653,588	-	4,630,414	18,915,242
តម្លៃប្រសើរ							
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	2,038,912	643,026	1,090,461	469,561	2,157,299	6,399,259	26,345,749
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	2,279,477	584,204	1,235,611	335,394	1,475,400	5,910,086	24,142,701

15. ទ្រព្យនិងបរិក្ខារ (ត)

2022	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	បរិក្ខារ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	ឃានយន្ត ដុល្លារអាមេរិក	ទ្រព្យ កំពុងបង្កើត ដុល្លារអាមេរិក	សរុប ពាន់រៀល (កំណត់សម្គាល់ ១)
ផ្នែកដីធ្លី						
នៅថ្ងៃទី ១ ខែមករា ឆ្នាំ 2022	1,979,347	1,071,548	2,485,980	675,922	1,306,757	30,634,663
ការទិញបន្ថែម	382,830	196,985	30,086	235,840	1,758,537	10,643,480
ការផ្ទេរចេញ	318,031	53,213	488,111	48,640	(907,995)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	401,467
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2022	2,680,208	1,321,746	3,004,127	960,402	2,157,299	41,679,610
ដក្ខន្តិកៈរំលស់បន្ត						
នៅថ្ងៃទី ១ ខែមករា ឆ្នាំ 2022	409,404	481,164	1,476,108	335,837	-	11,010,038
រំលស់ក្នុងការិយបរិច្ឆេទ	231,892	197,556	437,558	155,004	-	4,176,955
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	146,868
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2022	641,296	678,720	1,913,666	490,841	-	15,333,861
តម្លៃប្រើប្រាស់						
នៅថ្ងៃទី ១ ខែមករា ឆ្នាំ 2022	1,569,943	590,384	1,009,872	340,085	1,306,757	19,624,625
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 2022	2,038,912	643,026	1,090,461	469,561	2,157,299	26,345,749



The smarter way to bank.

16. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 20។

	ថ្ងៃទី ៣១ ខែធ្នូ		ថ្ងៃទី ៣១ ខែធ្នូ	
	ឆ្នាំ 2023	ឆ្នាំ 2022	ឆ្នាំ 2023	ឆ្នាំ 2022
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5) (កំណត់សម្គាល់ 5)	
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	7,493,796	8,213,029	30,612,157	33,813,040

ធនាគារបានជួលទីតាំងការិយាល័យ រួមមានការិយាល័យកណ្តាល និងសាខាធនាគាររបស់ខ្លួន។ ព័ត៌មានអំពីការជួលដែលធនាគារជាអ្នកជួល ត្រូវបានបង្ហាញដូចខាងក្រោម៖

	2023	2022	2023	2022
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5) (កំណត់សម្គាល់ 5)	

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ផ្នែកដីធ្លី

នៅថ្ងៃទី ១ ខែមករា	12,897,988	10,966,200	53,101,017	44,676,299
ការទិញបន្ថែម	-	1,931,788	-	7,895,218
ការវាស់វែងឡើងវិញលើភតិសន្យា	881,111	-	3,621,366	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(434,764)	529,500
នៅថ្ងៃទី ៣១ ខែធ្នូ	13,779,099	12,897,988	56,287,619	53,101,017

ដក្ខន្តិកៈរំលស់បន្ត

នៅថ្ងៃទី ១ ខែមករា	4,684,959	3,344,141	19,287,977	13,624,031
រំលស់ក្នុងការិយបរិច្ឆេទ	1,600,344	1,340,818	6,577,414	5,479,923
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(189,929)	184,023
នៅថ្ងៃទី ៣១ ខែធ្នូ	6,285,303	4,684,959	25,675,462	19,287,977

តម្លៃប្រើប្រាស់

នៅថ្ងៃទី ១ ខែមករា	8,213,029	7,622,059	33,813,040	31,052,268
នៅថ្ងៃទី ៣១ ខែធ្នូ	7,493,796	8,213,029	30,612,157	33,813,040

17. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
គណនីសន្សំ	20,487,688	12,628,472	83,692,205	51,991,419
ប្រាក់បញ្ញើមានកាលកំណត់	223,824,627	150,657,883	914,323,601	620,258,504
គណនីចរន្ត	61,373,058	116,041,987	250,708,943	477,744,861
	<u>305,685,373</u>	<u>279,328,342</u>	<u>1,248,724,749</u>	<u>1,149,994,784</u>

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ក. តាមទំនាក់ទំនង៖				
សម្ព័ន្ធព្យាបាល (កំណត់សម្គាល់ ៣៤)	1,821,195	370,400	7,439,582	1,524,937
មិនមែនសម្ព័ន្ធព្យាបាល	303,864,178	278,957,942	1,241,285,167	1,148,469,847
	<u>305,685,373</u>	<u>279,328,342</u>	<u>1,248,724,749</u>	<u>1,149,994,784</u>
ខ. តាមប្រភេទអតិថិជន៖				
រូបវន្តបុគ្គល	204,251,982	194,526,402	834,369,347	800,865,197
សហគ្រាសអាជីវកម្ម	101,433,391	84,801,940	414,355,402	349,129,587
	<u>305,685,373</u>	<u>279,328,342</u>	<u>1,248,724,749</u>	<u>1,149,994,784</u>
គ. តាមនិវាសនដ្ឋាន៖				
និវាសនជន	290,108,871	240,239,941	1,185,094,738	989,067,837
អនិវាសនជន	15,576,502	39,088,401	63,630,011	160,926,947
	<u>305,685,373</u>	<u>279,328,342</u>	<u>1,248,724,749</u>	<u>1,149,994,784</u>

17. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

យ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះប្រាក់បញ្ញើរបស់អតិថិជននាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2023	2022
គណនីសន្សំ	0.00% - 2.00%	0.30% - 1.50%
ប្រាក់បញ្ញើមានកាលកំណត់	1.00% - 8.00%	0.65% - 6.00%
ប្រាក់បញ្ញើរយៈពេលខ្លី	0.00% - 0.70%	0.30% - 1.50%

18. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ប្រាក់បញ្ញើមានកាលកំណត់	205,880,452	122,852,625	841,021,646	505,784,257
គណនីចរន្ត	3,346,407	12,998,839	13,670,073	53,516,220
គណនីសន្សំ	3,313,046	246,544	13,533,793	1,015,022
	<u>212,539,905</u>	<u>136,098,008</u>	<u>868,225,512</u>	<u>560,315,499</u>

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ក. តាមទំនាក់ទំនង៖				
សម្ព័ន្ធព្យាបាល (កំណត់សម្គាល់ ៣៤)	61,293,989	59,183,487	250,385,945	243,658,416
មិនមែនសម្ព័ន្ធព្យាបាល	151,245,916	76,914,521	617,839,567	316,657,083
	<u>212,539,905</u>	<u>136,098,008</u>	<u>868,225,512</u>	<u>560,315,499</u>

18. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវិភាគដូចខាងក្រោម (ត)៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល	ឆ្នាំ២០២២ ពាន់រៀល
			(កំណត់សម្គាល់ ៥) (កំណត់សម្គាល់ ៥)	
ខ. តាមនិវាសនដ្ឋាន៖				
និវាសនជន	151,211,188	76,913,658	617,697,703	316,653,530
អនិវាសនជន	61,328,717	59,184,350	250,527,809	243,661,969
	<u>212,539,905</u>	<u>136,098,008</u>	<u>868,225,512</u>	<u>560,315,499</u>

គ. តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំដែលអនុវត្តចំពោះប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា នាចុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2023	2022
ប្រាក់បញ្ញើមានកាលកំណត់	3.50% - 7.50%	3.00% - 6.00%
គណនីចរន្ត	0.00% - 0.35%	0.00% - 0.35%
គណនីសន្សំ	0.00% - 0.75%	មិនមាន

19. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល	ឆ្នាំ២០២២ ពាន់រៀល
			(កំណត់សម្គាល់ ៥) (កំណត់សម្គាល់ ៥)	
សម្ព័ន្ធព្យាតិ (i)				
ការប្រាក់បង្គរត្រូវទូទាត់	88,545,140	168,187,963	361,706,897	692,429,844
	<u>74,965</u>	<u>100,622</u>	<u>306,232</u>	<u>414,261</u>
	<u>88,620,105</u>	<u>168,288,585</u>	<u>362,013,129</u>	<u>692,844,105</u>
មិនមែនសម្ព័ន្ធព្យាតិ (ii)				
ការប្រាក់បង្គរត្រូវទូទាត់	6,119,951	1,457,372	25,000,000	6,000,001
	<u>65,160</u>	<u>66,055</u>	<u>266,178</u>	<u>271,947</u>
	<u>6,185,111</u>	<u>1,523,427</u>	<u>25,266,178</u>	<u>6,271,948</u>
	<u>94,805,216</u>	<u>169,812,012</u>	<u>387,279,307</u>	<u>699,116,053</u>

19. ប្រាក់កម្ចី (ត)

- (i) ប្រាក់កម្ចីនេះសំដៅទៅលើប្រាក់កម្ចីរយៈពេលខ្លីដោយមិនមានការធានាពី BRED Banque Populaire – ទីស្នាក់ការកណ្តាល ហើយមានសមតុល្យប្រាក់ដើមដែលនៅសល់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន 85,000,000 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ 160,000,000 ដុល្លារអាមេរិក) ដោយផ្អែកលើការយល់ព្រមពីគណៈកម្មាធិការឥណទាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ និងឥណទានវិបារូបន៍ជាមួយនឹងលក្ខខណ្ឌដូចខាងក្រោម៖

ឥណទាន	ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល	ឥណទានវិបារូបន៍
ហ្វាស៊ីលីតឺដែលត្រូវទូទាត់សង	85,000,000 ដុល្លារអាមេរិក	3,545,140 ដុល្លារអាមេរិក
កាលវេសន	ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ប្រាក់កម្ចីនេះត្រូវបានបន្តសារជាថ្មីដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។	មិនមាន
ការបង់ប្រាក់ដើម	នាចុងកាលវេសន	តាមការតម្រូវ
ការបង់ការប្រាក់	នាចុងកាលវេសន	ត្រីមាស
អត្រាការប្រាក់	6.35%	SOFR + spread

- (ii) កម្ចីទាំងនេះ សំដៅលើ LPCO របស់ធនាគារជាតិនៃកម្ពុជា ដែលមានកាលកំណត់រយៈពេល ១ ឆ្នាំពុំមានការធានា និងមានអត្រាការប្រាក់ចន្លោះពី 1.10% ទៅ 6.00% (ឆ្នាំ២០២២៖ ចន្លោះពី 1.10% ទៅ 6.00%) ក្នុងមួយឆ្នាំ។

បម្រែបម្រួលនៃប្រាក់កម្ចី មានដូចខាងក្រោម៖

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល	2022 ពាន់រៀល
			(កំណត់សម្គាល់ ៥) (កំណត់សម្គាល់ ៥)	
នៅថ្ងៃទី១ ខែមករា	169,812,012	85,916,978	699,116,053	353,720,198
ប្រាក់កម្ចីបន្ថែម	2,131,082,725	328,110,811	8,758,750,000	1,340,988,885
ការទូទាត់ប្រាក់ដើម	(2,206,062,969)	(244,199,398)	(9,066,918,803)	(998,042,940)
ចំណាយលើការប្រាក់	8,129,178	3,397,509	33,410,922	13,885,620
ការប្រាក់បានបង់	(8,155,730)	(3,413,888)	(33,520,050)	(13,952,561)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(3,558,815)	2,516,851
នៅថ្ងៃទី៣១ ខែធ្នូ	<u>94,805,216</u>	<u>169,812,012</u>	<u>387,279,307</u>	<u>699,116,053</u>

20. បំណុលភតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ2023	ឆ្នាំ2022	ឆ្នាំ2023	ឆ្នាំ2022
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	
វិភាគតាមកាលវេលាស្ថាន – លំហូរទឹកប្រាក់				
តាមកិច្ចសន្យាដែលមិនអប្បបរមា				
រហូតដល់ 1ខែ	232,277	174,594	948,852	718,803
1ខែ ដល់ 3ខែ	675,651	434,327	2,760,034	1,788,124
3ខែ ដល់ 6ខែ	292,060	299,237	1,193,065	1,231,959
6ខែ ដល់ 12ខែ	635,228	771,766	2,594,906	3,177,361
1ឆ្នាំ ដល់ 5ឆ្នាំ	4,558,337	5,195,213	18,620,807	21,388,692
លើសពី 5ឆ្នាំ	1,947,470	2,522,183	7,955,415	10,383,827
បំណុលភតិសន្យាដែល				
មិនអប្បបរមាសរុប	8,341,023	9,397,320	34,073,079	38,688,766
ចំណាយហិរញ្ញប្បទាន	(776,263)	(804,247)	(3,171,034)	(3,311,084)
តម្លៃយោង	7,564,760	8,593,073	30,902,045	35,377,682
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
រយៈពេលខ្លី	1,659,263	1,470,013	6,778,090	6,052,044
រយៈពេលវែង	5,905,497	7,123,060	24,123,955	29,325,638
	7,564,760	8,593,073	30,902,045	35,377,682

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងពេលរាយការណ៍ មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
សមតុល្យនាថ្ងៃទី១ ខែមករា	8,593,073	7,617,795	35,377,682	31,034,897
ការទិញបន្ថែម	552,029	1,910,254	2,268,839	7,807,208
ចំណាយលើការប្រាក់	222,889	233,109	916,074	952,716
ការប្រាក់បានបង់	(222,889)	(233,109)	(916,074)	(952,716)
ការទូទាត់ប្រាក់ដើមនៃភតិសន្យា	(1,580,342)	(934,976)	(6,495,206)	(3,821,247)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(249,270)	356,824
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ	7,564,760	8,593,073	30,902,045	35,377,682

20. បំណុលភតិសន្យា

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត មានដូចខាងក្រោម៖

	2023	2022	2023	2022
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
ចំណាយការប្រាក់លើភតិសន្យា	222,889	233,109	916,074	952,716
ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី				
និងទ្រព្យសកម្មដែលមានតម្លៃទាប	450,206	407,218	1,850,347	1,664,300

21. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	
មូលនិធិដែលបានការកាន់កាប់ក្រោម				
គណនីរក្សាទុកដោយគតិយជន (*)	2,639,907	4,040,000	10,784,020	16,632,680
គណនីបង្គុំ និងគណនីត្រូវទូទាត់ផ្សេងៗ	1,977,956	2,079,983	8,079,950	8,563,290
គណនីត្រូវទូទាត់ឲ្យសម្ព័ន្ធអ្នាគី				
(កំណត់សម្គាល់ ៣៤)	821,214	648,680	3,354,659	2,670,616
ពន្ធត្រូវទូទាត់ផ្សេងៗ	974,059	298,179	3,979,031	1,227,603
	6,413,136	7,066,842	26,197,660	29,094,189

(*) មូលនិធិដែលបានការកាន់កាប់ក្រោមគណនីរក្សាទុកដោយគតិយជន សំដៅទៅលើមូលនិធិដែលបានកាន់កាប់ជំនួសឲ្យភាគីទាំងសងខាង ដែលបានចុះកិច្ចព្រមព្រៀងទិញ និងលក់។ ធនាគារ ដើរតួនាទីជាភ្នាក់ងារ។ គណនីនេះ មានអត្រាការប្រាក់ 1% ក្នុងមួយឆ្នាំ (ឆ្នាំ២០២២៖ 1%)។

22. ភាគពូកិច្ចប្រាក់លើកអតីតភាពការងារ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ប្រាក់លើកអតីតភាពការងារ	20,961	44,240	85,626	182,136
ផ្សេងៗ	4,572	4,412	18,676	18,164
	<u>25,533</u>	<u>48,652</u>	<u>104,302</u>	<u>200,300</u>

សំវិធានធនលើអត្ថប្រយោជន៍និយោជិតសំដៅទៅលើ សំវិធានធនលើការទូទាត់សំណងអតីតភាពការងារដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ប្រកាសនេះ តម្រូវឱ្យនិយោជក ទូទាត់សំណងអតីតភាពការងារ ដល់និយោជិតរបស់ខ្លួនដូចខាងក្រោម៖

- ប្រាក់អតីតភាពការងារក្នុងឆ្នាំ៖ ចាប់ពីឆ្នាំ២០១៩មក ការទូទាត់ត្រូវបានកំណត់យកចំនួនស្មើនឹង 15ថ្ងៃ នៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ក្នុងមួយឆ្នាំ។
- ប្រាក់លើកអតីតភាពការងារ៖ ចាប់ពីឆ្នាំ២០២១មក ត្រូវបានកំណត់យកចំនួនស្មើនឹង 6ថ្ងៃ នៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំដែលនឹងត្រូវទូទាត់ចាប់ពីឆ្នាំ២០២១ តទៅ។ សំវិធានធនលើប្រាក់អតីតភាពការងារ ត្រូវបានគណនាមិនឱ្យលើសពីចំនួនអតិបរមាស្មើនឹង 6ខែ នៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត ដែលមានអតីតភាពការងារមុនឆ្នាំ២០១៩(អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត)។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ ជារៀងរាល់ឆ្នាំ។ និយោជិតពុំមានសិទ្ធិទទួលបានសំណងលើកអតីតភាពការងារនៅសល់ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ។

បម្រែបម្រួលនៃភាគពូកិច្ចអត្ថប្រយោជន៍និយោជិតក្នុងអំឡុងពេលការិយបរិច្ឆេទ មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
នៅថ្ងៃទី១ ខែមករា	48,652	61,000	200,300	248,514
ទទួលស្គាល់ក្នុងរបាយការណ៍				
ចំណេញ ឬ ខាត	9,271	4,412	38,104	18,032
បានទូទាត់ក្នុងការិយបរិច្ឆេទ	(32,390)	(16,760)	(133,123)	(68,498)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(979)	2,252
នៅថ្ងៃទី៣១ ខែធ្នូ	<u>25,533</u>	<u>48,652</u>	<u>104,302</u>	<u>200,300</u>

23. ចំណាយពន្ធលើប្រាក់ចំណេញ

ក. ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ពន្ធពន្យារជាទ្រព្យសកម្ម	6,166,844	4,097,617	25,191,558	16,869,889
ពន្ធពន្យារជាបំណុល	(4,834,952)	(2,485,091)	(19,750,779)	(10,231,119)
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	<u>1,331,892</u>	<u>1,612,526</u>	<u>5,440,779</u>	<u>6,638,770</u>

ពន្ធពន្យារជាទ្រព្យសកម្ម រួមមានគណនីដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
ពន្ធពន្យារជាទ្រព្យសកម្ម៖				
សំវិធានធនលើ				
អត្ថប្រយោជន៍និយោជិត	5,107	8,848	20,862	36,427
ប្រាក់ខាតពន្ធយោងទៅត្រាបន្ទាប់	4,297,790	2,022,045	17,556,472	8,324,759
បំណុលភតិសន្យា	1,512,952	1,718,615	6,180,409	7,075,538
ចំណូលពន្យារពីឥណទាន				
និងបុរេប្រទាន	<u>350,995</u>	<u>348,109</u>	<u>1,433,815</u>	<u>1,433,165</u>
	<u>6,166,844</u>	<u>4,097,617</u>	<u>25,191,558</u>	<u>16,869,889</u>

ពន្ធពន្យារជាបំណុល៖

សំវិធានធនលើការខាតបង់ឱនភាព				
នៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ	(2,935,064)	(647,149)	(11,989,736)	(2,664,312)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(1,498,759)	(1,642,606)	(6,122,431)	(6,762,609)
ការរំលស់	(401,129)	(195,336)	(1,638,612)	(804,198)
	<u>(4,834,952)</u>	<u>(2,485,091)</u>	<u>(19,750,779)</u>	<u>(10,231,119)</u>
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	<u>1,331,892</u>	<u>1,612,526</u>	<u>5,440,779</u>	<u>6,638,770</u>

23. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ក. ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ (ត)

បម្រែបម្រួលពន្ធពន្យារសុទ្ធក្នុងអំឡុងពេលបរិច្ឆេទ មានដូចខាងក្រោម៖

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	1,612,526	1,816,275	6,638,770	7,399,504
ទទួលស្គាល់ក្នុងរបាយការណ៍ ចំណេញ ឬខាត	(280,634)	(203,749)	(1,153,406)	(832,722)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(44,585)	71,988
នៅថ្ងៃទី៣១ ខែធ្នូ	1,331,892	1,612,526	5,440,779	6,638,770

ខ. (ឥណទាន)/បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី១ ខែមករា	35,047	25,011	144,288	101,895
ចំណាយពន្ធលើប្រាក់ចំណេញ	-	367,491	-	1,501,936
អត្ថប្រយោជន៍ពន្ធលើ ប្រាក់ចំណេញប្រចាំឆ្នាំ	(997,354)	-	(4,099,125)	-
ពន្ធលើប្រាក់ចំណេញបានបង់	(494,964)	(357,455)	(2,034,302)	(1,460,919)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	36,187	1,376
នៅថ្ងៃទី៣១ ខែធ្នូ	(1,457,271)	35,047	(5,952,952)	144,288

23. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

គ. (អត្ថប្រយោជន៍)/ចំណាយពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា

អនុលោមតាមច្បាប់ស្តីពីពន្ធនៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលនៅពេលដែលពន្ធមួយណាមានចំនួនធំជាង។

ពន្ធអប្បបរមាអាចត្រូវបានលើកលែង ប្រសិនបើធនាគារកាន់កាប់បញ្ជីការគណនេយ្យត្រឹមត្រូវ ស្របទៅតាមប្រកាសលេខ 638 ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ (“អ.ព.ដ.”) ហើយធនាគារត្រូវការ ការអនុម័តដោយអ.ព.ដ. នៅថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2023 ធនាគារបានទទួលវិញ្ញាបនបត្រមានចុងក្រោយបង្អស់ និងលិខិតដែលបញ្ជាក់ថាធនាគារបានកាន់កាប់បញ្ជីការគណនេយ្យត្រឹមត្រូវពី អ.ព.ដ. សម្រាប់ឆ្នាំសារពើពន្ធ 2023 និងឆ្នាំ 2024។ ដូច្នេះ ធនាគារត្រូវបានលើកលែងពីពន្ធអប្បបរមាក្នុងអំឡុងពេលនេះ។

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)
(អត្ថប្រយោជន៍)/ចំណាយពន្ធលើ ប្រាក់ចំណេញ				
អត្ថប្រយោជន៍ពន្ធលើ ប្រាក់ចំណេញប្រចាំឆ្នាំ (*)	(997,354)	-	(4,099,125)	-
ចំណាយពន្ធពន្យារ	280,634	203,749	1,153,406	832,722
	(716,720)	203,749	(2,945,719)	832,722
ចំណាយពន្ធអប្បបរមា	-	367,491	-	1,501,936

(*) ចំនួននេះឆ្លុះបញ្ចាំងពីការវាយតម្លៃរបស់អ្នកគ្រប់គ្រងលើលទ្ធភាពដែលអាចទទួលបានមកវិញនូវ ប្រាក់ពន្ធអប្បបរមាដែលបានបង់ចាប់តាំងពីឆ្នាំ2019 មក ដែលធនាគារបានទទួលវិញ្ញាបនបត្រមានចុងក្រោយបង្អស់ និងលិខិតដែលបញ្ជាក់ថាធនាគារបានកាន់កាប់បញ្ជីការគណនេយ្យត្រឹមត្រូវពី អ.ព.ដ.។

23. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

គ. ចំណាយពន្ធលើប្រាក់ចំណេញ/ពន្ធអប្បបរមា (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រា 20% ចំណាយពន្ធលើប្រាក់ចំណេញដែលបានបង្ហាញក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

		2023	2022		2023	2022
	%	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%	ពាន់រៀល	ពាន់រៀល
					(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ប្រាក់(ខាត)ចំណេញមុនដកពន្ធ		(7,314,856)	(30,064,058)		1,931,414	7,893,689
ពន្ធលើប្រាក់ចំណេញ						
តាមអត្រាផ្លូវការ 20%	20	(1,462,971)	(6,012,812)	20	386,283	1,578,738
ឥទ្ធិពលនៃចំណាយ						
មិនអាចកាត់កងបាន	(6.67)	487,607	2,004,066	14.91	288,070	1,177,342
អត្ថប្រយោជន៍ពន្ធលើ						
ប្រាក់ចំណេញប្រចាំឆ្នាំ	13.63	(997,354)	(4,099,125)	-	-	-
លម្អៀងបណ្តោះអាសន្នដែល						
មិនបានទទួលស្គាល់	(17.17)	1,255,998	5,162,152	-	-	-
ផ្សេងៗ	-	-	-	(20.37)	(470,604)	(1,923,358)
អត្ថប្រយោជន៍(ចំណាយ)ពន្ធលើប្រាក់ចំណេញ	(9.80)	(716,720)	(2,945,719)	14.54	203,749	832,722
ចំណាយពន្ធអប្បបរមា		-	-		367,491	1,501,936

(*) ចំនួននេះសំដៅឲ្យប្រាក់ខាតពន្ធ ដែលមិនត្រូវបានទទួលស្គាល់ទាំងស្រុងជាពន្យារជាទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ពីព្រោះធនាគារពុំប្រាកដប្រជាថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតដែលអាចយកមកប្រើប្រាស់កាត់កងជាមួយនឹងចំនួននេះ។

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីអាជ្ញាធរពន្ធដារ។

24. ដើមទុន

នៅថ្ងៃទី2 ខែកុម្ភៈ ឆ្នាំ2023 ធនាគារបានស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនពី 110,000,000 ដុល្លារអាមេរិកទៅ 145,000,000 ដុល្លារអាមេរិក ដោយយោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលនៅថ្ងៃទី7 ខែធ្នូ ឆ្នាំ2022។ នៅថ្ងៃទី29 ខែមីនា ឆ្នាំ2023 ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជាទៅលើការស្នើបង្កើនដើមទុននេះ។ អនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារ ត្រូវបានធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ ហើយទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី6 ខែមិថុនា ឆ្នាំ2023។

ភាគហ៊ុនធម្មតាទាំងអស់ចំនួន 145,000 ហ៊ុន (ឆ្នាំ2022៖ ភាគហ៊ុនធម្មតាចំនួន 110,000 ហ៊ុន) ត្រូវបានចុះបញ្ជីបោះផ្សាយ និងទូទាត់ជាមួយតម្លៃចារឹក 1,000 ដុល្លារអាមេរិក ឬសមមូលនឹង 4,000,000 រៀល ក្នុងមួយហ៊ុន។

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2023	ឆ្នាំ2022	ឆ្នាំ2023	ឆ្នាំ2022
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
BRED Banque Populaire	145,000,000	110,000,000	580,000,000	442,870,000

25. ទុនបម្រុង

	ថ្ងៃទី31 ខែធ្នូ		ថ្ងៃទី31 ខែធ្នូ	
	ឆ្នាំ2023	ឆ្នាំ2022	ឆ្នាំ2023	ឆ្នាំ2022
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ទុនបម្រុងតាមបទប្បញ្ញត្តិ (*)	21,133,063	9,920,815	86,628,710	40,546,371
ទុនបម្រុងពីលំហូរទឹកប្រាក់ពីការទប់ស្កាត់ហានិភ័យ	-	65,622	-	268,197
	21,133,063	9,986,437	86,628,710	40,814,568

(*) ទុនបម្រុងតាមបទប្បញ្ញត្តិ សំដៅលើភាពខុសគ្នារវាងការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុដោយអនុលោមតាម ស.វ.ទ.ហ.អ.ក និងសវិធានធនលើបទប្បញ្ញត្តិអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិ។

25. ទុនបម្រុង (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ បានផ្ទេរទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុក មានដូចខាងក្រោម៖

	ឥណទាន និងបុរេប្រទាន				សរុប ដុល្លារអាមេរិក
	សមតុល្យ ជាមួយធនាគារនានា ដុល្លារអាមេរិក	ផ្តល់ដល់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន ដុល្លារអាមេរិក	ធាតុក្រៅ តារាងតុល្យការ ដុល្លារអាមេរិក	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
សំវិធានធនតាមធនាគារជាតិនៃកម្ពុជា ៧	439,502	369,780	27,645,924	846,279	29,301,485
សំវិធានធនតាម ស.រ.ហ.អ.ក ៩ ៧	(106,201)	(221,868)	(7,181,622)	(658,731)	(8,168,422)
ទុនបម្រុងតាមបទប្បញ្ញត្តិ (ក) = ៧ + ៧					21,133,063
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
សំវិធានធនតាមធនាគារជាតិនៃកម្ពុជា ៧	99,680	514,349	16,043,187	1,473,288	18,130,504
សំវិធានធនតាម ស.រ.ហ.អ.ក ៩ ៧	(136,461)	(370,553)	(6,502,697)	(1,199,978)	(8,209,689)
ទុនបម្រុងតាមបទប្បញ្ញត្តិ (ខ) = ៧ + ៧					9,920,815
ការផ្ទេរពីប្រាក់ខាតបង្គរទៅទុនបម្រុងតាមបទប្បញ្ញត្តិ (ក - ខ)					11,212,248
គិតជាពាន់រៀល (កំណត់សម្គាល់ ៥)					46,082,339



The smarter way to bank.

26. ចំណូលពីការប្រាក់

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ ៥)	2022 ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	3,216,678	3,195,674	13,220,547	13,060,720
ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជន	39,118,589	30,947,201	160,777,401	126,481,210
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	353,506	176,774	1,452,910	722,475
សមតុល្យនៅធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	668,372	41,808	2,747,008	170,870
	<u>43,357,145</u>	<u>34,361,457</u>	<u>178,197,866</u>	<u>140,435,275</u>

27. ចំណាយលើការប្រាក់

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ ៥)	2022 ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើមានកាលកំណត់	19,496,944	11,237,437	80,132,440	45,927,405
ប្រាក់បញ្ញើតាមតម្រូវការ	339,222	383,370	1,394,202	1,566,833
គណនីសន្សំ	260,293	205,662	1,069,804	840,541
ប្រាក់កម្ចី	8,129,178	3,397,509	33,410,922	13,885,620
បំណុលភតិសន្យា	222,889	233,109	916,074	952,716
	<u>28,448,526</u>	<u>15,457,087</u>	<u>116,923,442</u>	<u>63,173,115</u>

28. (ចំណាយ)/ចំណូលសុទ្ធពីកម្រៃ និងជើងសា

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
សេវាផ្ទេរប្រាក់ចេញចូល	756,358	733,296	3,108,631	2,996,981
កម្រៃផ្សេងៗ	1,745,727	1,344,961	7,174,938	5,496,855
ចំណូលពីកម្រៃ និងជើងសា	2,502,085	2,078,257	10,283,569	8,493,836
ថ្លៃកាតីសា និងកាតម៉ាស៊ីន	(1,571,807)	(1,212,013)	(6,460,127)	(4,953,497)
ថ្លៃសេវាSWIFT	(507,351)	(199,233)	(2,085,213)	(814,265)
កម្រៃផ្សេងៗ	(481,178)	(164,039)	(1,977,641)	(670,428)
ចំណាយលើកម្រៃ និងជើងសា	(2,560,336)	(1,575,285)	(10,522,981)	(6,438,190)
	(58,251)	502,972	(239,412)	2,055,646

29. ចំណូលផ្សេងៗ

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ប្រាក់ចំណេញសុទ្ធពីការប្តូរ រូបិយប័ណ្ណបរទេស	766,122	318,290	3,148,761	1,300,852
ភាគលាភពីការវិនិយោគមូលធន	67,378	19,556	276,924	79,925
ចំណូលផ្សេងៗ	1,613	-	6,629	-
	835,113	337,846	3,432,314	1,380,777

30. ប្រាក់ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុតាម FVTPL

ខាងក្រោមនេះ គឺជាបញ្ជីឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យដោយមិនរាប់បញ្ចូលនូវចំណែកដែល
មានប្រសិទ្ធភាពនៃឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ៖

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ចំណេញបានពីឧបករណ៍និស្សន្ទ សម្រាប់ទប់ស្កាត់ហានិភ័យ				
កិច្ចសន្យាប្តូរអត្រាការប្រាក់	624,357	1,725,238	2,566,108	7,051,048
ខាតបានពីឧបករណ៍និស្សន្ទ សម្រាប់ទប់ស្កាត់ហានិភ័យ				
កិច្ចសន្យាប្តូរអត្រាការប្រាក់	(624,357)	(1,725,238)	(2,566,108)	(7,051,048)
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស កើតឡើងពីការទប់ស្កាត់ ហានិភ័យលំហូរទឹកប្រាក់ - ថ្លៃការទប់ស្កាត់ហានិភ័យ	(889,566)	(292,752)	(3,656,116)	(1,196,477)
	(1,513,923)	(2,017,990)	(6,222,224)	(8,247,525)
ប្រាក់ខាតសុទ្ធពីឧបករណ៍ ហិរញ្ញវត្ថុផ្សេងៗតាម FVTPL	(889,566)	(292,752)	(3,656,116)	(1,196,477)

31. ចំណាយបុគ្គលិក

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	6,391,561	4,920,349	26,269,316	20,109,466
អត្ថប្រយោជន៍ផ្សេងៗ	2,714,505	2,181,812	11,156,615	8,917,066
	9,106,066	7,102,161	37,425,931	29,026,532

32. ចំណាយប្រតិបត្តិការផ្សេងៗ

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
រំលស់	3,079,758	2,689,393	12,657,805	10,991,549
កម្រៃវិជ្ជាជីវៈ (*)	3,757,100	2,807,820	15,441,681	11,475,560
ចំណាយពន្ធផ្សេងៗ	2,588,739	1,734,643	10,639,717	7,089,486
ចំណាយទំនាក់ទំនងសាធារណៈ				
ទីផ្សារ និងការផ្សព្វផ្សាយ	864,460	797,241	3,552,931	3,258,324
ចំណាយលើកតិសន្យាក្នុងតម្លៃទាប				
និងការជួលក្នុងរយៈពេលខ្លី	450,206	407,218	1,850,347	1,664,300
ចំណាយលើអាជ្ញាប័ណ្ណ	281,407	267,276	1,156,583	1,092,357
ចំណាយទឹកភ្លើង	234,589	205,814	964,161	841,162
ចំណាយលើការជួសជុល និងថែទាំ	343,143	332,663	1,410,318	1,359,594
ចំណាយលើការធានារ៉ាប់រង	318,117	218,026	1,307,461	891,072
ចំណាយលើទំនាក់ទំនង	230,969	193,144	949,283	789,380
ចំណាយធ្វើដំណើរ និងស្នាក់នៅ	78,096	86,456	320,975	353,346
ចំណាយលើសម្ភារៈការិយាល័យ	80,567	135,964	331,130	555,685
ចំណាយផ្សេងៗ	637,262	896,368	2,619,145	3,663,455
	<u>12,944,413</u>	<u>10,772,026</u>	<u>53,201,537</u>	<u>44,025,270</u>

(*) កម្រៃវិជ្ជាជីវៈ រួមមានចំណាយលើសេវាសវនកម្មសម្រាប់ សវនករចំនួន 74,800 ដុល្លារអាមេរិក ដោយរាប់បញ្ចូលទាំងអាករលើតម្លៃបន្ថែម សម្រាប់ការិយាល័យបច្ចេកទេសដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (ឆ្នាំ២០២២៖ 58,080 ដុល្លារអាមេរិក)។

33. កិច្ចសន្យា និងយថាភាព

ក. កិច្ចសន្យា

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានកិច្ចសន្យាផ្សេងៗ និងកើតឡើងនូវយថាភាពមួយចំនួនតាមឧបាស្រ័យជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន។ ពុំមានការបាត់បង់ជាសាធារណៈដែលត្រូវបានរំពឹងទុក ដែលកើតឡើងពីប្រតិបត្តិការខាងក្រោមឡើយ ដែលរួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)
កិច្ចសន្យាប្តូររូបិយប័ណ្ណបរទេស				
- កិច្ចសន្យាអត្រាប្តូរប្រាក់ - លក់	-	51,251,889	-	211,004,027
- កិច្ចសន្យាអត្រាប្តូរប្រាក់ - ទិញ	-	(50,000,000)	-	(205,850,000)
ផ្នែកនៃឥណទានហ្វាស៊ីលីតឺ				
ដែលមិនទាន់ប្រើប្រាស់	73,223,276	113,999,058	299,117,082	469,334,122
លិខិតឥណទាន	973,275	6,161,138	3,975,828	25,365,405
លិខិតធានាដោយធនាគារ	9,348,573	8,548,969	38,188,921	35,196,105
	<u>83,545,124</u>	<u>129,961,054</u>	<u>341,281,831</u>	<u>535,049,659</u>
សវិធានធនលើការខាតបង់				
ឱនភាពនៃតម្លៃ	(658,731)	(1,199,978)	(2,690,916)	(4,940,310)
	<u>82,886,393</u>	<u>128,761,076</u>	<u>338,590,915</u>	<u>530,109,349</u>

សូមមើលកំណត់សម្គាល់ 38ខ(v) សម្រាប់ការផ្ទៀងផ្ទាត់នៃសវិធានធនលើការខាតបង់ សម្រាប់ធាតុក្រៅតារាងតុល្យការ។

ខ. យថាភាពលើពន្ធ

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ធនាគារ បានទទួលលិខិតជូនដំណឹងចំនួនពីរ ពីអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.) សម្រាប់សវនកម្មពេញលេញ សម្រាប់ឆ្នាំសារពើពន្ធចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ឆ្នាំសារពើពន្ធចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អ.ព.ជ. នៅពុំទាន់ចេញជាលទ្ធផលណាមួយដល់ក្រុមហ៊ុននៅឡើយទេ។

33. កិច្ចសន្យានិងយថាភាព (ត)

ខ. យថាភាពលើពន្ធ (ត)

ការប្រកាសពន្ធរបស់ធនាគារ ត្រូវមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារទៅតាមការិយបរិច្ឆេទ។ ដោយសារផ្នែកខ្លះនៃច្បាប់ និងបទប្បញ្ញត្តិពន្ធដារអាចមានបំណកស្រាយខុសគ្នា ចំនួនពន្ធដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោយអាជ្ញាធរពន្ធដារ។

គ. កិច្ចសន្យាមូលធន

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ មានកិច្ចសន្យាមូលធនទាក់ទងនឹងការការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបីចំនួន 3,255,777 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ 6,372,026 ដុល្លារអាមេរិក)។

34. សម្ព័ន្ធហិរញ្ញវត្ថុ

ក. អត្តសញ្ញាណនៃសម្ព័ន្ធហិរញ្ញវត្ថុ

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោល ដើម្បីគ្រប់គ្រងលើភាគីនោះ ឬមានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬប្រាសមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធហិរញ្ញវត្ថុអាចជារូបវន្តបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានទំនាក់ទំនងសម្ព័ន្ធហិរញ្ញវត្ថុជាមួយនឹងភាគទុនិក ក្រុមហ៊ុនស្ថិតក្នុងការគ្រប់គ្រងរួម និងអ្នកគ្រប់គ្រងសំខាន់ៗ។

អ្នកគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ថាជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗរួមមាន អភិបាលធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

អ្នកគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នា ដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំសម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបានជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងៗទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងៗទៀតឡើយ។

34. សម្ព័ន្ធហិរញ្ញវត្ថុ (ត)

ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធហិរញ្ញវត្ថុ

	2023 ដុល្លារអាមេរិក	2022 ដុល្លារអាមេរិក	2023 ពាន់រៀល (កំណត់សម្គាល់ 5)	2022 ពាន់រៀល (កំណត់សម្គាល់ 5)
ប៊ីអឌី (ខេមបូឌា) លីមីតធីត				
ចំណាយជួល (អគារ និងបន្ទប់ប្រជុំ)	859,155	861,309	3,531,127	3,520,170
ចំណាយអគ្គីសនី	124,839	97,887	513,088	400,064
ចំណាយលើសេវាកម្មថែទាំ	57,882	50,035	237,895	204,493
ការប្រាក់បានបង់/សេវាកម្មថែទាំគណនី	2,341	24	9,622	98
កាតចេញចូល - ការចុះឈ្មោះ				
ចូលក្តីបង់ប្រាក់ប្រាណ	3,260	-	13,399	-
ចំណាយលើការប្រាក់	2,341	1,491	9,622	6,094
Bred IT				
ចំណាយលើការថែទាំ IT	2,944,849	2,169,498	12,103,329	8,866,738
BRED Banque Populaire				
ការបន្ថែមដើមទុន	35,000,000	-	140,000,000	-
ចំណាយលើការប្រាក់	8,041,128	3,004,767	33,049,036	12,280,483
ការិយាល័យកំណាង Compagnie Financiere de la BRED				
ចំណាយលើការប្រាក់	3,727	1,827	15,318	7,467
Banque Pour Le Commerce Et L'industrie Mer Rouge				
ចំណាយលើការប្រាក់	1,939,215	280,000	7,970,174	1,144,360
ប្រាក់បៀវត្សន៍របស់អ្នកគ្រប់គ្រងសំខាន់ៗ				
ចំណូលការប្រាក់ពីឥណទាន	(40,845)	-	(167,873)	-
ប្រាក់បៀវត្សន៍របស់អ្នកគ្រប់គ្រង	982,712	539,239	4,038,946	2,203,870
អត្ថប្រយោជន៍របស់អ្នកគ្រប់គ្រង	382,434	681,537	1,571,804	2,785,442
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	82,056	64,834	337,250	264,977

34. សម្ព័ន្ធន្ទ្រាតិ (ត)

គ. សមតុល្យជាមួយសម្ព័ន្ធន្ទ្រាតិ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
គណនីត្រូវទូទាត់ឲ្យសម្ព័ន្ធន្ទ្រាតិ				
Bred IT	821,214	648,680	3,354,659	2,670,616

គណនីត្រូវទូទាត់ឲ្យសម្ព័ន្ធន្ទ្រាតិ គឺពុំមានការធានា មិនមានការប្រាក់ និងមិនមានកាលកំណត់ក្នុងការទូទាត់នោះទេ។

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើពីសម្ព័ន្ធន្ទ្រាតិ (កំណត់សម្គាល់ ១៧ក និង ១៨ក)				
<i>ប្រាក់បញ្ញើរបស់អតិថិជន</i>				
ការិយាល័យតំណាង				
Compagnie Financiere de la BRED	160,607	242,642	656,080	998,957
ប៊ីអិច (ខេមបូឌា) លីមីតធីត	1,188,037	127,661	4,853,131	525,580
Bred IT	75	97	306	400
សំណងអ្នកគ្រប់គ្រងសំខាន់ៗ	472,476	-	1,930,065	-
	1,821,195	370,400	7,439,582	1,524,937

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

Banque Pour Le Commerce Et				
L'industrie Mer Rouge	61,293,989	59,183,487	250,385,945	243,658,416

ប្រាក់កម្ចីពីសម្ព័ន្ធន្ទ្រាតិ

Bred Banque Populaire (កំណត់សម្គាល់ ១៩)	88,620,105	168,288,585	362,013,129	692,844,105
--	------------	-------------	-------------	-------------

34. សម្ព័ន្ធន្ទ្រាតិ (ត)

គ. សមតុល្យជាមួយសម្ព័ន្ធន្ទ្រាតិ (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើជាមួយសម្ព័ន្ធន្ទ្រាតិ				
Bred Banque Populaire	8,610,081	10,387,269	35,172,181	42,764,385
ឥណទានផ្តល់ដល់សម្ព័ន្ធន្ទ្រាតិ				
ប្រាក់បរិលាភអ្នកគ្រប់គ្រងសំខាន់ៗ	1,305,678	2,666,245	5,333,695	10,976,931

សូមមើលកំណត់សម្គាល់ ១៧ ១៨ និង ១៩ សម្រាប់រយៈពេល និងលក្ខខណ្ឌសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីពីសម្ព័ន្ធន្ទ្រាតិ។

35. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣ ដុល្លារអាមេរិក	ឆ្នាំ២០២២ ដុល្លារអាមេរិក	ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)	ឆ្នាំ២០២២ ពាន់រៀល (កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៦)				
សមតុល្យជាមួយធនាគារជាតិ				
នៃកម្ពុជា (កំណត់សម្គាល់ ៧)				
គណនីចរន្ត	49,481,072	42,682,556	202,130,179	175,724,083
មូលបត្រអាចជួញដូរ				
ដែលមិនដាក់បញ្ចាំ (NCD)	-	9,716,244	-	40,001,777
សមតុល្យជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (កំណត់សម្គាល់ ៨)				
គណនីចរន្ត	10,247,418	12,768,404	41,860,703	52,567,519
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
ក្នុងរបាយការណ៍លំហូរទឹកប្រាក់	84,278,329	87,774,032	344,276,974	361,365,690

36. ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើឧបករណ៍ហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	2023	2022	2023	2022
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)			
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (កំណត់សម្គាល់ 8)	30,260	212,822	124,369	869,804
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (កំណត់សម្គាល់ 10)	148,685	(19,760)	611,095	(80,759)
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (កំណត់សម្គាល់ 11)	(776,912)	290,131	(3,193,108)	1,185,765
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធលើធាតុក្រៅតារាងតុល្យការ (កំណត់សម្គាល់ 38២(v))	541,247	382,282	2,224,525	1,562,387
ការលុបចោលឥណទានមិនអាចប្រមូលបានដែលមិនបានធានាដោយការខាតបង់ឱនភាពនៃតម្លៃ	-	(144,819)	-	(591,876)
	(56,720)	720,656	(233,119)	2,945,321

37. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណូលហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញអំពីការរៀបចំថ្នាក់ក្នុងតារាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។

	កំណត់តាម		FVOCI -		តម្លៃយោងសរុប	
	FVTPL	ដុល្លារអាមេរិក	ឧបករណ៍មូលធន	ដុល្លារអាមេរិក	រំលស់ថ្លៃដើម	ដុល្លារអាមេរិក
						ពាន់រៀល (កំណត់សម្គាល់ 5)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	24,549,839	100,286,092
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	120,115,201	490,670,596
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	-	45,550,258	186,072,804
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	-	140,000	-	140,000	571,900
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	-	36,575,255	149,409,917
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	-	-	504,497,012	2,060,870,294
ទ្រព្យសកម្មនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	1,100,881	-	-	-	1,100,881	4,497,099
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	807,509	3,298,674
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,100,881	-	140,000	-	732,095,074	2,995,677,376

37. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណុលហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមបង្ហាញអំពីការផ្ទៀងផ្ទាត់រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	កំណត់តាម FVTPL		FVOCI – ឧបករណ៍មូលធន		រំលស់ថ្លៃដើម		តម្លៃយោងសរុប	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់អតិថិជន	-	-	-	-	305,685,373	305,685,373	1,248,724,749	
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	-	212,539,905	212,539,905	868,225,512	
ប្រាក់កម្ចី	-	-	-	-	94,805,216	94,805,216	387,279,307	
បំណុលនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	1,100,881	-	-	-	-	1,100,881	4,497,099	
បំណុលកំរិតសន្យា	-	-	-	-	7,564,760	7,564,760	30,902,045	
បំណុលផ្សេងៗ	-	-	-	-	5,439,077	5,439,077	22,218,630	
បំណុលហិរញ្ញវត្ថុសរុប	1,100,881	-	-	-	626,034,331	627,135,212	2,561,847,342	

37. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណុលហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមបង្ហាញអំពីការផ្ទៀងផ្ទាត់រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	កំណត់តាម FVTPL		FVOCI – ឧបករណ៍មូលធន		រំលស់ថ្លៃដើម		តម្លៃយោងសរុប	
	ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	-	-	-	-	22,606,828	22,606,828	93,072,311	
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	103,321,927	103,321,927	425,376,373	
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	-	17,640,738	17,640,738	72,626,919	
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	-	140,000	-	-	140,000	576,380	
ឥណទាន និងបុព្វបទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	-	42,885,602	42,885,602	176,560,024	
ឥណទាន និងបុព្វបទានផ្តល់ដល់អតិថិជន	-	-	-	-	493,349,846	493,349,846	2,031,121,316	
ទ្រព្យសកម្មនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	1,725,238	-	-	-	-	1,725,238	7,102,805	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	718,536	718,536	2,959,213	
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	1,725,238	-	140,000	-	680,523,477	682,388,715	2,809,394,341	

37. ចំណាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណុលហិរញ្ញវត្ថុ (ត)

តារាងខាងក្រោមបង្ហាញអំពីការផ្ទៀងផ្ទាត់រវាងធាតុនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	កំណត់តាម		FVOCI –		រំលស់ថ្លៃដើម		តម្លៃយោងសរុប	
	FVTPL	ដុល្លារអាមេរិក	ឧបករណ៍មូលធន	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២								
ប្រាក់បញ្ញើរបស់អតិថិជន	-	-	-	-	279,328,342	279,328,342	1,149,994,784	
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	-	136,098,008	136,098,008	560,315,499	
ប្រាក់កម្ចី	-	-	-	-	169,812,012	169,812,012	699,116,053	
បំណុលនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	2,083,612	-	-	-	-	-	8,578,231	
បំណុលកំណត់សន្យា	-	-	-	-	8,593,073	8,593,073	35,377,682	
បំណុលផ្សេងៗ	-	-	-	-	6,768,663	6,768,663	27,866,586	
បំណុលហិរញ្ញវត្ថុសរុប	2,083,612	-	-	-	600,600,098	602,683,710	2,481,248,835	



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសន្ទនីយភាព និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗខាងលើរបស់ធនាគារដែលមានគោលដៅគោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យដែលកើតឡើងព្រមទាំងការគ្រប់គ្រងដើមទុនរបស់ធនាគារ។

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5	
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	24,549,839	22,606,828	100,286,092	93,072,311
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	120,115,201	103,321,927	490,670,596	425,376,373
សមតុល្យនៅធនាគារ និង				
គ្រឹះស្ថានហិរញ្ញវត្ថុនានា	45,550,258	17,640,738	186,072,804	72,626,919
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	140,000	140,000	571,900	576,380
ឥណទាន និងបុរេប្រទានផ្តល់ដល់				
ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	36,575,255	42,885,602	149,409,917	176,560,024
ឥណទាន និងបុរេប្រទាន				
ផ្តល់ដល់អតិថិជន	504,497,012	493,349,846	2,060,870,294	2,031,121,316
ទ្រព្យសកម្មនិស្សន្ទសម្រាប់				
ទប់ស្កាត់ហានិភ័យ	1,100,881	1,725,238	4,497,099	7,102,805
ទ្រព្យសកម្មផ្សេងៗ	807,509	718,536	3,298,674	2,958,213
	733,335,955	682,388,715	2,995,677,376	2,809,394,341

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ (ត)

	ថ្ងៃទី៣១ ខែធ្នូ		ថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ ៥)(កំណត់សម្គាល់ ៥)			
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	305,685,373	279,328,342	1,248,724,749	1,149,994,784
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	212,539,905	136,098,008	868,225,512	560,315,499
ប្រាក់កម្ចី	94,805,216	169,812,012	387,279,307	699,116,053
បំណុលនិស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	1,100,881	2,083,612	4,497,099	8,578,231
បំណុលភតិសន្យា	7,564,760	8,593,073	30,902,045	35,377,682
បំណុលផ្សេងៗ	5,439,077	6,768,663	22,218,630	27,866,586
	<u>627,135,212</u>	<u>602,683,710</u>	<u>2,561,847,342</u>	<u>2,481,248,835</u>

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានទទួលខុសត្រូវជាទូទៅសម្រាប់ការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការសវនកម្មធនាគារ និងគណៈកម្មាធិការហានិភ័យដែលទទួលខុសត្រូវរៀងៗខ្លួនក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីបង្ហាញ និងវិភាគហានិភ័យដែលធនាគារបានប្រឈម ដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឲ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារតាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍបរិយាកាសត្រួតពិនិត្យដែលមានវិន័យ និងស្ថាបនានូវបរិយាកាស ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ក. សេចក្តីផ្តើម និងទិដ្ឋភាពទូទៅ (ត)

មុខងារគ្រប់គ្រងហានិភ័យ និងធនាសម្ព័ន្ធអភិបាលកិច្ច (ត)

គណៈកម្មាធិការសវនកម្មរបស់ធនាគារ ត្រួតពិនិត្យពីរបៀបគ្រប់គ្រង ដោយអនុលោមតាមគោលការណ៍ និងនីតិវិធីគ្រប់គ្រងហានិភ័យរបស់ធនាគារ និងពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់នៃក្របខ័ណ្ឌគ្រប់គ្រងហានិភ័យទាក់ទងនឹងហានិភ័យដែលធនាគារបានប្រឈមមុខ។ គណៈកម្មាធិការសវនកម្មរបស់ធនាគារដើរតួនាទីក្នុងការជួយត្រួតពិនិត្យសវនកម្មផ្ទៃក្នុងរបស់ខ្លួន។ សវនកម្មផ្ទៃក្នុងអនុវត្តទាំងការត្រួតពិនិត្យបទប្បញ្ញត្តិ និងលក្ខណៈពិសេសនៃការគ្រប់គ្រងហានិភ័យ និងនីតិវិធីដែលជាលទ្ធផល ត្រូវបានរាយការណ៍ទៅគណៈកម្មាធិការសវនកម្មរបស់ធនាគារ។

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀតមិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងការវិនិយោគលើបំណុល និងធាតុក្រៅតារាងគុណភាពដែលមានវត្តមានរបស់ធនាគារ។ សម្រាប់គោលបំណងរាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗតាមតំបន់ និងហានិភ័យតាមវិស័យសេដ្ឋកិច្ច។

ហានិភ័យឥណទាន គឺជាការខាតបង់នៃប្រាក់ចំណូល និងប្រាក់ដើមដែលកើតឡើងចម្បងពីឥណទាន និងបុរេប្រទាន រួមទាំងកិច្ចសន្យាឥណទាន ដែលជាបណ្តាលមកពីការខកខានបង់របស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្មសម្រាប់សកម្មភាពឥណទាន។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ គឺរួមបញ្ចូលនៅក្នុងការគ្រប់គ្រងហានិភ័យឥណទានរបស់ BRED Group។

ការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ ប្រេដ ប៊ែង គឺផ្អែកលើឯករាជ្យភាពរបស់នាយកដ្ឋាន កាតព្វកិច្ចក្នុងផ្នែកអាជីវកម្មជំនួញ។ នាយកដ្ឋានកាតព្វកិច្ច ធ្វើការទាក់ទងនឹងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងការត្រួតពិនិត្យជាបន្តបន្ទាប់នៃកាតព្វកិច្ច។ នាយកដ្ឋាននេះ មានអ្នករួមសហការនៅក្នុងបញ្ជីបញ្ជីការក្នុងតំបន់ដែល ក្រៅពីធ្វើការសម្រេចចិត្តឥណទាន គឺធានានូវការលើកកម្ពស់ឧត្តរមានុវត្តន៍ ដើម្បីគ្រប់គ្រងហានិភ័យឲ្យបានពេញលេញ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

នាយកដ្ឋានកាតព្វកិច្ចលើកឡើងនូវគោលការណ៍ឥណទានរបស់ធនាគារ ដែលត្រូវបានត្រួតពិនិត្យដោយអ្នកគ្រប់គ្រងបុគ្គលិករបស់ខ្លួននិងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ នាយកដ្ឋាននេះធ្វើការត្រួតពិនិត្យនូវគោលនយោបាយឥណទានរបស់ ក្រុមបុគ្គលិកនៅពេលដែលពួកគេត្រូវបានអនុម័តដោយនាយកដ្ឋានត្រួតពិនិត្យរៀងៗខ្លួន។ នាយកដ្ឋាននេះឃើញការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយទាំងនេះនៅក្នុង BRED Group ។ នាយកដ្ឋានហានិភ័យឥណទាន ស្ថិតនៅក្រោមប្រធានហានិភ័យ ការអនុវត្ត និងការគ្រប់គ្រងអចិន្ត្រៃយ៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងទូទៅ និងរាយការណ៍ទៅក្រុមប្រឹក្សាភិបាល។

នាយកដ្ឋានហានិភ័យឥណទាន ដែលឯករាជ្យទាំងស្រុងពីផ្នែកជំនួញពាណិជ្ជកម្ម និងនាយកដ្ឋានកាតព្វកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងអចិន្ត្រៃយ៍កម្រិតទីពីរនៃហានិភ័យឥណទាន។ នាយកដ្ឋាននេះ ធ្វើឲ្យមានសុពលភាពលើគោលនយោបាយឥណទាននៅពេល ដែលពួកគេត្រូវបានកំណត់ដោយប្រធាននាយកដ្ឋានមុនពេលត្រូវបានអនុម័តដោយនាយកដ្ឋានហានិភ័យឥណទានរបស់ BRED HQ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ការគ្រប់គ្រងនៅក្នុងហានិភ័យឥណទានទទួលខុសត្រូវដូចខាងក្រោម៖

- ប្រព័ន្ធនៃការផ្តល់អំណាចបន្តដល់បុគ្គល ដែលមានការពិនិត្យជាដាច់ខាតដោយនាយកដ្ឋានកាតព្វកិច្ច និងនាយកដ្ឋានហានិភ័យឥណទាន។
- ប្រព័ន្ធរាយការណ៍ផ្ទៃក្នុងដែលត្រូវបានដាក់បញ្ចូល ទៅក្នុងដំណើរការធ្វើសេចក្តីសម្រេចលក្ខណៈវិនិច្ឆ័យនៃការរីករាលដាលហានិភ័យ។
- លក្ខណៈវិនិច្ឆ័យការរីករាលដាលនៃហានិភ័យ។
- តាមដាននូវកាតព្វកិច្ច ដោយមានជំនួយពីប្រព័ន្ធស្វ័យប្រវត្តិនៃ “ការត្រួតពិនិត្យស្ថានភាព” ភាពបិទចេញសម្រាប់ការសាកល្បង និងគណនីខ្វះចន្លោះ។
- ពង្រឹងការរកឃើញ និងការពារហានិភ័យជាមួយអតិថិជនតាមរយៈសកម្មភាពបុគ្គលិក បណ្តាញបុគ្គលិកនៅតាមសាខា និងឋានានុក្រមឧបករណ៍ត្រួតពិនិត្យ។ និង
- ការត្រួតពិនិត្យជាអចិន្ត្រៃយ៍ ធ្វើឡើងដោយនាយកដ្ឋានហានិភ័យឥណទានជាប្រចាំតាមរយៈការជ្រើសរើសគំរូតាង។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ ផ្នែកឥណទានធនាគារដាច់ដោយឡែក ដែលរាយការណ៍ទៅគណៈកម្មាធិការឥណទានធនាគារ មានទទួលខុសត្រូវចំពោះការគ្រប់គ្រងហានិភ័យឥណទានរបស់ធនាគារ។

តារាងខាងក្រោម បង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះហានិភ័យឥណទានក្នុងតារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាភាព រួមមានឥណទាន និងបុរេប្រទានដែលមិនទាន់ដែលបានប្រើប្រាស់ លិខិតឥណទាន និងលិខិតធានាដោយធនាគារ ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទាន ការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

38. ការគ្រប់គ្រងហានិភ័យធុរិញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

៧. ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣				មិនមានការធានា			
ធាតុនៅក្នុងតារាងតុល្យការ				ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការប្រើប្រាស់ឥណទាន			
ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក				ការដាក់ទ្រព្យបញ្ចាំ/ ការប្រើប្រាស់ឥណទាន			
ដុល្លារអាមេរិក				%			
សរុប				%			
សរុប				%			
ធាតុនៅក្រៅតារាងតុល្យការ				8.17%			
បំណុលយថាភាព				78.45%			
កិច្ចសន្យា				8.35%			
សរុប				13.20%			

38. ការគ្រប់គ្រងហានិភ័យធុរិញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

៧. ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២				មិនមានការធានា			
ធាតុនៅក្នុងតារាងតុល្យការ				ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការប្រើប្រាស់ឥណទាន			
ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក				ការដាក់ទ្រព្យបញ្ចាំ/ ការប្រើប្រាស់ឥណទាន			
ដុល្លារអាមេរិក				%			
សរុប				%			
សរុប				%			
ធាតុនៅក្រៅតារាងតុល្យការ				4%			
បំណុលយថាភាព				42%			
កិច្ចសន្យា				5.1%			
សរុប				7%			

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥរិយាបថ

៣. ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	សាច់ប្រាក់ក្នុងដៃ	សមតុល្យប្រទេសនានាជាតិ នៃកម្ពុជា	សមតុល្យនៅ ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុនានា	ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	ឥណទាន និង បុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុនានា	ឥណទាន និង បុរេប្រទានផ្តល់ ដល់អតិថិជន	ឧបករណ៍សិប្បនិម្មិតសម្រាប់ ទប់ស្កាត់ ហានិភ័យ	ទ្រព្យសកម្មផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារ	-	120,115,201	45,656,469	-	18,761,600	-	-	-	184,533,260
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	-	-	-	-	18,035,523	-	-	-	18,035,523
ឧស្សាហកម្មវាយនភ័ណ្ឌ	-	-	-	-	-	55,494,266	-	-	55,494,266
ក្រុមហ៊ុនបោះពុម្ព	-	-	-	-	-	2,125,321	-	-	2,125,321
អគ្គីសនី	-	-	-	-	-	4,630,851	-	-	4,630,851
ប្រព័ន្ធទឹកល្អ ប្រព័ន្ធបង្ហូរទឹក	-	-	-	-	-	1,150,072	-	-	1,150,072
សេវាកម្មសាងសង់	-	-	-	-	-	11,293,394	-	-	11,293,394
ការនាំចូល ការនាំចេញ	-	-	-	-	-	77,136,112	-	-	77,136,112
អាជីវកម្មបោះដុំ	-	-	-	-	-	47,122,323	-	-	47,122,323
អាជីវកម្មលក់រាយ	-	-	-	-	-	21,931,341	-	-	21,931,341
សណ្ឋាគារ និងរោងចក្រ	-	-	-	-	-	24,059,904	-	-	24,059,904
ការដឹកជញ្ជូន និងការស្តុកទុក	-	-	-	-	-	3,812,923	-	-	3,812,923
អចលនទ្រព្យ	-	-	-	-	-	148,572,902	-	-	148,572,902
កម្ចីខ្នាតតូចផ្សេងៗ	-	-	-	-	-	81,855,589	-	-	81,855,589
ផ្សេងៗ	24,549,839	-	-	140,000	-	32,493,635	1,100,881	807,509	59,091,865
សរុប (ដុល្លារអាមេរិក)	24,549,839	120,115,201	45,656,469	140,000	36,797,123	511,678,634	1,100,881	807,509	740,945,646
សរុប (ពាន់រៀល – គំណត់សម្គាល់ ១)	100,286,092	490,670,596	186,596,635	571,900	150,316,248	2,090,207,220	4,497,099	3,298,674	3,026,354,464

៣៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥរិយាបថ

៣. ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	សាច់ប្រាក់ក្នុងដៃ	សមតុល្យប្រទេសនានាជាតិ នៃកម្ពុជា	សមតុល្យនៅ ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុនានា	ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	ឥណទាន និង បុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុនានា	ឥណទាន និង បុរេប្រទានផ្តល់ ដល់អតិថិជន	ឧបករណ៍សិប្បនិម្មិតសម្រាប់ ទប់ស្កាត់ ហានិភ័យ	ទ្រព្យសកម្មផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារ	-	103,321,927	17,777,199	-	8,106,603	-	1,725,238	-	130,930,967
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	-	-	-	-	35,149,552	-	-	-	35,149,552
ឧស្សាហកម្មវាយនភ័ណ្ឌ	-	-	-	-	-	39,695,546	-	-	39,695,546
ក្រុមហ៊ុនបោះពុម្ព	-	-	-	-	-	3,685,162	-	-	3,685,162
អគ្គីសនី	-	-	-	-	-	4,831,689	-	-	4,831,689
ប្រព័ន្ធទឹកល្អ ប្រព័ន្ធបង្ហូរទឹក	-	-	-	-	-	1,184,967	-	-	1,184,967
សេវាកម្មសាងសង់	-	-	-	-	-	11,715,143	-	-	11,715,143
ការនាំចូល ការនាំចេញ	-	-	-	-	-	76,359,936	-	-	76,359,936
អាជីវកម្មបោះដុំ	-	-	-	-	-	54,095,956	-	-	54,095,956
អាជីវកម្មលក់រាយ	-	-	-	-	-	26,013,323	-	-	26,013,323
សណ្ឋាគារ និងរោងចក្រ	-	-	-	-	-	22,168,078	-	-	22,168,078
ការដឹកជញ្ជូន និងការស្តុកទុក	-	-	-	-	-	4,812,322	-	-	4,812,322
អចលនទ្រព្យ	-	-	-	-	-	142,217,933	-	-	142,217,933
កម្ចីខ្នាតតូចផ្សេងៗ	-	-	-	-	-	73,187,682	-	-	73,187,682
ផ្សេងៗ	22,606,828	-	-	140,000	-	39,894,806	718,536	-	63,350,170
សរុប (ដុល្លារអាមេរិក)	22,606,828	103,321,927	17,777,199	140,000	43,256,155	499,852,543	1,725,238	718,536	689,398,426
សរុប (ពាន់រៀល – គំណត់សម្គាល់ ១)	93,072,311	425,376,373	73,188,729	576,380	178,065,590	2,057,892,920	7,102,805	2,958,213	2,638,253,321

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៣). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសនដ្ឋាន ទំនាក់ទំនង ការប្រឈមទៅនឹងហានិភ័យធំៗ និងលក្ខខណ្ឌអនុគ្រោះសម្រាប់ឥណទាន និងបុរេប្រទានដល់អតិថិជនដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ		នាថ្ងៃទី៣១ ខែធ្នូ	
	ឆ្នាំ២០២៣	ឆ្នាំ២០២២	ឆ្នាំ២០២៣	ឆ្នាំ២០២២
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
តាមនិវាសនដ្ឋាន៖				
និវាសនជន	510,385,602	499,408,638	2,084,925,184	2,056,065,363
អនិវាសនជន	1,293,032	443,905	5,282,036	1,827,557
	<u>511,678,634</u>	<u>499,852,543</u>	<u>2,090,207,220</u>	<u>2,057,892,920</u>
តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	501,707,678	489,505,238	2,049,475,865	2,015,293,065
ឥណទានបុគ្គលិក	9,970,956	10,347,305	40,731,355	42,599,855
	<u>511,678,634</u>	<u>499,852,543</u>	<u>2,090,207,220</u>	<u>2,057,892,920</u>
តាមរយៈហានិភ័យ៖				
ហានិភ័យធំៗ (*)	49,508,520	81,676,869	202,242,304	336,263,670
មិនមែនហានិភ័យធំៗ	462,170,114	418,175,674	1,887,964,916	1,721,629,250
	<u>511,678,634</u>	<u>499,852,543</u>	<u>2,090,207,220</u>	<u>2,057,892,920</u>
តាមរយៈលក្ខខណ្ឌអនុគ្រោះ៖				
រៀបចំឡើងវិញ (**)	31,178,554	27,395,977	127,364,393	112,789,236
មិនរៀបចំឡើងវិញ	480,500,080	472,456,566	1,962,842,827	1,945,103,684
	<u>511,678,634</u>	<u>499,852,543</u>	<u>2,090,207,220</u>	<u>2,057,892,920</u>

(*) “ហានិភ័យធំៗ” ត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

(**) “ឥណទានរៀបចំឡើងវិញ” គឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បីផ្តល់ការអនុគ្រោះដល់សមាគម ដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៣). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានា បានសន្យា បានទទួលយក ឬបានយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាង ដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិនៃកម្ពុជា ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវចាំបាច់មានសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា បំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា បំណុលយថាភាព និងកិច្ចសន្យាជាក់លាក់ ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

(៤). ការវិភាគគុណភាពឥណទាន

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗយោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមលក្ខខណ្ឌកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ឥណទានឃ្លាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះ មានហេតុផលផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួល រវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឲ្យច្រើនទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬអសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ឥណទានជាប់សង្ស័យ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញនៅចំនួនដែលនៅសល់ អាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
ឥណទានធម្មតា	0 ដល់ 30ថ្ងៃ	ដំណើរការ
ឥណទានឃ្លាំមើល	30 ដល់ 90ថ្ងៃ	ក្រោមដំណើរការ
ឥណទានក្រោមស្តង់ដារ	90 ដល់ 180ថ្ងៃ	មិនដំណើរការ
ឥណទានជាប់សង្ស័យ	180 ដល់ 360ថ្ងៃ	
ឥណទានខាតបង់	លើសពី 360ថ្ងៃ	

ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬតិចជាង)

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
ឥណទានធម្មតា	0 ដល់ 14ថ្ងៃ	ដំណើរការ
ឥណទានឃ្លាំមើល	15 ដល់ 30ថ្ងៃ	ក្រោមដំណើរការ
ឥណទានក្រោមស្តង់ដារ	31 ដល់ 60ថ្ងៃ	មិនដំណើរការ
ឥណទានជាប់សង្ស័យ	61 ដល់ 90ថ្ងៃ	
ឥណទានខាតបង់	លើសពី 91ថ្ងៃ	

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	ឥណទានរំពឹងថានឹងបាត់បង់រយៈពេល 12ខែ	ឥណទានរំពឹងថានឹងបាត់បង់ពេញអាយុកាល	ឥណទានរំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃលើទ្រព្យសកម្ម
មូលដ្ឋាននៃការគណនាចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារនឹងវាស់ការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការព្យាករណ៍ចំនួន 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន រយៈពេល 12ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី1 ខណៈការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី2 និងដំណាក់កាលទី3។ នាការិយបរិច្ឆេទការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់		សូចនាករនៃការយឺតយ៉ាវ
			ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬតិចជាង)	ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)	
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14ថ្ងៃ	0 ដល់ 29ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	15 ដល់ 30ថ្ងៃ	30 ដល់ 89ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានដែលមានឱនភាពនៃតម្លៃលើទ្រព្យសកម្ម	ឥណទានក្រោមស្តង់ដារ	31 ដល់ 60ថ្ងៃ	90 ដល់ 179ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90ថ្ងៃ	180 ដល់ 359ថ្ងៃ	
		ឥណទានខាតបង់	លើសពី 91ថ្ងៃ	លើសពី 360ថ្ងៃ	

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	លក្ខខណ្ឌនៃចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	0 ទៅ 30ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	30ថ្ងៃ ទៅ 90ថ្ងៃ នៃអតិថិជនក្រោមការឃ្លាំមើល	ក្រោមដំណើរការ
3	ឥណទានដែលមានឱនភាពនៃតម្លៃលើទ្រព្យសកម្ម	លើសពី 90ថ្ងៃ	មិនដំណើរការ

ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុវត្តនៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាដំណាច់។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី1) ឬឥណទានមិនដំណើរការ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

តារាងខាងក្រោមកំណត់ព័ត៌មានអំពី គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ដោយមិនគិតពីវត្ថុបញ្ចាំ ឬការពង្រឹងឥណទានផ្សេងទៀត។ លើកលែងតែមានការចង្អុលបង្ហាញជាពិសេសសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់ក្នុងតារាងតំណាងឲ្យតម្លៃយោងសរុប។ សម្រាប់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឲ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន				
ផ្តល់ដល់ធនាគារ និងគ្រឹះស្ថាន				
ហិរញ្ញវត្ថុនានាតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	36,797,123	-	-	36,797,123
ឥណទានឃ្លាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-
ឥណទានខាតបង់	-	-	-	-
	36,797,123	-	-	36,797,123
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ				
	(221,868)	-	-	(221,868)
តម្លៃយោង (ដុល្លារអាមេរិក)	36,575,255	-	-	36,575,255
តម្លៃយោង (ពាន់រៀល)	149,409,917	-	-	149,409,917

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន				
ផ្តល់ដល់ធនាគារ និងគ្រឹះស្ថាន				
ហិរញ្ញវត្ថុនានាតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	41,757,354	1,498,801	-	43,256,155
ឥណទានឃ្លាំមើល	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-
ឥណទានខាតបង់	-	-	-	-
	41,757,354	1,498,801	-	43,256,155
ដក៖ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ				
	(322,346)	(48,207)	-	(370,553)
តម្លៃយោង (ដុល្លារអាមេរិក)	41,435,008	1,450,594	-	42,885,602
តម្លៃយោង (ពាន់រៀល)	170,587,928	5,972,096	-	176,560,024

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	464,740,977	6,879,910	92,949	471,713,836
ឥណទានឃ្លាំងមើល	49,095	1,250,163	-	1,299,258
ឥណទានក្រោមស្តង់ដារ	8,463	112,453	8,561,698	8,682,614
ឥណទានជាប់សង្ស័យ	8,865	-	17,810,951	17,819,816
ឥណទានខាតបង់	-	-	12,163,110	12,163,110
	464,807,400	8,242,526	38,628,708	511,678,634
ការខាតបង់ឱនភាពនៃតម្លៃ	(2,807,031)	(720,854)	(3,653,737)	(7,181,622)
តម្លៃយោង (ដុល្លារអាមេរិក)	462,000,369	7,521,672	34,974,971	504,497,012
តម្លៃយោង (ពាន់រៀល)	1,887,271,507	30,726,030	142,872,757	2,060,870,294

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	460,637,225	4,293,460	357,182	465,287,867
ឥណទានឃ្លាំងមើល	512,746	179,860	-	692,606
ឥណទានក្រោមស្តង់ដារ	2,897,802	114,694	24,727,431	27,739,927
ឥណទានជាប់សង្ស័យ	61,899	-	206,554	268,453
ឥណទានខាតបង់	3,377	-	5,860,313	5,863,690
	464,113,049	4,588,014	31,151,480	499,852,543
ការខាតបង់ឱនភាពនៃតម្លៃ	(3,573,116)	(591,091)	(2,338,490)	(6,502,697)
តម្លៃយោង (ដុល្លារអាមេរិក)	460,539,933	3,996,923	28,812,990	493,349,846
តម្លៃយោង (ពាន់រៀល)	1,896,042,904	16,455,332	118,623,080	2,031,121,316

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា				
ឥណទានធម្មតា	45,556,459	-	-	45,556,459
ដក្ខនៈ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(106,201)	-	-	(106,201)
តម្លៃយោង (ដុល្លារអាមេរិក)	45,450,258	-	-	45,550,258
តម្លៃយោង (ពាន់រៀល)	185,664,304	-	-	186,072,804

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា				
ឥណទានធម្មតា	17,777,199	-	-	17,777,199
ដក្ខនៈ សំវិធានធនលើ				
ការខាតបង់ឱនភាពនៃតម្លៃ	(136,461)	-	-	(136,461)
តម្លៃយោង (ដុល្លារអាមេរិក)	17,640,738	-	-	17,640,738
តម្លៃយោង (ពាន់រៀល)	72,626,919	-	-	72,626,919

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និង				
កិច្ចសន្យាធានាហិរញ្ញវត្ថុ				
ឥណទានធម្មតា	81,861,116	1,613,951	-	83,475,067
ឥណទានឃ្លាំមើល	-	50,000	-	50,000
ឥណទានក្រោមស្តង់ដារ	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	20,057	20,057
ឥណទានខាតបង់	-	-	-	-
ចំនួនទឹកប្រាក់ដែលបានសន្យា				
និងធានា (ដុល្លារអាមេរិក)	81,861,116	1,663,951	20,057	83,545,124
ដក៖ សំវិធានធនលើការខាតបង់				
ឱនភាពនៃតម្លៃ (ដុល្លារអាមេរិក)	(491,167)	(167,061)	(503)	(658,731)
តម្លៃយោង (ដុល្លារអាមេរិក)	81,369,949	1,496,890	19,554	82,886,393
តម្លៃយោង (ពាន់រៀល)	332,396,242	6,114,795	79,878	338,590,915

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និង				
កិច្ចសន្យាធានាហិរញ្ញវត្ថុ				
ឥណទានធម្មតា	128,046,780	1,704,804	-	129,751,584
ឥណទានឃ្លាំមើល	-	-	76,507	76,507
ឥណទានក្រោមស្តង់ដារ	-	-	406	406
ឥណទានជាប់សង្ស័យ	-	-	132,557	132,557
ឥណទានខាតបង់	-	-	-	-
ចំនួនទឹកប្រាក់ដែលបានសន្យា				
និងធានា (ដុល្លារអាមេរិក)	128,046,780	1,704,804	209,470	129,961,054
ដក៖ សំវិធានធនលើការខាតបង់				
ឱនភាពនៃតម្លៃ (ដុល្លារអាមេរិក)	(973,785)	(199,811)	(26,382)	(1,199,978)
តម្លៃយោង (ដុល្លារអាមេរិក)	127,072,995	1,504,993	183,088	128,761,076
តម្លៃយោង (ពាន់រៀល)	523,159,520	6,196,056	753,773	530,109,349

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលនាពេលអនាគត

ធនាគារ ដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត ក្នុងការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការ ដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សាប្រសិទ្ធភាពព្យាករណ៍។

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). ការវិភាគគុណភាពឥណទាន (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលនាពេលអនាគត (ត)

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលប៉ុន្តែ ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មាន ទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់។

ដើម្បីស្វែងយល់ឲ្យកាន់តែប្រសើរឡើងដល់ការវាយតម្លៃលើការខាតបង់លើឱនភាពនៃតម្លៃ ដែលបណ្តាលមកពី ការបម្រែបម្រួលនៃហានិភ័យ (ការប្រមើលមើលនាពេលអនាគត) ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានបែងចែក ដូចខាងក្រោម៖

- សំវិធានធនលើឱនភាពនៃតម្លៃនៃហានិភ័យក្នុងបរិស្ថានដែលមានស្ថេរភាព និង
- សំវិធានធនលើឱនភាពនៃតម្លៃដែលឆ្លើយតបទៅនឹងការរួមបញ្ចូលគ្នារវាងសេណារីយ៉ូសេដ្ឋកិច្ច (មូលដ្ឋាន សុទ្ធិជិនិយម និងអវិជ្ជមាន)។

តារាងខាងក្រោមបង្ហាញពីការវិភាគនៃការបង្ហាញឥណទានសមភាគីដែលកើតឡើងពីប្រតិបត្តិការនិស្សន្ទវត្ថុ។ ប្រតិបត្តិការនិស្សន្ទវត្ថុរបស់ធនាគារជាទូទៅ ត្រូវបានធានាយ៉ាងពេញលេញដោយសាច់ប្រាក់។ សម្រាប់ការ វិភាគបន្ថែមអំពីវត្ថុបញ្ចាំ និងការពង្រឹងឥណទានផ្សេងទៀត សូមមើលចំណាំ 38ខ(៣) និង38ខ(៣)។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	តម្លៃចរិក ដុល្លារអាមេរិក	តម្លៃសមស្រប ដុល្លារអាមេរិក	តម្លៃចរិក ដុល្លារអាមេរិក	តម្លៃសមស្រប ដុល្លារអាមេរិក
ទ្រព្យសកម្មនិស្សន្ទ	20,000,000	1,100,881	40,000,000	1,725,238
បំណុលនិស្សន្ទ	(20,000,000)	(1,100,881)	(50,000,000)	(2,083,612)
	<u>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣</u>	<u>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</u>	<u>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</u>	<u>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២</u>
	តម្លៃចរិក	តម្លៃសមស្រប	តម្លៃចរិក	តម្លៃសមស្រប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
	(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)(កំណត់សម្គាល់ 5)			
ទ្រព្យសកម្មនិស្សន្ទ	81,700,000	4,497,099	164,680,000	7,102,805
បំណុលនិស្សន្ទ	(81,700,000)	(4,497,099)	(205,850,000)	(8,578,231)

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការវិវត្តទុកលើការខាតបង់ឥណទាន

សំវិធានធនខាតបង់

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសំវិធានធនខាតបង់ដោយ ការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។

	2023			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានាតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី១ ខែមករា	322,346	48,207	-	370,553
- ផ្ទេរទៅដំណាក់កាលទី១	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី២	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី៣	-	-	-	-
ការវាស់វែងឡើងវិញនៃ សំវិធានធនខាតបង់សុទ្ធ	(141,600)	-	-	(141,600)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	103,314	-	-	103,314
ទ្រព្យសកម្មហិរញ្ញវត្ថុដែល បានឈប់ទទួលស្គាល់	(62,192)	(48,207)	-	(110,399)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ដុល្លារអាមេរិក)	221,868	-	-	221,868
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ (ពាន់រៀល)	906,331	-	-	906,331

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការរៀបចំផ្ទៃក្នុងសមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2022			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នានាតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី1 ខែមករា	350,789	4	-	350,793
- ផ្ទេរទៅដំណាក់កាលទី1	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី2	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី3	-	-	-	-
ការវាស់វែងឡើងវិញនៃ				
សវិធានធនខាតបង់សុទ្ធ	(123,163)	11	-	(123,152)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	253,699	48,192	-	301,891
ទ្រព្យសកម្មហិរញ្ញវត្ថុដែល បានឈប់ទទួលស្គាល់	(158,979)	-	-	(158,979)
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	322,346	48,207	-	370,553
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	1,327,098	198,468	-	1,525,566

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការរៀបចំផ្ទៃក្នុងសមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2023			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី1 ខែមករា	3,573,116	591,091	2,338,490	6,502,697
- ផ្ទេរទៅដំណាក់កាលទី1	289,615	(285,066)	(4,549)	-
- ផ្ទេរទៅដំណាក់កាលទី2	(50,259)	81,863	(31,604)	-
- ផ្ទេរទៅដំណាក់កាលទី3	(62,293)	(4,274)	66,567	-
ការវាស់វែងឡើងវិញនៃ				
សវិធានធនខាតបង់សុទ្ធ	(1,049,388)	457,071	1,322,999	730,682
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	674,014	33,422	80,192	787,628
ទ្រព្យសកម្មហិរញ្ញវត្ថុដែល បានឈប់ទទួលស្គាល់	(567,774)	(153,253)	(20,371)	(741,398)
ឥណទានលុបចោលក្នុងការិយបរិច្ឆេទ	-	-	(97,987)	(97,987)
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	2,807,031	720,854	3,653,737	7,181,622
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	11,466,722	2,944,689	14,925,515	29,336,926

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសំវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2022			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរំលស់ថ្លៃដើម				
សមតុល្យនាថ្ងៃទី1 ខែមករា	4,084,265	2,218,859	489,704	6,792,828
- ផ្ទេរទៅដំណាក់កាលទី1	550,872	(479,454)	(71,418)	-
- ផ្ទេរទៅដំណាក់កាលទី2	(165,836)	165,836	-	-
- ផ្ទេរទៅដំណាក់កាលទី3	(112,115)	(1,154,521)	1,266,636	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(1,581,000)	(148,517)	592,203	(1,137,314)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	1,519,261	303,322	98,179	1,920,762
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(722,331)	(314,434)	(36,814)	(1,073,579)
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	3,573,116	591,091	2,338,490	6,502,697
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	14,710,519	2,433,522	9,627,563	26,771,604

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសំវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2023			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា				
សមតុល្យនាថ្ងៃទី1 ខែមករា	136,461	-	-	136,461
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(45,173)	-	-	(45,173)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង ឬដែលបានទិញថ្មី	53,313	-	-	53,313
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទូទាត់រួចរាល់	(38,400)	-	-	(38,400)
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	106,201	-	-	106,201
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	433,831	-	-	433,831
	2022			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា				
សមតុល្យនាថ្ងៃទី1 ខែមករា	349,283	-	-	349,283
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់	(212,822)	-	-	(212,822)
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)	136,461	-	-	136,461
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	561,810	-	-	561,810

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសំវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2023			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ				
សមតុល្យនាថ្ងៃទី1 ខែមករា	1,199,978	-	-	1,199,978
- ផ្ទេរទៅដំណាក់កាលទី1	-	-	-	-
- ផ្ទេរទៅដំណាក់កាលទី2	(37,406)	37,406	-	-
- ផ្ទេរទៅដំណាក់កាលទី3	(503)	-	503	-
ការវាស់វែងឡើងវិញនៃ				
សំវិធានធនខាតបង់សុទ្ធ	(394,059)	-	-	(394,059)
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង				
ឬដែលបានទិញថ្មី	81,447	129,655	-	211,102
ទ្រព្យសកម្មហិរញ្ញវត្ថុដែល				
បានឈប់ទទួលស្គាល់	(358,290)	-	-	(358,290)
សមតុល្យនាថ្ងៃទី31 ខែធ្នូ				
(ដុល្លារអាមេរិក)	491,167	167,061	503	658,731
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	2,006,417	682,444	2,055	2,690,916

38. ការគ្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). តួលេខកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សំវិធានធនខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យនាដើម និងចុងការិយបរិច្ឆេទ នៃសំវិធានធនខាតបង់ដោយការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ។ (ត)

	2022			
	ដំណាក់កាលទី1 ដុល្លារអាមេរិក	ដំណាក់កាលទី2 ដុល្លារអាមេរិក	ដំណាក់កាលទី3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ				
សមតុល្យនាថ្ងៃទី1 ខែមករា	1,582,260	-	-	1,582,260
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូង				
ឬដែលបានទិញថ្មី	140,782	-	-	140,782
ទ្រព្យសកម្មហិរញ្ញវត្ថុដែល				
បានឈប់ទទួលស្គាល់	(523,064)	-	-	(523,064)
សមតុល្យនាថ្ងៃទី31 ខែធ្នូ				
(ដុល្លារអាមេរិក)	1,199,978	-	-	1,199,978
សមតុល្យនាថ្ងៃទី31 ខែធ្នូ (ពាន់រៀល)	4,940,310	-	-	4,940,310

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលជាមួយនឹងនការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការប្រែប្រួលនូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃទីផ្សារ តម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះចំណូល ការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលមិនអំណោយផល បានត្រួតពិនិត្យដោយជៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់តម្លៃឡើងវិញ ឬមានការកំណត់ណាមួយណាដែលកើតឡើងមុន។

តារាងទី១ ខែធ្នូ ឆ្នាំ២០២៣

ទ្រព្យសកម្មហិរញ្ញវត្ថុ	តម្លៃយោង ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> 1-3ខែ ដុល្លារអាមេរិក	> 3-6ខែ ដុល្លារអាមេរិក	> 6-12ខែ ដុល្លារអាមេរិក	> 1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	24,549,839	-	-	-	-	-	-	24,549,839
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	120,115,201	52,024,820	-	-	6,288,496	-	14,500,000	47,321,885
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	45,550,258	15,222,381	-	10,096,233	20,231,644	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	140,000	-	-	-	-	-	-	140,000
ឥណទាន និងប្រែប្រួលផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	36,575,255	-	-	-	5,511,453	31,063,802	-	-
ឥណទាន និងប្រែប្រួលផ្តល់ដល់អតិថិជន	504,497,012	43,323,779	17,973,504	25,288,344	1,272,128	62,403,875	354,265,382	-
ទ្រព្យសកម្មនិស្សន្ទ	1,100,881	1,100,881	-	-	-	-	-	-
ទ្រព្យសកម្មផ្សេងៗ	807,509	-	-	-	-	-	-	807,509
	733,335,955	111,671,861	17,973,504	35,354,577	33,283,721	93,467,677	368,765,382	72,819,233

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	305,685,373	125,770,050	44,846,525	60,297,417	40,837,730	33,041,448	892,203	-
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	212,539,905	41,780,559	56,226,912	10,366,302	34,742,204	62,390,720	7,033,208	-
ប្រាក់កម្ចី	94,805,216	88,620,105	-	-	6,185,111	-	-	-
បំណុលភតិសន្យា	7,564,760	215,481	642,452	248,558	552,772	4,149,468	1,756,029	-
បំណុលនិស្សន្ទ	1,100,881	1,100,881	-	-	-	-	-	-
បំណុលផ្សេងៗ	5,439,077	-	-	-	-	-	-	5,439,077
	627,135,212	257,487,076	101,715,889	70,912,277	82,317,817	99,581,636	9,681,440	5,439,077
សរុបតំណតការប្រាក់	106,200,743	(145,815,215)	(83,742,385)	(35,557,700)	(49,034,096)	(6,113,959)	359,083,942	67,380,156
(សមមូលការសៀល - កំណត់សម្គាល់ ១)	433,830,035	(595,655,153)	(342,087,643)	(145,253,205)	(200,304,282)	(24,975,523)	1,466,857,903	275,247,937

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានការកំណត់ណាមួយណាដែលកើតឡើងមុន។ (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	តម្លៃយោង	រហូតដល់ 1ខែ	> 1-3ខែ	> 3-6ខែ	> 6-12ខែ	> 1-5ឆ្នាំ	កុំមានការប្រាក់
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
22,606,828	-	-	-	-	-	-	22,606,828
103,321,927	53,947,277	-	-	3,096,345	-	11,036,240	35,242,065
17,640,738	12,670,343	-	4,970,395	-	-	-	-
140,000	-	-	-	-	-	-	140,000
42,885,602	-	-	1,450,573	-	-	41,456,029	-
493,349,846	16,343,963	-	27,340,591	22,970,533	10,871,619	52,737,713	-
1,725,238	1,725,238	-	-	-	-	-	-
718,536	-	-	-	-	-	-	718,536
682,388,715	84,686,821	33,761,559	33,761,559	26,066,878	10,871,619	374,121,667	58,707,429

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	ប្រាក់បញ្ញើរបស់ធនាគារ	និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	ប្រាក់កម្ចី	បំណុលភតិសន្យា	បំណុលនិស្សន្ទ	បំណុលផ្សេងៗ	639,638	7,000,000	2,361,915	-	6,797,830	22,249,424	-	36,487,172	150,217,689
ប្រាក់បញ្ញើរបស់ធនាគារ	និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	ប្រាក់កម្ចី	បំណុលភតិសន្យា	បំណុលនិស្សន្ទ	បំណុលផ្សេងៗ	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	-	-
279,328,342	145,638,853	26,744,577	53,299,384	-	-	38,296,505	38,200,000	-	198,543	-	-	40,507,306	(358,374)	53,307,062	219,465,174
136,096,008	20,045,313	26,057,906	-	-	-	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	36,487,172	150,217,689
169,812,012	168,354,640	496,901	(19,537,825)	(80,437,226)	-	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	36,487,172	150,217,689
8,593,073	155,438	-	-	-	-	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	36,487,172	150,217,689
1,725,238	1,725,238	-	-	-	-	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	36,487,172	150,217,689
6,768,663	-	-	-	-	-	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	36,487,172	150,217,689
602,325,336	335,919,482	53,299,384	63,682,306	-	-	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	36,487,172	150,217,689
(358,374)	-	-	-	-	-	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	36,487,172	150,217,689
79,705,005	(251,232,661)	(19,537,825)	(37,615,428)	(154,862,719)	-	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	36,487,172	150,217,689
328,145,506	(1,034,324,864)	(80,437,226)	-	-	-	27,757,681	8,000,000	-	4,749,625	-	-	10,001,553	-	36,487,172	150,217,689

ឥទ្ធិពលនៃឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

សម្របតំណត់ការប្រាក់

(សមមូលពាន់រៀល - កំណត់សម្គាល់ ៥)



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទការណ៍ នឹងមានការកើនឡើង/ (ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម។ ការវិភាគសន្មតថា រាល់បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូររូបិយប័ណ្ណបរទេសនៅតែថេរជានិច្ច។

	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 កើនឡើង ដុល្លារអាមេរិក	ពិន្ទុមូលដ្ឋាន 100 ថយចុះ ដុល្លារអាមេរិក

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	35,451	(35,451)	28,361	(28,361)
(ពាន់រៀល – កំណត់សម្គាល់ ៥)	144,819	(144,819)	115,855	(115,855)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	1,681,880	(1,681,880)	1,681,880	(1,681,880)
(ពាន់រៀល – កំណត់សម្គាល់ ៥)	6,924,298	(6,924,298)	6,924,298	(6,924,298)

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

កំណែទម្រង់មូលដ្ឋាននៃអត្រាការប្រាក់គោលកំពុងត្រូវបានអនុវត្តជាសកល រួមទាំងការជំនួសអត្រាការប្រាក់អន្តរធនាគារមួយចំនួន (“IBORs”) ជាមួយនឹងអត្រាស្មើតែគ្មានហានិភ័យ (ដែលហៅថា “កំណែទម្រង់ IBOR”)។

ឧបករណ៍ហិរញ្ញវត្ថុអនិស្សន្ទ (ឧទាហរណ៍ វិបារូបនីពីក្រុមហ៊ុនមេ) បានកាន់កាប់ដោយធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតក្រោមទម្រង់ IBOR និងការកែទម្រង់រួចរាល់ទៅលើគោលការណ៍ដែលជា អត្រាធានាហិរញ្ញប្បទានមួយយប់ (“អត្រា SoFR”)។

លើសពីនេះ ធនាគារកាន់កាប់ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់អាជីវកម្ម និងហានិភ័យ។ ឧបករណ៍អនិស្សន្ទរបស់ធនាគារដែលបានគ្រប់គ្រងដោយនិយមន័យរបស់ ISDA 2006។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ បានធ្វើការកែទម្រង់រួចរាល់ទៅជាអត្រា SoFR 1ថ្ងៃ ឬក៏នឹងគម្លាត 0.26161%។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(៣). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគចំណេញ

សន្មតថា អថេរហានិភ័យផ្សេងទៀតនៅថេរជានិច្ច ភាពចំណេញនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ធនាគារ នាការបរិច្ឆេទការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (បង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពចំហរសុទ្ធ និងត្រូវបានបង្ហាញជារូបិយប័ណ្ណដាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់ រូបិយប័ណ្ណផ្សេងទៀត ការបង្ហាញទាំងនេះត្រូវបានដាក់ជា ក្រុមផ្សេងៗ)៖

	2023		2022	
	- 1%	+ 1%	- 1%	+ 1%
	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	(25,583)	26,102	(397,077)	405,065
ផ្សេងៗ	4,927	(5,027)	582	(593)
	(20,656)	21,075	(396,495)	404,472
ពាន់រៀល (កំណត់សម្គាល់ 5)	(84,380)	86,091	(1,632,370)	1,665,211

ឃ. ហានិភ័យសន្ទនីយភាព

‘ហានិភ័យសន្ទនីយភាព’ គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹង បំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសន្ទនីយភាពកើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅ ក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

(១) ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅ សល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបាន បង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗ នោះទេ។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសន្ទនីយភាព (ត)

(៣). ការវិភាគភាពលំបាកសម្រាប់បំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមសង្ខេបពីបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	តម្លៃយោង ដុល្លារអាមេរិក	តម្លៃដុល លំហូរចូល/ (លំហូរចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ខែ ដុល្លារអាមេរិក	> ៣ខែ-៦ខែ ដុល្លារអាមេរិក	> ៦ខែ-១២ខែ ដុល្លារអាមេរិក	> ១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក
តាមប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	24,549,839	24,549,839	24,549,839	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	105,615,201	105,655,823	52,026,619	-	-	6,307,319	-	47,321,885
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	45,550,258	46,505,070	15,289,693	-	10,202,344	21,013,033	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	140,000	140,000	-	-	-	-	-	140,000
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	36,575,255	40,913,635	146,869	4,974,389	2,438,910	10,972,129	22,381,338	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	504,497,012	717,326,402	84,009,365	21,392,552	48,097,673	35,543,967	248,707,019	279,575,826
ទ្រព្យសកម្មនិស្សន្ទ	1,100,881	1,100,881	1,100,881	-	-	-	-	-
ទ្រព្យសកម្មផ្សេងៗ	807,509	807,509	807,509	-	-	-	-	-
	718,835,955	936,999,159	177,930,775	26,366,941	60,738,927	73,836,448	271,088,357	327,037,711
តាមប្រភេទបំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	305,685,373	(312,296,742)	(125,143,039)	(45,264,688)	(61,797,056)	(42,852,070)	(36,047,546)	(1,192,363)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	212,539,905	(222,028,623)	(41,875,924)	(56,816,890)	(10,579,407)	(36,242,818)	(67,004,834)	(9,508,750)
ប្រាក់កម្ចី	94,805,216	(94,957,784)	(88,680,078)	-	-	(6,277,706)	-	-
បំណុលកកស្ទះសន្យា	7,564,760	(8,341,023)	(232,277)	(675,651)	(292,060)	(635,228)	(4,558,337)	(1,947,470)
បំណុលនិស្សន្ទ	1,100,881	(1,100,881)	(1,100,881)	-	-	-	-	-
បំណុលផ្សេងៗ	5,439,077	(5,439,077)	(5,439,077)	-	-	-	-	-
	627,135,212	(644,164,130)	(262,471,276)	(102,757,209)	(72,668,523)	(86,007,822)	(107,610,717)	(12,648,583)
	91,700,743	292,835,029	(84,540,501)	(76,390,268)	(11,923,596)	(12,171,374)	163,477,640	314,389,128
	374,597,535	1,196,231,093	(345,347,946)	(312,054,245)	(48,732,400)	(49,720,063)	667,806,159	1,284,279,588
សន្ទនីយភាពសុទ្ធនៃអតិថិជន(តម្លៃត)								
សមមូលពាន់រៀល (កំណត់សម្គាល់ ៥)								

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសន្ទនីយភាព (ត)

១. ការវិភាគកាលកំណត់សម្រាប់បំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមសង្ខេបពីបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដោយផ្អែកលើគណប្រតិទានតាមកិច្ចសន្យាដែលនៅសល់។ (ត)

ឆ្នាំទី៣១ ខែធ្នូ ឆ្នាំ២០២២								
តាមប្រភេទទ្រព្យសកម្មហិរញ្ញវត្ថុ								
តម្លៃយោង ដុល្លារអាមេរិក	(លំហូរចេញ) ដុល្លារអាមេរិក	រហូតដល់ ១ខែ ដុល្លារអាមេរិក	> 1-3ខែ ដុល្លារអាមេរិក	>3ខែ-6ខែ ដុល្លារអាមេរិក	> 6ខែ-12ខែ ដុល្លារអាមេរិក	> 1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	
22,606,828	22,606,828	22,606,828	-	-	-	-	-	-
92,285,687	92,298,940	42,682,556	12,818,510	1,555,809	-	-	35,242,065	-
17,640,738	17,778,451	12,768,404	5,010,047	-	-	-	-	-
140,000	140,000	-	-	-	-	-	140,000	-
42,885,602	82,969,111	5,919,376	13,490,321	7,274,723	10,871,619	45,413,072	-	-
493,349,846	691,714,982	16,821,678	27,766,474	22,454,183	12,043,286	61,664,311	550,965,050	-
1,725,238	1,725,238	-	-	-	-	1,725,238	-	-
718,536	718,536	718,536	-	-	-	-	-	-
671,352,475	909,952,086	101,517,378	59,085,352	31,284,715	22,914,905	108,802,621	586,347,115	-
តាមប្រភេទបំណុលហិរញ្ញវត្ថុ								
279,328,342	(283,525,914)	(152,762,825)	(35,288,701)	(21,235,478)	(61,129,301)	(13,102,846)	(6,763)	-
136,088,008	(137,582,388)	(30,614,608)	(53,564,655)	(22,484,430)	(15,311,263)	(8,574,224)	(7,033,208)	-
169,812,012	(170,642,480)	(169,094,069)	-	(1,548,411)	-	-	-	-
2,083,612	(2,083,612)	-	-	-	(358,374)	(1,725,238)	-	-
8,593,073	(9,397,320)	(174,594)	(434,327)	(299,237)	(771,766)	(5,195,213)	(2,522,183)	-
6,768,663	(6,768,663)	(6,768,663)	-	-	-	-	-	-
602,683,710	(610,000,377)	(359,414,759)	(90,836,094)	(44,019,145)	(77,570,704)	(28,597,521)	(9,562,154)	-
(68,668,765)	299,951,709	(257,897,381)	(31,750,742)	(12,734,430)	(54,655,799)	80,205,100	576,784,961	-
(282,709,306)	1,234,901,186	(1,061,763,518)	(130,717,805)	(52,427,648)	(225,017,924)	330,204,397	2,374,623,684	-
សរុប								



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសន្ទនីយភាព (ត)

១. ការវិភាគកាលកំណត់សម្រាប់បំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំនួនទឹកប្រាក់នៅក្នុងតារាងខាងលើត្រូវបានចងក្រងដូចខាងក្រោម។

ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ	មូលដ្ឋានដែលចំនួនត្រូវបានរៀបចំ
ទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទ និងបំណុលហិរញ្ញវត្ថុអនិស្សន្ទ	លំហូរទឹកប្រាក់មិនអប្បបរមា ដែលរាប់បញ្ចូលទាំងការទូទាត់ការប្រាក់តាមការប៉ាន់ស្មាន។
បំណុលហិរញ្ញវត្ថុអនិស្សន្ទ និងទ្រព្យសកម្មហិរញ្ញវត្ថុអនិស្សន្ទត្រូវបានរក្សាទុកសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យ	លំហូរទឹកប្រាក់ មិនអប្បបរមាតាមកិច្ចសន្យា។ ចំនួនទឹកប្រាក់ដែលបានបង្ហាញ គឺជាលំហូរចូល និងលំហូរចេញដុលសម្រាប់និស្សន្ទ ដែលមានការទូទាត់ដុលក្នុងពេលដំណាលគ្នា (ឧ. កិច្ចសន្យាប្តូរប្រាក់ និងការប្តូររូបិយប័ណ្ណ) និងចំនួនទឹកប្រាក់សុទ្ធសម្រាប់និស្សន្ទដែលត្រូវទូទាត់សុទ្ធ។
កិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាឥណទានដែលបានបោះផ្សាយ	កាលវេលាឆាប់បំផុតនៃកិច្ចសន្យា។

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសន្ទនីយភាព (ត)

៣. ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត

តារាងខាងក្រោមបង្ហាញពីភាពអាចរកបាននៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	-	-	24,549,839	-	24,549,839	100,286,092
សាច់ប្រាក់ក្នុងដៃ	-	-	24,549,839	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	70,634,129	-	49,481,072	-	120,115,201	490,670,596
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	45,550,258	-	45,550,258	186,072,804
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	140,000	-	-	140,000	571,900
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	36,575,255	36,575,255	149,409,917
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	-	504,497,012	504,497,012	2,060,870,294
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	-	-	1,100,881	1,100,881	4,497,099
ទ្រព្យសកម្មផ្សេងៗ	-	-	-	807,509	807,509	3,298,674
	70,634,129	140,000	119,581,169	542,980,657	733,335,955	2,995,677,376

2,995,677,376

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសន្ទនីយភាព (ត)

៣. ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត (ត)

តារាងខាងក្រោមបង្ហាញពីភាពអាចរកបាននៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត។ (ត)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	-	-	22,606,828	-	22,606,828	93,072,311
សាច់ប្រាក់ក្នុងដៃ	-	-	22,606,828	-	-	425,376,373
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	50,923,127	-	52,398,800	-	103,321,927	72,626,919
សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	17,640,738	-	17,640,738	576,380
ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI	-	140,000	-	-	140,000	176,560,024
ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	-	-	42,885,602	42,885,602	2,031,121,316
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	-	-	-	493,349,846	493,349,846	7,102,805
ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ	-	-	-	1,725,238	1,725,238	2,958,213
ទ្រព្យសកម្មផ្សេងៗ	-	-	-	718,536	718,536	2,809,394,341
	50,923,127	140,000	92,646,366	538,679,222	682,388,715	

2,809,394,341

(*) សំដៅទៅលើទ្រព្យសកម្មដែលមិនត្រូវបានដាក់បញ្ចាំ ប៉ុន្តែធនាគារជឿជាក់ថា វាត្រូវបានដាក់កំហិតមិនឲ្យប្រើប្រាស់ដើម្បីទទួលបានមូលនិធិសម្រាប់ហេតុផលតាមច្បាប់ ឬហេតុផលផ្សេងទៀត។

(**) សំដៅទៅលើទ្រព្យសកម្មដែលមិនមានដាក់កំហិតអាចប្រើប្រាស់ជាទ្រព្យបញ្ចាំបាន ប៉ុន្តែធនាគារ មិនរំពឹងថាអាចប្រើប្រាស់បានឡើយដើម្បីទទួលបានមូលនិធិនៅក្នុងដំណើរការអាជីវកម្មធម្មតានោះទេ។

១១១



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុងបុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃការណ៍ឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងអ្នកគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម តាមគណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវវេចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យ ផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត។ ដំណើរការទាំងនេះ រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវ នីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

ច. ការគ្រប់គ្រងដើមទុន

១. បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារ ក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ធនាគារគឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។



The smarter way to bank.

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ច. ការគ្រប់គ្រងដើមទុន (ត)

១. បទប្បញ្ញត្តិដើមទុន (ត)

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសស្តីពី ទ្រនាប់ដើមទុនក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ យោងតាមមាត្រា ២២ នៃប្រកាសនេះ គ្រឹះស្ថានត្រូវអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងទ្រនាប់អភិរក្សដើមទុន យ៉ាងតិច ៥០% នៃទ្រនាប់អភិរក្សដើមទុននោះត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ និងអនុវត្តឲ្យបានពេញលេញត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០។ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំការអនុវត្តប្រកាសស្តីពី ទ្រនាប់ដើមទុន ក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលកំណត់ការទប់ស្កាត់ទ្រនាប់ដើមទុននៅត្រឹមកម្រិត ០% រហូតដល់ការប្រកាសថ្មីមួយត្រូវបានចេញផ្សាយ។

ក្រោយមក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំការអនុវត្តប្រកាសស្តីពី ទ្រនាប់ដើមទុនក្នុងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលគ្រឹះស្ថានត្រូវរកសាងឡើងវិញនូវអនុបាតទ្រនាប់អភិរក្សដើមទុនចំនួន ១.២៥% និង ២.៥% ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រៀងៗខ្លួន។ សម្រាប់ការទប់ស្កាត់ទ្រនាប់ដើមទុន គ្រឹះស្ថានត្រូវរក្សានៅត្រឹមកម្រិត ០%។ បន្ទាប់មកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានប្រកាសស្តីពីការអនុវត្ត ការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលគ្រឹះស្ថានត្រូវបំពេញទ្រនាប់ដើមទុនខនស៊ើសិន តាមកម្រិតអនុបាត ២.៥% និងត្រួតពិនិត្យនៅត្រឹម ១.២៥% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះអនុបាតទ្រនាប់ដើមទុនខោនស៊ើសិន (countercyclical capital buffer) គ្រឹះស្ថានត្រូវរក្សាក្នុងកម្រិត ០% ដដែល។

តារាងខាងក្រោមសង្ខេបសមាសភាពនៃដើមទុនតាមបទប្បញ្ញត្តិ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក
ដើមទុនថ្នាក់ទី១		
ដើមទុន	145,000,000	110,000,000
ប្រាក់ចំណេញរក្សាទុក	-	-
ប្រាក់ចំណេញពីការិយវិធីទូទាញហិរញ្ញវត្ថុដែលបានរងសវនកម្ម ចុងក្រោយ	-	1,662,043
ដក៖ ប្រាក់ខាតបង្គរទុក	(39,878,830)	(22,134,068)
ដក៖ ទ្រព្យសកម្មអន្តរជាតិ	(3,511,643)	(2,913,882)
ដក៖ ឥណទានផ្តល់ដល់សម្ព័ន្ធព្យាបាល	(1,305,678)	(2,666,245)
	100,303,849	83,947,848

38. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ច. ការគ្រប់គ្រងដើមទុន (ត)

(i) បទប្បញ្ញត្តិដើមទុន (ត)

តារាងខាងក្រោមសង្ខេបសមាសភាពនៃដើមទុនតាមបទប្បញ្ញត្តិ (ត)

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដុល្លារអាមេរិក
ដើមទុនថ្នាក់ទី២		
សំវិធានធនទូទៅ	6,036,692	6,692,382
ដក៖ ការចូលភាគហ៊ុនក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ	(140,000)	(140,000)
	5,896,692	6,552,382
ដើមទុនតាមបទប្បញ្ញត្តិសរុប	106,200,541	88,838,187
សមមូលពាន់រៀល (កំណត់សម្គាល់ 5)	435,257,453	365,746,816

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាព នីមួយៗត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

39. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមាន ទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងក្នុងទីផ្សារគោល ឬប្រសិនបើអត្ថមាន ទីផ្សារគោល ត្រូវយកទីផ្សារ ដែលមានគុណប្រយោជន៍បំផុត ដែលធនាគារកំពុងនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ សំដៅលើការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

39. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុនានា អត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុ ដែលទាមទារឲ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។ នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគទ្រព្យ និងបរិក្ខារ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារ ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗមិនមានលក្ខណៈរំលោភជាសាធារណៈ ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

ក. សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា

តម្លៃសមស្របនៃសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា គឺប្រហាក់ប្រហែលនឹងតម្លៃយោង ដោយសារលក្ខណៈរយៈពេលខ្លីនៃគណនីទាំងនេះ។

ខ. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនវាស់វែងតាមរំលស់ថ្លៃដើម

តម្លៃសមស្របនៃឥណទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ឥណទាននានា និងបុរេប្រទានផ្តល់ដល់អតិថិជន គឺផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន។ នៅពេលដែលមិនមានប្រតិបត្តិការទីផ្សារដែលអាចអង្កេតបាន តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់គំរូវាយតម្លៃ ដូចជាវិធីសាស្ត្រអប្បបរមាលំហូរទឹកប្រាក់។ ធាតុចូលដែលបានប្រើប្រាស់ក្នុងវិធីសាស្ត្រវាយតម្លៃ រួមមាន ការរំពឹងទុកលើការខាតបង់ឥណទានពេញអាជ្ញាកាល អត្រាការប្រាក់ អត្រាប្រាក់មុន និងទីផ្សារគោល និងទីផ្សារបន្ទាប់បន្សំ។

39. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖ (ត)

ខ. ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនរស់រវើកតាមរំលស់ថ្លៃដើម (ត)

ធាតុចូលប្រើប្រាស់ក្នុងគំរូ រួមមានទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារនានា ដែលរួមបញ្ចូលទាំងប្រតិបត្តិការចម្បង ឬបន្ទាប់បន្សំដែលបានអង្កេត។ តម្លៃយោងគឺប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនាការបរិច្ឆេទរាយការណ៍។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI

ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ក្នុងអត្រាថេរសម្រាប់រយៈពេលដែលនៅសល់រហូតដល់កាលកំណត់ ដែលមានកាលវេលាស្ថិតិជាដាច់ខាត ឬលើសពីមួយឆ្នាំ ដែលជាទូទៅតម្លៃយោង គឺជាការប៉ាន់ស្មានសមហេតុផលនៃតម្លៃសមស្របរបស់ពួកគេ។

ឃ. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់សងតិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារតែកាលវេលាស្ថិតិរយៈពេលខ្លីនៃឧបករណ៍ទាំងនេះ។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងប្រាក់បញ្ញើរបស់អតិថិជនដែលមានកាលកំណត់សងនៅសល់លើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារក្រុមហ៊ុនផ្តល់អត្រាការប្រាក់ស្រដៀងគ្នានៃឧបករណ៍ជាមួយរយៈពេល និងលក្ខខណ្ឌស្រដៀងគ្នា។

តម្លៃសមស្របដែលបានប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលវេលាស្ថិតិជាក់លាក់ រួមមានគណនីចរន្តដែលមិនមានអត្រាការប្រាក់ និងគណនីសន្សំ គឺជាចំនួនដែលត្រូវទូទាត់នាការបរិច្ឆេទរាយការណ៍។

ង. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របរបស់វា ដោយសារធាតុទាំងនោះមិនមានរំលោភជាសារវន្តលើការផ្លាស់ប្តូរអត្រាការប្រាក់ក្នុងទីផ្សារ និងមានរយៈពេលខ្លី។

39. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖ (ត)

ង. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ (ត)

ឋានានុក្រមតម្លៃសមស្រប

ស.រ.ហ.អ.ក 7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសមស្រប មានដូចខាងក្រោម៖

- កម្រិតទី១៖ តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិតទី២៖ ធាតុចូលក្រៅពីតម្លៃដកស្រង់ដែលរាប់បញ្ចូលក្នុងកម្រិតទី១ ដែលអាចធ្វើការអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិតទី៣៖ ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន (ធាតុចូលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃទីផ្សារ មិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុមួយចំណែករបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោង នៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានសមហេតុផលសម្រាប់តម្លៃសមស្រប។

40. គោលនយោបាយគណនេយ្យសារវន្ត

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមដំបូង លើកលែងតែឧបករណ៍ហិរញ្ញវត្ថុតាម FVTPL និងទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ដែលវាស់វែងតាមតម្លៃសមស្រប។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ខ. ប្រតិបត្តិការរូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទការណ៍។ ចំណេញ ឬខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងថ្លៃដើមដែលត្រូវបានរំលស់ជាប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ឱនភាពនៃតម្លៃប្រាក់ និងការទូទាត់មានប្រសិទ្ធភាពក្នុងឆ្នាំ ធៀបនឹងរំលស់ថ្លៃដើមជាប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាចុងកាលបរិច្ឆេទការណ៍។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប័ណ្ណរូបិយវត្ថុ ដែលត្រូវបានរំលស់តាមតម្លៃសមស្របជាប័ណ្ណបរទេសត្រូវបានប្តូរទៅជាប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានរំលស់ផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប័ណ្ណបរទេសត្រូវបានប្តូរ ដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

ភាពលម្អៀងរូបិយប័ណ្ណដែលកើតពីការប្តូររូបិយប័ណ្ណ ជាទូទៅត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i). ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារ ទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ ប្រាក់កម្ចី និងអនុបំណុល នៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ។ រាល់ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទដែលធនាគារក្លាយជាភាគីកិច្ចសន្យានៃឧបករណ៍ទាំងនោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានរំលស់ដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនរំលស់តាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត ("FVTPL") ឬក៏នឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ។

(ii). ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់តាមការវាស់វែង រំលស់ថ្លៃដើម FVOCI ឬ FVTPL។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(i). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានរំលស់តាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលជា SPPI។

ឧបករណ៍បំណុល ត្រូវបានរំលស់នៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ ("SPPI")។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូងធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិត សំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ ប្រាក់ដើម គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ ‘ការប្រាក់’ គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។ នេះរួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុមានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលមិនអាចបំពេញតាមលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។ ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិត ធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្ម ជាក់លាក់ (ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់ដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែល ធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែល ធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មដែលទទួលបាន ដកបំណុលថ្មីដែលទទួលបាន) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យា ត្រូវបានរំលាយ ឬលុបចោល ឬផុតកំណត់។

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែល ទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើ ធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបាន លុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះ មានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញ ឬខាតក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ តម្លៃតបស្នងរួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ ប្រសិនបើមាន និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះ មិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុលត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើ ដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមមានការប្រែប្រួលដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់ នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។ ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺសមមូលទៅនឹងមូលដ្ឋានមុន - ពោលគឺមូលដ្ឋានភ្ជាប់មុនពេលមានការផ្លាស់ប្តូរ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

កំណែទម្រង់គោលការណ៍អត្រាការប្រាក់ (ត)

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមុនសិនដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ ធនាគារនឹងអនុវត្តគោលនយោបាយគណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កងគ្នា និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ចំណូល និងចំណាយ ត្រូវបានបង្ហាញដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធបាន លុះត្រាតែមានការអនុញ្ញាតពី ស.រ.ទ.ហ.អ.ក ឬអាចធ្វើទៅបានចំពោះចំណេញ ឬខាត ដែលកើតចេញពីក្រុមប្រតិបត្តិការដែលមានលក្ខណៈស្រដៀងគ្នា។

(vi). ការវាស់វែងតម្លៃសមស្រប

‘តម្លៃសមស្រប’ គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារដែលមានគុណប្រយោជន៍បំផុត ដែលធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តកាតព្វកិច្ច។

ធនាគារ វាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជា ‘ទីផ្សារសកម្ម’ ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងយកមកពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលគបស្មងបានផ្តល់ឲ្យ ឬបានទទួល។ ប្រសិនបើ ធនាគារ កំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពី តម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យ ដែលមិនអាចអង្កេតបាន ពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានេះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាតផ្នែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតែដឹងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទ នៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(៧). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ឱនភាពនៃតម្លៃ (ត)

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែងគណនីខាងក្រោមដែលត្រូវវាស់វែងតាម ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុតាម FVOCI ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាការបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ គឺជាផ្នែកនៃ ការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី1”។

ការរំពឹងទុកលើការខាតបង់ឥណទាន ពេញមួយអាយុកាល (Life-time ECL) គឺជាការរំពឹងទុកលើការខាតបង់ឥណទាន ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ការរំពឹងទុកលើការខាតបង់ឥណទាន ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី2”។

នាការបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថា តើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬទេ។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការខាតបង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន។

នៅពេលកំណត់ថា តើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន នោះធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែលពាក់ព័ន្ធ និងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើ គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹង ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មាន ការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថា តើមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេចាប់តាំងពីការទទួលស្គាល់លើក ដំបូង នៅកាលបរិច្ឆេទរាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិត លក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការ ខកខានសងមិនតិចជាងរយៈពេលចំនួន 30ថ្ងៃសម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាង 15ថ្ងៃសម្រាប់ ឥណទានរយៈពេលខ្លី។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទ ផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបាន កំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ។

ប្រសិនបើ មានភស្តុតាងបញ្ជាក់ថាមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹង ការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាម ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

និយមន័យនៃការខកខានសង

ធនាគារ ចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុ ដែកមានការខកខានសងនៅពេលដែលអ្នកខ្ចីមិនមានលទ្ធភាពសង ចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់ សង (ប្រសិនបើមានទ្រព្យដាក់ធានា)។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការរំពឹង ទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍ ជាតម្លៃបច្ចុប្បន្ននៃកង្វះ សាច់ប្រាក់ទាំងអស់ (ពេលគឺជាពុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែល ធនាគាររំពឹងទុកថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍ ជាភាពខុសគ្នារវាងតម្លៃយោង ដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត និង
- កិច្ចសន្យាឥណទានដែលនៅសល់ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលជំពាក់ ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ ដែលធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង ("LGD") និង
- ទំហំនៃការខកខានសង ("EAD")

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី1 ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ និង LGD នឹង EAD។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD នឹង EAD (សម្រាប់ ដំណាក់កាលទី2)។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

ដោយសារតែសមតុល្យ ដំណាក់កាលទី២ លាតត្រដាងនូវការបង្ហាញរបស់ Watch List PD ដែលត្រូវបានប្រើសម្រាប់តម្រូវការមូលនិធិផ្ទាល់របស់ហានិភ័យឥណទានលើការបង្ហាញ Watch List ត្រូវបានពិចារណា។ គោលនយោបាយ ផ្តល់ឥណទានរបស់ធនាគារអនុវត្តតាមគោលការណ៍ និងវិធានទូទៅដែលបានកំណត់ស្របតាមវិធីសាស្ត្រផ្តល់ឥណទានរបស់ BRED Group។ ផ្នែកសំខាន់នៃទំហំឥណទានរួមទាំងឯកសារផ្សេងៗត្រូវបានបង្ហាញជូនគណៈកម្មាធិការឥណទានរបស់ធនាគារសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត។ ជាលទ្ធផល ធាតុដែលមានក្នុង Watch List បានគេរំពឹងថានឹងដំណើរការពីដំណើរការផ្តល់ឥណទានស្រដៀងគ្នានឹងបង្ហាញអាកប្បកិរិយាស្រដៀងគ្នានៅក្នុងលក្ខខណ្ឌនៃការខកខាន។

យោងតាមវិធីសាស្ត្រក្នុង Watch List របស់ BRED Group ហានិភ័យឥណទានដែលមានចំណាត់ថ្នាក់ឥណទានថ្នាក់ទី១៤ និងខ្ពស់ជាងនេះត្រូវបានបញ្ចូលក្នុង Watch List ។ ឥណទានទាំងនេះមាន PD រយៈពេល១ឆ្នាំ ហើយសមមូលទៅនឹង 11.73%។ PD ដែលនៅចំណាត់ថ្នាក់ទី១៤ ត្រូវបានយកមកពិចារណាសម្រាប់ដំណាក់កាលទី២ ដែលដូចនឹងការអនុវត្តឥណទានរបស់ BRED Group។

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ប្រមាណលក្ខខណ្ឌ LGD ដោយកំណត់នៅអត្រា 20% (ឆ្នាំ២០២២៖ 20%) ដោយផ្អែកលើការគណនាហានិភ័យសុទ្ធជាមធ្យមនៃផលប៉ុន្តែឥណទានទាំងមូល ដោយគិតពីតម្លៃវត្ថុបញ្ចាំស្របតាមគោលនយោបាយឥណទានរបស់ BBC។ សម្រាប់សមតុល្យដំណាក់កាលទី៣ ធនាគារវាយតម្លៃឥណទាននីមួយៗដាច់ដោយឡែក និងសម្របសម្រួលវិធានធនទៅតាមលទ្ធភាពដែលអាចប្រមូលបានមកវិញ នៅកាលបរិច្ឆេទវាយតម្លៃ។

EAD សំដៅលើតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កិច្ចសន្យាឥណទាន EAD គឺជាសមតុល្យដែលអាចដកប្រើប្រាស់បាន តាមកិច្ចសន្យា ហើយដែលត្រូវបានប៉ាន់ស្មានតាមការអង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

ដូចការរៀបរាប់ខាងលើ និងដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែង ការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខកខានលើអាយុកាលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យាររបស់អ្នកខ្ចីប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែល ធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់មកវិញនៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬទេ ហើយការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាត្រូវបានកែតម្រូវពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទវាយតម្លៃ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នាការបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជាទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី៣)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមាន ឱនភាពនៃតម្លៃ នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកើតឡើង។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជនដែលធនាគារមិនបានពិចារណា
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 90 ថ្ងៃ ឬលើសពីនេះសម្រាប់ឥណទានរយៈពេលវែង ឬ 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុរស់វែងតាមតម្លៃរំលស់៖ ជាការកាត់ចេញពីតម្លៃយោងដុលនៃទ្រព្យសកម្ម
- កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ ជាទូទៅគឺជាសំវិធានធន
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងសមាសភាគដែលបានប្រើប្រាស់ និងនៅសល់ ហើយធនាគារមិនអាចកំណត់ ECL លើសមាសភាគកិច្ចសន្យាឥណទានដាច់ដោយឡែកពីសមាសភាគកិច្ចសន្យាឥណទានដែលបានប្រើប្រាស់៖ ធនាគារត្រូវបង្ហាញសំវិធានធនរួមបញ្ចូលគ្នានៃការខាតបង់សម្រាប់ទាំងពីរសមាសភាគ។ ចំនួនទឹកប្រាក់រួមបញ្ចូលគ្នា ត្រូវបានបង្ហាញជាការកាត់ចេញពីចំនួនដុលនៃសមាសភាគដែលបានប្រើប្រាស់។ ចំនួនសំវិធានធនលើការខាតបង់ដែលលើសពីចំនួនដុលនៃសមាសភាគដែលបានប្រើប្រាស់ត្រូវបង្ហាញជាសំវិធានធន។

ការលុបចោល

ឥណទាន និងបុរេប្រទាន ត្រូវបានលុបចេញពីបញ្ជី (មួយផ្នែកឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬមួយផ្នែក។ ករណីនេះមានជាទូទៅ នៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវ លំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ឃ. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ និងសមតុល្យធនាគារ ប្រាក់បញ្ញើតាមតម្រូវការ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល 3ខែ ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ និងត្រូវបានប្រើប្រាស់ដោយធនាគារក្នុងការគ្រប់គ្រងកិច្ចសន្យារយៈពេលខ្លី។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើមនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ង. សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងសមតុល្យនៅធនាគារនានា ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដកសំវិធានធនសម្រាប់ឱនភាពនៃតម្លៃលើចំនួនដែលមិនអាចប្រមូលមកវិញបាន។

ច ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពី ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

ឆ. ឥណទាន និងបុរេប្រទានបុរេប្រទាន

ឥណទាន និងបុរេប្រទានផ្តល់ដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំណត់តាមតម្លៃសមស្រប ឬកម្រិតណាមួយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

ជ. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ

ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ រួមមានទ្រព្យសកម្ម និងបំណុលនិស្សន្ទទាំងអស់ ដែលមិនត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្ម ឬបំណុលសម្រាប់ការជួញដូរ។ និស្សន្ទត្រូវបានវាស់វែងតាមតម្លៃសមស្របនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ធនាគារកំណត់និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យជាឧបករណ៍ទប់ស្កាត់ហានិភ័យ ក្នុងការបំពេញទំនាក់ទំនងទប់ស្កាត់ហានិភ័យ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ជ. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ (ត)

គោលនយោបាយអនុវត្តទៅចំពោះទំនាក់ទំនងទប់ស្កាត់ហានិភ័យ

ពេលកំណត់ការទប់ស្កាត់ហានិភ័យលើកំណត់ ធនាគារកត់ត្រាឯកសារទំនាក់ទំនង រវាងឧបករណ៍ទប់ស្កាត់ហានិភ័យនិងធាតុទប់ស្កាត់ហានិភ័យ រួមមានកម្មវត្ថុគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ហានិភ័យ ជាមួយវិធីសាស្ត្រដែលនឹងត្រូវបានប្រើប្រាស់ក្នុងការវាយតម្លៃលើប្រសិទ្ធភាពនៃទំនាក់ទំនងទប់ស្កាត់ហានិភ័យ។ ធនាគារវាយតម្លៃទំនាក់ទំនងទប់ស្កាត់ហានិភ័យនៅពេលចាប់ផ្តើម និងមូលដ្ឋានបន្តបន្ទាប់ទៀតថា តើឧបករណ៍ទប់ស្កាត់ហានិភ័យ ត្រូវបានរំពឹងទុកថាមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់កងការផ្លាស់ប្តូរតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នៃធាតុទប់ស្កាត់ហានិភ័យក្នុងអំឡុងពេលដែលការទប់ស្កាត់ហានិភ័យ ត្រូវបានកំណត់ ហើយថាតើលទ្ធផលជាក់ស្តែងនៃការទប់ស្កាត់ហានិភ័យ គឺស្ថិតក្នុងចន្លោះពី 80% ដល់ 120% ដែរ ឬទេ។ ស្រមាប់ការទប់ស្កាត់លំហូរទឹកប្រាក់នៃប្រតិបត្តិការព្យាករណ៍ទុក ធនាគារធ្វើការវាយតម្លៃថាតើប្រតិបត្តិការដែលព្យាករណ៍ទុកគឺអាចកើតឡើងភាគច្រើន និងបង្ហាញភាពខុសគ្នានៅក្នុងលំហូរទឹកប្រាក់ដែលអាចប៉ះពាល់ដល់ចំណេញ ឬខាត។

ធនាគារជាធម្មតា កំណត់ផ្នែកលំហូរទឹកប្រាក់នៃឧបករណ៍ហិរញ្ញវត្ថុ សម្រាប់លំហូរទឹកប្រាក់ ឬការផ្លាស់ប្តូរតម្លៃសមស្របពាក់ព័ន្ធនឹងមូលដ្ឋានហានិភ័យអត្រាការប្រាក់ ប្រសិនបើផ្នែកនោះគឺត្រូវបានកំណត់ដាច់ដោយឡែក និងវាយតម្លៃជាក់លាក់។

ការទប់ស្កាត់លំហូរទឹកប្រាក់

នៅពេលនិស្សន្ទត្រូវបានកំណត់ជាឧបករណ៍ទប់ស្កាត់ហានិភ័យ នៅក្នុងការទប់ស្កាត់ហានិភ័យខុសៗគ្នា នៅក្នុងលំហូរទឹកប្រាក់ពាក់ព័ន្ធនឹងហានិភ័យជាក់លាក់មួយ ទាក់ទងនឹងទ្រព្យសកម្ម ឬបំណុលដែលទទួលស្គាល់ ឬប្រតិបត្តិការព្យាករណ៍កើតឡើងខ្ពស់ ដែលអាចប៉ះពាល់ដល់ចំណេញ ឬខាត ផ្នែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របនៃនិស្សន្ទត្រូវបានទទួលស្គាល់ក្នុង OCI និងបង្ហាញនៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យក្នុងមូលធន។ ផ្នែកដែលមិនមានប្រសិទ្ធភាពណាមួយនៃការផ្លាស់ប្តូរតម្លៃសមស្របនៃនិស្សន្ទ ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត។ ចំនួនដែលទទួលស្គាល់នៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យត្រូវបានចាត់ថ្នាក់ពី OCI ទៅចំណេញ ឬខាត ដូចការកែតម្រូវ ការចាត់ថ្នាក់ឡើងវិញក្នុងអំឡុងពេលដូចគ្នានឹងពេលលំហូរទឹកប្រាក់ទប់ស្កាត់ហានិភ័យប៉ះពាល់ដល់ចំណេញ ឬខាត និងមានធាតុដូចគ្នានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។



The smarter way to bank.

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

៨. ឧបករណ៍និស្សន្ទសម្រាប់ទប់ស្កាត់ហានិភ័យ (ត)

គោលនយោបាយអនុវត្តទៅចំពោះទំនាក់ទំនងទប់ស្កាត់ហានិភ័យ (ត)

ការទប់ស្កាត់លំហូរទឹកប្រាក់ (ត)

ប្រសិនបើនិស្សន្ទទប់ស្កាត់ហានិភ័យផុតកាលកំណត់ ឬត្រូវបានលក់ ឬការទប់ស្កាត់ហានិភ័យមិនបំពេញលក្ខខណ្ឌសម្រាប់គណនេយ្យទប់ស្កាត់ហានិភ័យលំហូរទឹកប្រាក់ ឬការកំណត់ការទប់ស្កាត់ហានិភ័យត្រូវបានបញ្ឈប់ នោះគណនេយ្យទប់ស្កាត់ហានិភ័យគឺមិនបន្តទៅមុខទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើនិស្សន្ទត្រូវបានជំនួសនូវភាគីកណ្តាល ដោយភាគីទាំងពីរ ដោយសារច្បាប់ ឬបទប្បញ្ញត្តិដោយគ្មានការផ្លាស់ប្តូរលក្ខខណ្ឌ លើកលែងតែចំណែកដែលចាំបាច់ត្រូវជំនួសនោះ និស្សន្ទមិនត្រូវបានពិចារណាថាផុតកំណត់ ឬបញ្ឈប់។ ប្រសិនបើការទប់ស្កាត់លំហូរទឹកប្រាក់មិនរំពឹងថាត្រូវបានឡើងវិញ នោះធនាគារចាត់ថ្នាក់ឡើងវិញភ្លាមៗនូវចំនួននៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យពី OCI ទៅចំណេញ ឬខាត។ សម្រាប់ទំនាក់ទំនងទប់ស្កាត់ហានិភ័យដែលបញ្ឈប់ ប្រសិនបើលំហូរទឹកប្រាក់ដែលទប់ស្កាត់ហានិភ័យនៅតែរំពឹងថាត្រូវបានឡើងវិញ នោះចំនួនបង្គុំនៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យមិនត្រូវបានចាត់ថ្នាក់ម្តងទៀតទេ រហូតដល់លំហូរទឹកប្រាក់ដែលទប់ស្កាត់ហានិភ័យប៉ះពាល់ដល់ចំណេញ ឬខាត។ ប្រសិនបើលំហូរទឹកប្រាក់ទប់ស្កាត់ហានិភ័យត្រូវបានរំពឹងថាប៉ះពាល់ចំណេញ ឬខាត នៅក្នុងពហុអំឡុងពេលរាយការណ៍ នោះធនាគារចាត់ថ្នាក់ម្តងទៀតនូវចំនួននៅក្នុងទុនបម្រុងទប់ស្កាត់ហានិភ័យពី OCI ទៅចំណេញ ឬខាតតាមមូលដ្ឋានរំលស់ថេរ។

ឈ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកត់ត្រាតាមថ្លៃដើម ដកខិនភាពនៃតម្លៃ ប្រសិនបើមាន។

ញ. ទ្រព្យ និងបរិក្ខារ

(១). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គុំ និងការខាតបង់លើខិនភាពនៃតម្លៃបង្គុំ ប្រសិនបើមាន។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ។ ថ្លៃដើមនៃទ្រព្យសកម្មដែលបានសាងសង់ដោយខ្លួនឯងត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធនដែលជាចំណេញ ឬខាតណាមួយលើការទប់ស្កាត់ហានិភ័យលំហូរទឹកប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ។



The smarter way to bank.

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ញ. ទ្រព្យ និងបរិក្ខារ (ត)

(១). ការទទួលស្គាល់ និងការវាស់វែង (ត)

ការទិញសូហ្វវែរដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ “ចំណូលផ្សេងៗ” និង “ចំណាយផ្សេងៗ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(២). ចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

(៣). រំលស់

រំលស់ត្រូវបានគណនាដើម្បីលុបចោលនូវថ្លៃដើមរបស់ទ្រព្យ និងបរិក្ខារ ដកតម្លៃកាកសំណល់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ ផ្អែកលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារ និងត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងចំណេញ ឬខាត។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
បរិក្ខារការិយាល័យ	5 ដល់ 10
បរិក្ខារ	5 ដល់ 10
បរិក្ខារកុំព្យូទ័រ	5
យានយន្ត	5

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ញ. ទ្រព្យ និងបរិក្ខារ (ត)

៣. រំលស់ (ត)

វិធីសាស្ត្ររំលស់ លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាព ប្រសិនបើសមស្រប។

ទ្រព្យកំពុងបង្កើត មិនត្រូវបានរំលស់រហូតដល់ទ្រព្យនោះត្រូវបានបញ្ចប់ ហើយដាក់ឱ្យប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម។

ដ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលមានលក្ខណៈដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ចំណាយបន្តបន្ទាប់លើទ្រព្យសកម្មអរូបី ត្រូវបានធ្វើមូលធនកម្មប្រសិនបើប្រសិនបើចំណាយនោះ នឹងផ្តល់នូវលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតលើទ្រព្យសកម្មដែលពាក់ព័ន្ធ។ រាល់ចំណាយទាហអស់ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។

ទ្រព្យសកម្មអរូបី ត្រូវបានរំលស់តាមមូលដ្ឋានរំលស់ថេរក្នុងចំណេញ ឬខាតលើការប៉ាន់ស្មានអាយុកាលប្រើប្រាស់ចាប់ពីកាលបរិច្ឆេទដែលបានប្រើប្រាស់។ ការប៉ាន់ស្មានអាយុកាលប្រើប្រាស់របស់ស្វ័យវិស័សសម្រាប់បច្ចុប្បន្ន និងរយៈពេលប្រៀបធៀបពី 2 ទៅ 5 ឆ្នាំ។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាព ប្រសិនបើសមស្រប។

ប. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាមួយនឹងតម្លៃតបស្នង។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ប. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាភតិកៈ

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុន ថ្ងៃចាប់ផ្តើមភតិសន្យា បូកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យ 3-20 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល។ ជាទូទៅ ធនាគារប្រើប្រាស់អត្រាប្រាក់កម្ចីជាអត្រាអប្បបរមា។

ធនាគារបានកំណត់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនដោយទាញយកអត្រាការប្រាក់មកពីហិរញ្ញប្បទានផ្សេង និងកត់ត្រានិយ័តកម្មជាក់លាក់ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃភតិសន្យា និងប្រភេទនៃទ្រព្យដែលបានជួល។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

២. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែល ធនាគារជាភតិកៈ (ត)

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យាមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្តនិងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់លើការធានាតម្លៃដែលនៅសល់ ប្រសិនបើធនាគារផ្លាស់ប្តូរការវាយតម្លៃថាតើធនាគារអនុវត្តជម្រើសទិញយក ពន្យារពេល ឬការលុបចោលភតិសន្យាមុនកាលកំណត់ ឬប្រសិនបើមានការកែប្រែទៅលើការទូទាត់ដែលមានលក្ខណៈថេរ។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ធនាគារ កំណត់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនដោយទទួលបានអត្រាការប្រាក់ពីប្រភពហិរញ្ញប្បទានខាងក្រៅផ្សេងៗ និងធ្វើការកែតម្រូវជាក់លាក់ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួល និងប្រភេទទ្រព្យសកម្មដែលបានជួល។ ធនាគារប្រើអត្រាកម្ចីបន្ថែមចាប់ពី 3-4% (ឆ្នាំ2022៖ 3-4%)។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

២. ភតិសន្យា (ត)

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង 12ខែ ឬតិចជាង និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះ តាមមូលដ្ឋានរំលស់ថេរទៅតាមរយៈពេលនៃភតិសន្យា។

ឧ. ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានវាស់វែងដំបូងតាមតម្លៃទីផ្សារដកការកើនឡើងផ្ទាល់នៃថ្លៃដើមប្រតិបត្តិការ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ឈ. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ណ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើ ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយ ដែលជាលទ្ធផលនៃការងារដែលបានបំពេញចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

(ii). អត្ថប្រយោជន៍និយោជិតរយៈពេលវែង

កាតព្វកិច្ចរបស់ចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញឬខាត ដែលចំណាយនេះបានកើតឡើង។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ណ. អត្ថប្រយោជន៍និយោជិត (ត)

(៣). ផែនការវិភាគទានដែលបានកំណត់

កាតព្វកិច្ចក្នុងការបង់ក្នុងគម្រោងវិភាគទាននេះ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលសេវាកម្មដែលពាក់ព័ន្ធត្រូវបានផ្តល់ឲ្យ និងត្រូវទទួលស្គាល់ជាចំណាយនិយោជិតនៅក្នុងចំណេញ ឬខាត។ វិភាគទានដែលបានបង់ជាមុន ត្រូវបានទទួលស្គាល់ជាទ្រព្យសកម្ម ក្នុងករណីដែលមានការសងត្រលប់ ឬក៏កាត់បន្ថយសាច់ប្រាក់ទូទាត់នាពេលអនាគត គឺអាចប្រើប្រាស់បាន។

ត. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែល ធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

ថ. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ក្នុងការបោះផ្សាយភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធដែលប៉ះពាល់។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

ទ. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន ស្របតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារព័ត៌មានណែនាំ លេខ ៨៧-០១៨-០០១ ស.រ.ធន.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ស្របតាមប្រការ ៧៣ គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ ៤៩ ដល់ប្រការ ៧១ ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ ៧២ និងត្រូវកត់ត្រាដូចខាងក្រោម៖

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ទ. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ទាបជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ប្រការ ៧១ នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាអនុលោមតាម ស.រ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រការ ៧២ ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ ៤៩ ដល់ប្រការ ៧១ នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលត្រូវគណនាតាម ស.រ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិ មិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

ធឆ. ចំណូល និងចំណាយការប្រាក់

១) អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគត ដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទានដែលរំពឹងទុកនោះទេ។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទានត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគតរួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ឆ. ចំណូល និងចំណាយការប្រាក់ (ត)

(៣). រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើមបូក ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

(៣). ការគណនាចំណូលពីការប្រាក់ និងចំណាយលើការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារនៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

ឆ. ចំណូល និងចំណាយការប្រាក់ (ត)

(៣). ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម និងបំណុលភតិសន្យា។

ន. កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសាផ្សេងទៀត – រួមទាំងកម្រៃសេវាកម្មគណនី ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.រ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូង ធនាគារត្រូវអនុវត្ត ស.រ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

ប. ចំណេញ/ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងៗតាម FVTPL

ចំណេញ/ខាតសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាម FVTPL សម្រាប់និស្សន្ទមិនមែនសម្រាប់ការជួញដូរ ដែលត្រូវបានរក្សាទុកសម្រាប់ទប់ស្កាត់ហានិភ័យ ហើយដែលពុំមានលក្ខណៈសម្បត្តិ សម្រាប់ទំនាក់ទំនងទប់ស្កាត់ហានិភ័យ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុវាស់វែងតាម FVTPL និងទ្រព្យសកម្មមិនសម្រាប់ការជួញដូរ ដែលវាស់វែងតាម FVTPL។ ធាតុទាំងនេះរួមមានការផ្លាស់ប្តូរតម្លៃសមស្រប អត្រាការប្រាក់ និងលម្អៀងពីការប្តូររូបិយប័ណ្ណ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

៨. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ ក្រៅពីទ្រព្យសកម្មជាប់ កិច្ចសន្យា និងពន្ធពន្យារជា ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរាយការណ៍ នីមួយៗ ដើម្បីកំណត់ថាតើមាន សញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណ នោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបាន របស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែល អាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មាន តម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាង តម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រា ការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និង ហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែល អាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃ នៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើត សាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណនៅរាល់ កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាត បង់ តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ចូលសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃ ប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ចូលសមកវិញ ត្រឹមកម្រិតមួយដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពី តម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

40. គោលនយោបាយគណនេយ្យសារវន្ត (ត)

៣. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណក ស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបាន កត់ត្រាគ្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សវិធានធន បំណុលយថាភាព និង ទ្រព្យសកម្មយថាភាពហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ ការចំណាយផ្សេងទៀត។

១. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយ ប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅ លើពន្ធត្រូវបង់ពីឆ្នាំមុនៗ។ វាត្រូវបានបាស់វែងដោយប្រើប្រាស់អត្រាដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍ នៅកាលបរិច្ឆេទរាយការណ៍

២. ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀង បណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់ សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ នៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ចូលសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះ អាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែល ធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃ យោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុលអាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌជាក់លាក់ ណាមួយ។

40. គោលនយោបាយគណនេយ្យសាវ័ន្ត (ត)

ក. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវា ត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃកាតព្វកិច្ចនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

ម. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ដែលអស្ថិរភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន។

41. ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យ

១) ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ

ធនាគារបានអនុវត្ត ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (វិសោធនកម្មលើ CIAS 12) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ វិសោធនកម្មនេះ បង្រួមវិសាលភាពលើការលើកលែងការទទួលស្គាល់ជាលើកដំបូង ដោយមិនរាប់បញ្ចូលនូវប្រតិបត្តិការដែលបង្កើតឲ្យមានភាពខុសគ្នាបណ្តោះអាសន្ន ដែលមានតម្លៃស្មើគ្នា និងកាត់កងគ្នាបាន ឧទាហរណ៍ដូចជាភតិសន្យា។ ចំពោះប្រតិបត្តិការភតិសន្យា ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលដែលពាក់ព័ន្ធ នឹងត្រូវទទួលស្គាល់នៅដើមការិយបរិច្ឆេទមុនបង្អស់សម្រាប់ជាតួលេខប្រៀបធៀប ដែលផលប៉ះពាល់បង្កនឹងត្រូវបានធ្វើនិយ័តកម្មទៅក្នុងគណនីប្រាក់ចំណេញរក្សាទុក ឬធាតុផ្សេងទៀតនៃគណនីមូលធន នាការបរិច្ឆេទនោះ។ សម្រាប់ប្រតិបត្តិការផ្សេងទៀតវិសោធនកម្មនេះ នឹងអនុវត្តចំពោះប្រតិបត្តិការដែលកើតឡើងបន្ទាប់ពីដើមការិយបរិច្ឆេទមុនបង្អស់ដែលបានបង្ហាញ។

41. ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យ (ត)

១) ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ (ត)

ធនាគារ ពីមុនទទួលស្គាល់ពន្ធពន្យារដែលកើតចេញពីភតិសន្យាដោយប្រើប្រាស់វិធី “តភ្ជាប់គ្នា” ដែលមានលទ្ធផលស្រដៀងគ្នានឹងវិសោធនកម្មនេះ លើកលែងតែផលប៉ះពាល់លើតួលេខពន្ធពន្យារ ដែលបង្ហាញតាមមូលដ្ឋានសុទ្ធ។ យោងលើវិសោធនកម្មនេះ ធនាគារ ទទួលស្គាល់ ពន្ធពន្យារជាទ្រព្យសកម្ម ដែលពាក់ព័ន្ធនឹងបំណុលភតិសន្យា ដាច់ដោយឡែកពី ចំនួន 1,512,952 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ 1,718,615 ដុល្លារអាមេរិក) ហើយពន្ធពន្យារជាបំណុល ដែលពាក់ព័ន្ធនឹងសិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន 1,498,759 ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ 1,642,606 ដុល្លារអាមេរិក)។ ទោះជាយ៉ាងណាក៏ដោយ ពុំមានផលប៉ះពាល់លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុទេ ដោយហេតុថាសមតុល្យទទួលស្គាល់លើការកាត់កងគ្នា ក្រោមកថាខណ្ឌទី 74 នៃ CIAS 12។ ពុំមានផលប៉ះពាល់លើគណនីប្រាក់ចំណេញរក្សាទុកនាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលបណ្តាលមកពីការអនុវត្តវិសោធនកម្មនេះទេ។

២) ព័ត៌មានគោលនយោបាយគណនេយ្យសាវ័ន្ត

ធនាគារក៏អនុវត្ត ការបង្ហាញនៃគោលនយោបាយគណនេយ្យ (វិសោធនកម្មលើ ស.គ.អ.ក 1 និង សេចក្តីថ្លែងការណ៍ ស.រ.ហ.អ.ក លេខ 2) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។ ទោះបីជាវិសោធនកម្មនេះ មិនមានការផ្លាស់ប្តូរគោលនយោបាយគណនេយ្យក៏ដោយ ក៏ប៉ុន្តែវាប៉ះពាល់ដល់ព័ត៌មានគោលនយោបាយគណនេយ្យដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

វិសោធនកម្មនេះ តម្រូវឲ្យបង្ហាញគោលនយោបាយគណនេយ្យដែលមានភាពជា “សាវ័ន្ត” ជាជាង “ភាពសំខាន់”។ វិសោធនកម្មនេះ ក៏ណែនាំការប្រើប្រាស់ភាពជាសាវ័ន្ត ក្នុងការបង្ហាញគោលនយោបាយគណនេយ្យ ដែលជួយដល់អង្គភាពឲ្យបង្ហាញនូវព័ត៌មានគោលនយោបាយគណនេយ្យដែលមានប្រយោជន៍ និងជាក់លាក់របស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ដែលត្រូវយល់ពីព័ត៌មានផ្សេងៗក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រង បានត្រួតពិនិត្យគោលនយោបាយគណនេយ្យ និងធ្វើបច្ចុប្បន្នភាពលើ ព័ត៌មានដែលបានបង្ហាញក្នុង កំណត់សម្គាល់ 40 គោលនយោបាយគណនេយ្យសាវ័ន្ត (ឆ្នាំ២០២២៖ សេចក្តីសង្ខេបអំពីគោលការណ៍គណនេយ្យសំខាន់ៗ) ដែលគោលនយោបាយគណនេយ្យទាំងអស់ គឺស្របតាមវិសោធនកម្មនេះ។

42. ស្តង់ដារថ្មីគណនេយ្យដែលបានចេញផ្សាយប៉ុន្តែមិនទាន់បានអនុវត្ត

ស្តង់ដារថ្មី និងវិសោធនកម្មលើស្តង់ដារគណនេយ្យមួយចំនួន ត្រូវចូលជាធរមាន សម្រាប់របាយការណ៍ប្រចាំឆ្នាំចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ហើយក៏អនុញ្ញាតឲ្យអនុវត្តមុនថ្ងៃចូលជាធរមាននេះ ក៏ប៉ុន្តែធនាគារ មិនទាន់អនុវត្តស្តង់ដារថ្មី និងវិសោធនកម្មទាំងនេះសម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនៅឡើយទេ។

42. ស្តង់ដារថ្មីគណនេយ្យដែលបានចេញផ្សាយមុន្តែមិនទាន់បានអនុវត្ត (ត)

កាលបរិច្ឆេទ ចូលជាធរមាន	ស្តង់ដារថ្មី ឬវិសោធនកម្មគណនេយ្យថ្មី
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	ការចាត់ថ្នាក់បំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើស.គ.អ.ក 1)
	បំណុលរយៈពេលវែងដែលមានលក្ខខណ្ឌកំហិត (វិសោធនកម្មលើស.គ.អ.ក 1)
	ការរៀបចំហិរញ្ញប្បទានរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើស.គ.អ.ក 7 និងស.វ.ហ.អ.ក 7)
	បំណុលកតិសន្យាក្នុងប្រតិបត្តិការលក់ និងជួលត្រឡប់មកវិញ (វិសោធនកម្មលើស.វ.ហ.អ.ក 16)
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	កង្វះខាតនៃការដោះដូរ (វិសោធនកម្មលើស.គ.អ.ក 21)

43. ព័ត៌មានប្រៀបធៀប

ក្នុងអំឡុងពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ អ្នកគ្រប់គ្រងបានរកឃើញនូវកំហុសឆ្គងក្នុងរបាយការណ៍លំហូរទឹកប្រាក់ក្នុងការិយបរិច្ឆេទមុន ទាក់ទងនឹងការបង្ហាញនូវសកម្មភាពប្រតិបត្តិការ និងសកម្មភាពវិនិយោគ តាមលក្ខខណ្ឌតម្រូវនៃ ស.គ.អ.ក 7 – របាយការណ៍លំហូរទឹកប្រាក់។ ព័ត៌មានលម្អិតនៃនិយ័តកម្ម មានដូចខាងក្រោម៖

លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ

ស.គ.អ.ក 7 តម្រូវឲ្យសហគ្រាសរាយការណ៍ពីចំណាត់ថ្នាក់ចម្បងៗដាច់ដោយឡែកពីគ្នា នៃចំណូលសាច់ប្រាក់ ដុល និងការទូទាត់សាច់ប្រាក់ដុលដែលកើតឡើងពីសកម្មភាពវិនិយោគ។ ការដាក់ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលស្ថានដំបូងលើសពី ៣ខែ ប៉ុន្តែតិចជាង១២ខែ ត្រូវបានរាយការណ៍ខុស ជាចំណូលសាច់ប្រាក់ នៅក្នុងសកម្មភាពវិនិយោគជាទឹកប្រាក់ចំនួន 5,000,000 ដុល្លារអាមេរិក ហើយដែលបានបង្ហាញខុសទន្ទឹមគ្នាទៅលើបម្រែបម្រួលនៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ជាជាងទៅលើបម្រែបម្រួលនៃសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ ជាលទ្ធផល៖

សកម្មភាពប្រតិបត្តិការ

- លំហូរទឹកប្រាក់ចេញពីឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ត្រូវបានរាយការណ៍លើសចំនួន 10,000,000 ដុល្លារអាមេរិក។
- លំហូរទឹកប្រាក់ចេញពីសមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានរាយការណ៍ខ្វះចំនួន 5,000,000 ដុល្លារអាមេរិក។

43. ព័ត៌មានប្រៀបធៀប (ត)

លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ (ត)

សកម្មភាពវិនិយោគ

- លំហូរទឹកប្រាក់ចូលពីប្រាក់បញ្ញើមានកាលកំណត់ ត្រូវបានរាយការណ៍លើសចំនួន 5,000,000 ដុល្លារអាមេរិក។

ការផ្ទៀងផ្ទាត់ខាងក្រោម បានសង្ខេបពីនិយ័តភាពលើព័ត៌មានប្រៀបធៀប សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្នុងរបាយការណ៍លំហូរទឹកប្រាក់៖

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
បានរាយការណ៍			
ពីមុន	និយ័តភាព	បានរាយការណ៍ឡើងវិញ	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)

លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ

បម្រែបម្រួលនៃ៖

សមតុល្យនៅធនាគារ				
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	-	(5,000,000)	(5,000,000)	(20,435,000)
ឥណទាន និងបុរេប្រទាន				
ផ្តល់ដល់អតិថិជន	(133,397,594)	10,000,000	(123,397,594)	(504,325,967)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង				
សកម្មភាពប្រតិបត្តិការ	(67,836,546)	5,000,000	(62,836,546)	(256,812,964)

លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ

ប្រាក់បញ្ញើមានកាលកំណត់	5,000,000	(5,000,000)	-	-
សាច់ប្រាក់សុទ្ធទទួលបានពី				
សកម្មភាពវិនិយោគ	696,275	(5,000,000)	(4,303,725)	(17,589,324)

ពុំមានផលប៉ះពាល់សុទ្ធចំពោះសមតុល្យសាច់ប្រាក់ និងសាច់ប្រាក់សមមូលនោះឡើយ។



**The smarter
way to bank.**

BRED Bank (Cambodia) Plc. | Registration: 00002982 | Postal Code: 12210
Head Office: No. 30, Preah Norodom Boulevard, Sangkat Phsar Thmey 3, Khan Daun Penh, PhnomPenh, Cambodia.
Toll-free number: 1800 20 1234 | International: +855 23 999 222 | bredcambodia.com.kh